



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Université Royale de Droit et des Sciences Economiques

Royal University of law and Economics



សារណាបញ្ចប់ការសិក្សា

ក្របខណ្ឌគតិយុត្ត

នៃអាជីវកម្មគម្រោងវិនិយោគរួម

ស្រាវជ្រាវចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ កញ្ញា **សុខ មណិជា**

កញ្ញា **ប្រាក់ សុគន្ធកញ្ញា**

សាស្ត្រាចារ្យណែនាំ

លោក **ឃឹម ឧត្តម**

ថ្នាក់បរិញ្ញាបត្រ **នីតិសាស្ត្រ**

ជំនាន់ទី ២១

ឆ្នាំចូលសិក្សា ២០១៧

ឆ្នាំសរសេរសារណា ២០២១

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំ ឈ្មោះ **សុខ មណីជា** និង **ប្រាក់ សុគន្ធកញ្ញា** ជានិស្សិតឆ្នាំទី៤ មហាវិទ្យាល័យនីតិសាស្ត្រនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំសិក្សា ២០១៧-២០២១ ជំនាន់ទី២១ បានសរសេរសារ ណាបញ្ចប់ការសិក្សាក្រោមប្រធានបទស្តីពី “ **ក្រុមខណ្ឌគតិយុត្តនៃលេខកម្មគម្រោងវិនិយោគរួម** ” ។ ទោះបីយ៉ាងណាក៏ដោយការស្រាវជ្រាវនេះមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការគាំទ្រពីលោកអ្នកមានគុណដូច ខាងក្រោម៖

សូមលំអោនភាយក្រោមប្រណិប័តន៍ និងសម្តែងនូវកត្តាធម៌ និងកតវេទិយ៉ាងខ្ពង់ខ្ពស់ ចំពោះ៖

- ជីដូន ជីតា ក្រុមគ្រួសារ ជាពិសេសមាតាបិតាជាទីគោរពដ៏ខ្ពង់ខ្ពស់៖

លោក **សុខ សុភា (ស្លាប)**

លោក **ប្រាក់ សាវ៉ាត់**

លោកស្រី **ទេព សោភ័ណ្ឌា**

លោកស្រី **ឈុប សុគន្ធាវី**

ដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់ ថែរក្សា និងទូន្មានប្រៀនប្រដៅ ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងបានលើកទឹក ចិត្តផ្នែកស្មារតី និងគាំទ្រផ្នែកធនធានដែលជាហេតុធ្វើឱ្យយើងខ្ញុំបានបន្តការសិក្សាគ្រប់ភូមិសិក្សារហូតមកដល់ឆ្នាំទី៤ នៃ ថ្នាក់បរិញ្ញាបត្រនេះប្រកបដោយជោគជ័យ និងកំពុងអភិវឌ្ឍខ្លួនអោយក្លាយជាធនធានមនុស្សដ៏សំខាន់ដែលសង្គមជាតិត្រូវ ការ។

- ទន្ទឹមនឹងនេះ យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន** ដែលលោកបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និងប្រកបដោយសន្តិភាព និង ប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាកសាងនូវស្ថេរភាពនយោបាយ សន្តិសុខសង្គម ឱ្យមានភាព រីកចម្រើន នឹងល្បឿនលឿនលើឆាកអន្តរជាតិ។
- ម្យ៉ាងវិញទៀត យើងខ្ញុំសូមថ្លែងអំណរគុណដល់ **ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាការៈ ព្រីឌូមុស ព្រីឌូមុសេន និងលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ** នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំអប់រំអស់ពីសមត្ថភាពក្នុងការផ្ទេរនូវចំណេះដឹង បទពិសោធន៍ រួមទាំងឯក សារនានា ដល់ការសិក្សាស្រាវជ្រាវរបស់យើងខ្ញុំក្នុងការសិក្សារៀនសូត្រ។

- ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកសាស្ត្រាចារ្យ **ឃឹម ឧត្តម** ដែលជាសាស្ត្រាចារ្យ ណែនាំរបស់ពួកយើងខ្ញុំផ្ទាល់លើកិច្ចការសារណាបញ្ចប់ការសិក្សាមួយដោយសាស្ត្រាចារ្យបានចំណាយពេលវេលា ដ៏មានតម្លៃរបស់លោក ដើម្បីដឹកនាំ ពន្យល់ណែនាំ និងកែតម្រូវរាល់ចំណុចខ្វះខាតយ៉ាងច្រើនលើកិច្ចការសារ ណាបញ្ចប់សិក្សាមួយនេះ តាំងពីពេលចាប់ផ្តើម រហូតមកដល់ពេលដែលខ្ញុំបានបញ្ចប់ និងសម្រេចបាននូវកិច្ចការ សរសេរសារណាបញ្ចប់សិក្សាមួយនេះ ទទួលបាននូវលទ្ធផលដ៏សមប្រកបជាស្ថាពរ។

ជាចុងក្រោយ យើងខ្ញុំសូមប្រសិទ្ធិពរជ័យ ដល់មាតាបិតា ជីដូនជីតា ក្រុមគ្រួសារ អាណាព្យាបាល ឯកឧត្តម សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ និង មន្ត្រីគ្រប់ផ្នែកទាំងអស់ឱ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អារម្ភកថា

ការសិក្សាជំនាញនីតិសាស្ត្រអស់រយៈពេល ៤(បួន) ឆ្នាំមកនេះ ជាវឌ្ឍនភាពថ្មីមួយនៅលើវិថីនៃជីវិតសិក្សារបស់យើងខ្ញុំ។ ដោយមានការកំណត់ចតុវិស័យ ការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ប្រកបដោយភាពអត់ធ្មត់ស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានការលើកទឹកចិត្ត ការផ្តល់ចំណេះដឹង ការចែករំលែកបទពិសោធន៍ និងជំនួយនានាពីសំណាក់ លោក លោកស្រីសាស្ត្រាចារ្យ បានធ្វើឱ្យយើងខ្ញុំទាំងពីររូបទទួលបានកាលានុវត្តភាព ព្រមទាំងការអនុញ្ញាត ពីសាកលវិទ្យាល័យ ក្នុងការសរសេរសារណាបញ្ចប់ការសិក្សាក្រោមប្រធានបទ **ក្របខណ្ឌគតិយុត្តនៃអេជីវកម្មគម្រោងវិនិយោគរួម** ។

កិច្ចការសារណាបញ្ចប់ការសិក្សា ស្តីពី **ក្របខណ្ឌគតិយុត្តនៃអេជីវកម្មគម្រោងវិនិយោគរួម** ដែលជាកម្រងនៃការស្រាវជ្រាវនៃមុខវិជ្ជានីតិពាណិជ្ជកម្ម ការសិក្សាស្រាវជ្រាវចំពោះប្រធានបទនេះ ធ្វើឡើងដោយផ្អែកទៅតាមច្បាប់និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ក្រមរដ្ឋប្បវេណី អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយលម្អិតហាជន និង ប្រកាសលេខ ០០៣ ស្តីពីការផ្តល់អាជ្ញាបណ្ណនិងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ។ ជាងនេះទៅទៀត ក្រោមការចង្អុលបង្ហាញ ជ្រោមជ្រែង លើកទឹកចិត្ត និងគាំទ្រពីសំណាក់សាស្ត្រាចារ្យណែនាំលោក **ឃឹម ឧត្តម** យើងខ្ញុំផ្ទាល់បានធ្វើការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការចងក្រង រៀបរៀងឡើងនូវកិច្ចការសារណាបញ្ចប់ការសិក្សាមួយនេះប្រកបដោយស្មារតី និងទទួលខុសត្រូវជាទីបំផុតដើម្បីជាគុណប្រយោជន៍សម្រាប់ប្អូនៗនិស្សិតជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ស្វែងយល់បានជ្រាបឱ្យកាន់តែច្បាស់ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនបន្ថែមមួយកម្រិតទៀត។

ជាការពិតណាស់ កិច្ចការសារណាបញ្ចប់ការសិក្សានេះប្រាកដជាមានចំណុចខ្វះខាតជាក់ជាពុំខាន អាស្រ័យហេតុនេះយើងខ្ញុំសូមធ្វើការអភ័យទោសទុកជាមុនពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មិត្តអ្នកអាននានាក្នុងករណីដែលកិច្ចការសារណាបញ្ចប់ការសិក្សានេះមានកំហុសឆ្គងណាមួយទាំងអត្ថន័យ អក្ខរាវិរុទ្ធ ចំណុចលើសលស់ ខ្វះខាត ឬខ្លីម សារមិនពិស្តារត្រង់ចំណុចណាមួយដែលកើតឡើងដោយអចេតនាក្នុងស្មារតីស្រាវជ្រាវមួយនេះ។

ជាទីបញ្ចប់យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលយករាល់មតិ៖គន់ការទិញនានាក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាននានា ដើម្បីកែលម្អនូវរាល់កំហុសឆ្គង ចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពចំណេះដឹងឱ្យបានប្រសើរជាងមុន ព្រមទាំងធ្វើឱ្យកិច្ចការសារណាបញ្ចប់ការសិក្សានេះកាន់តែមានលក្ខណៈត្រឹមត្រូវ និងមានភាពសុក្រឹតឡើង។

មាតិកា

ទំព័រ

សេចក្តីផ្តើម	១
--------------------	---

ជំពូកទី១

សញ្ញាណទូទៅនៃអង្គការកម្ពុជាសម្រាប់វិនិយោគិន

ផ្នែកទី១៖ និយមន័យទូទៅនៃសញ្ញាណទូទៅនៃអង្គការកម្ពុជាសម្រាប់វិនិយោគិន	៣
---	---

១.១. សារៈសំខាន់នៃសញ្ញាណទូទៅនៃអង្គការកម្ពុជាសម្រាប់វិនិយោគិន	៣
---	---

១.២. អ្វីជាសញ្ញាណទូទៅនៃអង្គការកម្ពុជាសម្រាប់វិនិយោគិន?	៣
--	---

១.៣. លក្ខណៈសម្គាល់នៃសញ្ញាណទូទៅនៃអង្គការកម្ពុជាសម្រាប់វិនិយោគិន	៤
--	---

ផ្នែកទី២៖ អង្គការកម្ពុជាសម្រាប់វិនិយោគិននិងមូលនិធិរបស់អង្គការកម្ពុជាសម្រាប់វិនិយោគិន	៥
--	---

២.១. ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ	៦
--------------------------------------	---

២.២. ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស	៧
--	---

២.៣. ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង	៨
--	---

២.៤. ក្រុមហ៊ុនអភិបាលមូលនិធិ	៨
-----------------------------------	---

ជំពូកទី២

ការប្រព្រឹត្តទៅរបស់អង្គការកម្ពុជាសម្រាប់វិនិយោគិន

ផ្នែកទី១៖ លក្ខខណ្ឌអាជ្ញាបណ្ណរបស់អង្គការកម្ពុជាសម្រាប់វិនិយោគិន	១០
--	----

១.១. ការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណ	១០
---	----

១.២. លក្ខខណ្ឌដើមទុន	១១
---------------------------	----

១.២.១. មូលធនអប្បបរមារបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ	១១
---	----

១.២.២. មូលធនអប្បបរមារបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស	១១
---	----

១.២.៣. មូលធនអប្បបរមារបស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង	១២
---	----

១.២.៤. មូលធនអប្បបរមារបស់ក្រុមហ៊ុនអភិបាលមូលនិធិ	១២
--	----

១.៣. លក្ខខណ្ឌតម្រូវរបស់អាជ្ញាបណ្ណ	១៣
---	----

១.៣.១. លក្ខខណ្ឌដូចគ្នា	១៣
------------------------------	----

១.៣.២. លក្ខខណ្ឌដាច់ដោយឡែកបន្ថែម	១៣
១.៣.៣. លក្ខខណ្ឌផ្សេងៗ	១៧
១.៣.៣.១. លក្ខខណ្ឌគុណវុឌ្ឍិចំពោះអភិបាល	១៧
១.៣.៣.២. លក្ខខណ្ឌធនធានមនុស្ស	២១
១.៣.៣.៣. លក្ខខណ្ឌហាមឃាត់	២២
១.៣.៣.៣.១. លក្ខខណ្ឌហាមឃាត់ចំពោះក្រុមហ៊ុន	២២
១.៣.៣.៣.២. លក្ខខណ្ឌហាមឃាត់ចំពោះភ្នាក់ងារ	២៤
១.៤. កម្រៃផ្សេងៗ	២៦
ផ្នែកទី២៖ កាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ និងទណ្ឌកម្ម	២៩
២.១. កាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ	២៩
២.២. ទណ្ឌកម្មចំពោះក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ	៣៥
២.២.១. ទណ្ឌកម្មរដ្ឋបាល	៣៦
២.២.២. ពិន័យអន្តរការណ៍	៣៦
ជំពូកទី៣	
អត្ថប្រយោជន៍ និងហានិភ័យនៃអាជីវកម្មគម្រោងវិនិយោគរួម	
ផ្នែកទី១៖ អត្ថប្រយោជន៍	៣៧
១.១. ការគ្រប់គ្រងការវិនិយោគប្រកបដោយវិជ្ជាជីវៈ	៣៧
១.២. ការធ្វើពិធកម្ម	៣៨
១.៣. ភាពងាយស្រួល និងភាពបត់បែន	៣៨
១.៤. មានសេវាកម្មផ្ទាល់ខ្លួន	៣៨
១.៥. ងាយបំប្លែងជាសាច់ប្រាក់ និងមានតម្លាភាព	៣៨
ផ្នែកទី២៖ ហានិភ័យនៃអាជីវកម្មគម្រោងវិនិយោគរួម	៣៨
២.១. ហានិភ័យចំពោះក្រុមហ៊ុនក្នុងអាជីវកម្មគម្រោងវិនិយោគរួម	៣៩
២.២. ហានិភ័យចំពោះវិនិយោគិនក្នុងគម្រោងវិនិយោគរួម	៣៩
សេចក្តីសន្និដ្ឋាន	៤១

អនុសាសន៍..... ៤៣

ឯកសារយោង

ឧបសម្ព័ន្ធ

សេចក្តីផ្តើម

សេចក្តីផ្តើម

ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងមានការរីកចម្រើនស្ទើរគ្រប់វិស័យជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម សំណង់ ទេសចរណ៍ ជាដើម។ វិស័យទាំងនេះត្រូវបានមើលឃើញថា បានជួយជំរុញធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ទុះងើបឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កត្តាទាំងនេះហើយ ទើបធ្វើឱ្យមានការទាក់ទាញអ្នកវិនិយោគសក្តានុពលលំដាប់អន្តរជាតិជាច្រើន បានចូលមកដាក់ទុនវិនិយោគលើវិស័យផ្សេងៗគ្នាជាបន្តបន្ទាប់។ ការណ៍នេះបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យមាននូវតម្រូវការផ្នែកហិរញ្ញវត្ថុជាចាំបាច់ ដើម្បីពង្រីកវិសាលភាពនៃការវិនិយោគឱ្យកាន់តែទូលំទូលាយ សំដៅអាចឈានទៅសម្រេចបាននូវគោលដៅនៅក្នុងទីផ្សារមួយ ដែលកំពុងមានការប្រកួតប្រជែងយ៉ាងពុះកញ្ជ្រោល ប្រៀបបាននឹងបាយកំពុងតែពុះដូច្នោះដែរ។

ជាមួយគ្នានេះ ប្រសិនបើយើងលើកឡើងពីហិរញ្ញប្បទានពីធនាគារ មហាជនជាទូទៅប្រាកដជាបានស្គាល់ច្បាស់រួចមកហើយ ប៉ុន្តែប្រសិនបើលើកឡើងពីហិរញ្ញប្បទានពីវិស័យមូលបត្រ អាចមានសាធារណជនមិនច្រើននៅឡើយដែលបានស្គាល់ និងស្វែងយល់ពីវិស័យមួយនេះ។ វិស័យមូលបត្រ គឺជាវិស័យមួយក្នុងចំណោមវិស័យហិរញ្ញវត្ថុដទៃទៀត ដែលទើបដំណើរការរយៈពេលជិតមួយទសវត្សរ៍ ដែលវាហាក់នៅតែជាវិស័យក្មេងខ្ចីមួយ ក្នុងបរិបទប្រទេសកម្ពុជា ដែលវិស័យនេះនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុដោយបំពេញទៅលើវិស័យធនាគារដែលមានស្រាប់ ហើយវាក៏នឹងផ្តល់ជាជម្រើសថ្មីមួយក្នុងការផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិនិយោគនានាដោយផ្ទាល់ បង្កើតជាកម្លាំងចលករមួយផ្នែកនៃកំណើនសេដ្ឋកិច្ចជាតិ ហើយវាក៏នឹងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ផងដែរ។

ឆ្លើយតបនឹងតម្រូវការសង្គមបែបនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវគោលដៅរយៈពេលវែងមួយ ដែលទ្រទ្រង់ដល់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ ដោយផ្អែកលើយន្តការទីផ្សារ ដើម្បីគាំទ្រប្រកបដោយសមធម៌ និងចីរភាព នូវការកេណ្ឌប្រមូលធនធាន នូវការបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនូវកំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានធំទូលាយរឹងមាំ។ គោលនយោបាយនេះស្តែងចេញតាមរយៈការធ្វើបច្ចុប្បន្នកម្មលើឯកសារ “ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០០១-២០១០” ទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០០៦-២០១៥”។ ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយអភិវឌ្ឍន៍ទីផ្សារនេះ សេចក្តីព្រាងច្បាប់ស្តីពី “ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន” ដែលបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៧/០២៨ ចុះថ្ងៃទី ១៩ តុលា ឆ្នាំ ២០០៧ ហើយសេចក្តីព្រាងច្បាប់ស្តីពី “មូលបត្ររដ្ឋ” ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០០៧ ផងដែរ។ តាមរយៈច្បាប់ស្តីពី “ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន” អាជ្ញាធរមានសមត្ថកិច្ចមួយត្រូវបានបង្កើតឡើង ដោយ

មានឈ្មោះថា “គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)” ដែលបច្ចុប្បន្នត្រូវបានវិវត្តន៍ខ្លួនទៅជា “និយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក.)” ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វត្តមាននៃនិយ័តកម្មមូលបត្រកម្ពុជាបានធ្វើឱ្យលេចឡើងនូវសញ្ញាណនៃឧបករណ៍ហិរញ្ញវត្ថុថ្មីៗជាច្រើន គួរយ៉ាងមានដូចជា មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន មូលបត្របំណុល ឬសញ្ញាប័ណ្ណ ឧបករណ៍និស្សន្ទ និងគម្រោងវិនិយោគរួម ផងដែរ។ នៅក្នុងចំណោមឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទនៃមូលបត្រទាំងនេះ យើងសង្កេតឃើញថា គម្រោងវិនិយោគរួម (Collective Investment Scheme-CIS) ជាសញ្ញាណមួយថ្មីដែលបាន និងកំពុងដាក់ឱ្យដំណើរការក្រោយគេ ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសាធារណជន ជាពិសេសអ្នកវិនិយោគសាធារណៈ ប៉ុន្តែវាក៏បានបង្កើតជាសំណួរជាច្រើនផងដែរ ថាតើអ្វីទៅជាគម្រោងវិនិយោគរួម? តើត្រូវធ្វើយ៉ាងណា ទើបអាចចូលរួមក្នុងគម្រោងវិនិយោគរួមបាន ឬអាចនិយាយជារួមថាតើគម្រោងវិនិយោគរួមនេះអាចប្រព្រឹត្តទៅយ៉ាងដូចម្តេច? ហើយថាតើ អ្នកវិនិយោគសាធារណៈដែលចូលរួមក្នុងគម្រោងវិនិយោគរួមនេះ នឹងទទួលបានសិទ្ធិ កាតព្វកិច្ច ផលប្រយោជន៍ និងអាចប្រឈមនឹងហានិភ័យអ្វីខ្លះ?

ដូច្នេះហើយទើបប្រធានបទស្តីពី “**ក្របខណ្ឌគតិយុត្តនៃអជីវកម្មគម្រោងវិនិយោគរួម**” មានសារៈសំខាន់ក្នុងការលើកយកមកបកស្រាយនូវចម្ងល់ទាំងឡាយខាងលើ ដើម្បីឱ្យសាធារណជន អ្នកសិក្សា បានយល់កាន់តែច្បាស់អំពីសញ្ញាណនៃអាជីវកម្មគម្រោងវិនិយោគរួម (ជំពូកទី១) ជាមួយនឹងការបកស្រាយលម្អិតអំពីកិច្ចដំណើរការ បែបបទ នីតិវិធីនៃអាជីវកម្មគម្រោងវិនិយោគរួម (ជំពូកទី២) និងត្រូវយល់ដឹងដោយខានពុំបានផងដែរ នូវផលប្រយោជន៍ និងហានិភ័យដែលកើតចេញពីវិបាកនៃអាជីវកម្មគម្រោងវិនិយោគរួមនេះ (ជំពូកទី៣)។

ជំពូកទី១៖ សញ្ញាណទូទៅនៃអជីវកម្មគម្រោងវិនិយោគរួម

ជំពូកទី២៖ ការប្រព្រឹត្តទៅរបស់អជីវកម្មគម្រោងវិនិយោគរួម

ជំពូកទី៣៖ អត្ថប្រយោជន៍ និងហានិភ័យនៃអជីវកម្មគម្រោងវិនិយោគរួម

ជំពូកទី១

សញ្ញាណទូទៅនៃ

អាជីវកម្ម

គម្រោងវិនិយោគរួម

ជំពូកទី១

សញ្ញាណទូទៅនៃអាជីវកម្មគម្រោងវិនិយោគរួម

ដូចបានលើកឡើងរួចមកហើយ គម្រោងវិនិយោគរួម គឺជាប្រភេទមួយនៃមូលបត្រ (មូលបត្រមហាជន) ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ហេតុដូច្នេះ ការស្វែងយល់អំពីទិដ្ឋភាពទូទៅនៃគម្រោងវិនិយោគរួម (ផ្នែកទី១) ជាមុនសិន មុននឹងសិក្សាស្វែងយល់អំពីតួអង្គ ដែលពាក់ព័ន្ធនឹងអាជីវកម្ម គម្រោងវិនិយោគរួម (ផ្នែកទី២)។

ផ្នែកទី១៖ និយមន័យទិដ្ឋភាពទូទៅនៃគម្រោងវិនិយោគរួម

១.១. សាវតារនៃគម្រោងវិនិយោគរួម

អាជីវកម្មគម្រោងវិនិយោគរួម ដំបូងត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋហូឡង់ដោយអ្នកជំនាញផ្នែកជំនួញលោកអាប្រាហាំវ៉ានខេតវីច Abraham van Ketwich ក្នុងឆ្នាំ ១៩២៧។ ក្នុងកំឡុងពេលអាជីវកម្មគម្រោងវិនិយោគរួមចាប់កំណើតដំបូងពុំសូវមានវិនិយោគិនចាប់អារម្មណ៍នៅឡើយទេ ប៉ុន្តែស្ថានភាពក៏បានចាប់ផ្តើមផ្លាស់ប្តូរនៅសតវត្សរ៍ទី២១ អាជីវកម្មគម្រោងវិនិយោគរួមបានចាប់ផ្តើមត្រូវបានចុះបញ្ជីនៅលើវេទិកាជួញដូរមូលបត្រអឡឺចត្រូនិកដែលបង្កើនភាពរីកចម្រើននៃទីផ្សារជួញដូរ។ មូលនិធិវិនិយោគត្រូវបានលើកកម្ពស់ដោយមានគោលដៅវិនិយោគទូលាយផ្តោតលើតំបន់ភូមិសាស្ត្រជាក់លាក់។¹

១.២. អ្វីជាគម្រោងវិនិយោគរួម ?

បើយើងនិយាយតាមន័យសាមញ្ញទៅលើពាក្យ “គម្រោងវិនិយោគរួម” ច្បាស់ជាយល់ឃើញថាវាជាការដាក់ប្រាក់រួមគ្នាដើម្បីយកទៅវិនិយោគលើអាជីវកម្មអ្វីមួយ។ ប៉ុន្តែយើងអាចបកស្រាយឱ្យមានលក្ខណៈគតិយុត្តបន្តិចថា គម្រោងវិនិយោគរួម ជាបណ្តុំនៃមូលនិធិ (លុយ) របស់វិនិយោគិនប្រមូលដោយក្រុមហ៊ុនវិនិយោគមួយ (ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ) ដើម្បីយកមូលនិធិដែលប្រមូលបានទៅធ្វើការវិនិយោគជំនួស និងធ្វើការបែងចែកនូវប្រាក់ចំណេញត្រឡប់មកវិញសមាមាត្រតាមចំនួនដែលវិនិយោគិនបានចូលរួម។

ដោយឡែក អាជីវកម្មគម្រោងវិនិយោគរួម គឺអាជីវកម្មមួយប្រភេទដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិបង្កើតនូវគម្រោងវិនិយោគដើម្បីប្រមូល មូលនិធិឬ ជាថវិកាពីវិនិយោគិនយកទៅវិនិយោគក្នុងគម្រោងដែលបានកំណត់ និង បែងចែកប្រាក់ចំណេញ ឬអត្ថប្រយោជន៍ត្រឡប់មកវិញសមាមាត្រតាមចំនួន។

¹ Grant Thornton, collective investment schemes, <https://www.grantthornton.com.mt/industry/collective-investment-schemes> (ចូលថ្ងៃទី ២១ កក្កដា ២០២១)

អាជីវកម្មវិនិយោគរួមអាចដំណើរការទៅបានលុះត្រាតែមានវត្តមានពីការចូលរួមរបស់ក្រុមហ៊ុនដែលមានតួនាទីយ៉ាងសំខាន់ទាំង៤ខាងក្រោម៖

- ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ គឺជាតួអង្គចម្បងដែលមានតួនាទីក្នុងការបង្កើត គ្រប់គ្រង និងចាត់ចែងគម្រោងវិនិយោគណាមួយដែលខ្លួនយល់ថាមានសក្តានុពល មានកាលានុវត្តភាព និងអាចរកប្រាក់ចំណេញបានច្រើនក្នុងការវិនិយោគ។
- ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស គឺជាតួអង្គអ្នកតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិទាំងអស់នៃគម្រោងវិនិយោគដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់និយ័តករមូលបត្រកម្ពុជា។
- ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង គឺជាតួអង្គដែលមានតួនាទីក្នុងការទទួលទិញត្រលប់មកវិញនូវឯកតាមូលនិធិដែលអ្នកវិនិយោគចង់លក់ត្រលប់ទៅអោយក្រុមហ៊ុនវិញផងដែរ។
- ក្រុមហ៊ុនអភិបាលមូលនិធិ គឺជាក្រុមហ៊ុនដែលមានបុគ្គលគ្រប់គ្រងមូលនិធិជានីតិបុគ្គលដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ ន.ម.ក^២។

១.៣. លក្ខណៈសម្គាល់គម្រោងវិនិយោគរួម

គម្រោងវិនិយោគរួមដែលស្របច្បាប់សំដៅដល់ការធ្វើអាជីវកម្មវិនិយោគទាំងឡាយណាដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាដូចដែលមានចែងក្នុងអនុក្រឹត លេខ៥៤ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០០៩។ ជាទូទៅយើងសង្កេតឃើញថាការកំណត់សម្គាល់អត្តសញ្ញាណនៃគម្រោងវិនិយោគរួមមានចំណុចពិសេសដូចតទៅ៖

- ការប្រព្រឹត្តឡើងនៃការប្រមូលសាច់ប្រាក់ ឬរបស់មានតម្លៃផ្សេងៗដែលមានតម្លៃអាចបំប្លែងទៅជាសាច់ប្រាក់បានអាចទូទាត់ជាលក្ខណៈអេឡិចត្រូនិច ដូចជាការទូទាត់តាមធនាគារដែលមានសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជាតាមរយៈការអភិវឌ្ឍន៍ថ្មីរបស់ធនាគារ ឬតាមរយៈ ក្រោដ្ឋហ្វាន់ឌីងដែលជាប្រព័ន្ធបុគ្គលដែលទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីផ្តល់សេវានិងធ្វើសកម្មភាពអាជីវកម្មក្នុងនាមក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលជាអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រ និងវិនិយោគិនដើម្បីវិនិយោគលើគម្រោងវិនិយោគរួម។

² ពេជ្រ វីថ្មី, ពុទ្ធិមូលបត្រ, លេខ ៤៤ ផ្សាយចេញឆ្នាំ ២០១៩

- រាល់សាច់ប្រាក់ ឬរបស់មានតម្លៃផ្សេងៗដែលមានតម្លៃអាចបំប្លែងទៅជាសាច់ប្រាក់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដោយក្រុមហ៊ុននេះមានតួនាទី ប្រើប្រាស់ និង ចាត់ចែងអោយបានត្រឹមត្រូវដើម្បីស្វែងរកសមិទ្ធផល ដូចជា ផលដែលបានកម្រៃ ផលដែលជាសិទ្ធិ ឬផលប្រយោជន៍ជាទ្រព្យសម្បត្តិហើយរាល់អត្ថប្រយោជន៍ទាំងអស់ត្រូវបានចែកជូនទៅដល់សមាជិកទាំងអស់ទោះបីជាសមាជិកខ្លះមិនបានធ្វើប្រតិបត្តិការជាប្រចាំក៏ដោយនោះ។
- ក្នុងនោះដែលទ្រព្យសម្បត្តិរបស់គម្រោងវិនិយោគត្រូវបានរក្សាទុកដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលធ្វើប្រតិបត្តិការជាគម្រោងវិនិយោគរួម។
- គម្រោងវិនិយោគអាចជាមូលនិធិសាធារណៈសំដៅដល់គម្រោងវិនិយោគដែលបានបោះផ្សាយលក់ឯកតាមូលនិធិដល់អត្ថប្រយោជន៍លើសពី ៣០ (សាមសិប) និងត្រូវប្រើប្រាស់ដើម្បីវិនិយោគតាមការកំណត់របស់និយ័តករមូលបត្រកម្ពុជា ឬ មូលនិធិឯកជនសំដៅដល់មូលនិធិនៃគម្រោងវិនិយោគដែលប្រមូលផ្តុំពីវិនិយោគិន ស្ថាប័ន និង វិនិយោគិនគុណវុឌ្ឍិមិនលើសពី៣០ (សាមសិប) នាក់និងត្រូវប្រើប្រាស់ដើម្បីវិនិយោគតាមការកំណត់របស់និយ័តករមូលបត្រកម្ពុជា។
- គម្រោងវិនិយោគអាចត្រូវបានគ្រប់គ្រងក្នុងទម្រង់កិច្ចសន្យា ឬជាក្រុមហ៊ុនដែលជានីតិបុគ្គល នៃនីតិឯកជនដែលមានបេតិកភណ្ឌផ្ទាល់ខ្លួននិងមានសមត្ថភាពគតិយុត្តប្រព្រឹត្ត (ស្វែងរកប្រាក់ចំណេញ) ក្នុងនាមក្រុមហ៊ុន និងដើម្បីផលប្រយោជន៍សមហេតុ។ ហើយក៏ជាកិច្ចសន្យារវាងបុគ្គលពីរនាក់ ឬច្រើននាក់ដែលព្រមព្រៀងគ្នាជាកន្លែងទ្រព្យសម្បត្តិសេវាកម្មចំណេះដឹង ឬសកម្មភាពផ្សេងៗដើម្បីប្រកបរបរអ្វីមួយក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនខ្លួន^៣។

ផ្នែកទី២៖ លើកកម្ពស់នៃក្រុមហ៊ុននីមួយៗរបស់លើកកម្ពស់គម្រោងវិនិយោគរួម

ក្រុមហ៊ុននីមួយៗដែលមានបំណងក្នុងការធ្វើអាជីវកម្មលើគម្រោងវិនិយោគត្រូវគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ឃ្លាំមើលទៅលើប្រតិបត្តិការដែលហៅកាត់ថា ន.ម.ក ដែលមានតួនាទីយ៉ាងសំខាន់ជួយឱ្យក្រុមហ៊ុនអាចប្រកបអាជីវកម្មមួយដែលស្របច្បាប់កំណត់បានទៅយ៉ាងរលូន។ ដូច្នេះក្រុមហ៊ុនទាំងអស់នៃអាជីវកម្មគម្រោងវិនិយោគអាចធ្វើអាជីវកម្មជាច្រើនទៅតាមប្រភេទក្រុមហ៊ុននីមួយៗដែលកំណត់ដោយនិយ័តករមូលបត្រកម្ពុជាដូចជា៖

³ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៤ កថាខណ្ឌទី ៦។

២.១. ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិគឺជាតួអង្គចម្បងដែលមានតួនាទីក្នុងការបង្កើត គ្រប់គ្រង និងចាត់ចែងគម្រោងវិនិយោគ ណាមួយដែលខ្លួនយល់ថាមានសក្តានុពល មានកាលានុវត្តភាព និង អាចរកប្រាក់ចំណេញបានច្រើនក្នុងការវិនិយោគ។ ពុំមានបុគ្គលណាមួយអាចតាំងនាមខ្លួនឯងជាភ្នាក់ងារ ឬក្រុមហ៊ុនគ្រប់គ្រងមូលនិធិដោយខ្លួនឯងបានទេលុះត្រាតែមាន ការស្នើសុំ និងផ្តល់អាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា^៤។ ចំពោះការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណរបស់ ភ្នាក់ងារគ្រប់គ្រងមូលនិធិ ត្រូវស្នើសុំទៅអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុន កាលបរិច្ឆេទអាជ្ញាបណ្ណចាស់អស់សុពលភាព។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិគឺ ជាក្រុមហ៊ុនស្នូលក្នុងការបង្កើតអាជីវកម្មគម្រោងវិនិយោគរួមបានក្នុងគោលដៅ កំណត់នូវផែនការដើម្បីអោយគម្រោងវិនិយោគមួយប្រកបដោយភាពច្បាស់លាស់ត្រឹមត្រូវទើបអាចឱ្យវិនិយោគិនជឿ ជាក់។ ក្នុងនោះដែរក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចធ្វើអាជីវកម្មបានដូចខាងក្រោម៖

- ក្រុមហ៊ុនអាចធ្វើការ បង្កើត គ្រប់គ្រង និងចាត់ចែងនូវ មូលនិធិចំនួន ៣ គឺ មូលនិធិសាធារណៈ មូលនិធិបរទេសវិនិយោគសាធារណៈ មូលនិធិឯកជនដែលមូលនិធិទាំងបីនេះមានគោលដៅខុសគ្នាសម្រាប់ការធ្វើវិនិយោគ។ ក្រុមហ៊ុនមានសិទ្ធិក្នុងការផ្តល់យោបល់ និងជួយគម្រោងវិនិយោគក្នុងការធ្វើសំណើបោះផ្សាយលក់ឯកតាមូលនិធិ រៀបចំផែនការវិនិយោគ គណនាតម្លៃទ្រព្យសកម្មសុទ្ធ កំណត់ថ្លៃឯកតាមូលនិធិ និងថ្លៃទិញត្រឡប់មកវិញនិង កំណត់ការបែងចែកភាគលាភ ប្រាក់ចំណេញមូលធន ឬផលប្រយោជន៍ផ្សេងៗ។
- ការធ្វើអាជីវកម្មចំពោះមូលនិធិឯកជននិងមូលនិធិសាធារណៈអាចធ្វើបានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត ដូចជា៖ តាមទម្រង់ឌីជីថល កម្មវិធីទូរស័ព្ទ ឬតាមទម្រង់បច្ចេកវិទ្យាផ្សេង ទៀតដែលលក្ខណៈប្រហាក់ប្រហែល។
- ចំពោះអាជីវកម្មក្រោដ្ឋហ្វាន់ឌីង៖ អាជីវកម្មនេះក្រុមហ៊ុនគ្រប់គ្រងមូលនិធិដើរតួនាទីក្នុងនាមអន្តរការីភាគីកណ្តាល ដែលជានីតិបុគ្គលធ្វើសំណើលក់មូលបត្រ និងវិនិយោគិន។
- លើសពីនេះទៅទៀតក្រុមហ៊ុនគ្រប់គ្រងមូលនិធិក៏អាចធ្វើអាជីវកម្មផ្សេងទៀតតាមការកំណត់របស់ និយ័តករមូលបត្រកម្ពុជា^៥។

^៤ ច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន, លេខ នស/រកម/០១០៧/០២៨, ១៩ តុលា ឆ្នាំ ២០០៧, មាត្រា១២។

^៥ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៧ កថាខណ្ឌទី១។

២.២. ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស គឺជាតួអង្គអ្នកតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិទាំងអស់នៃគម្រោងវិនិយោគរួមដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់និយ័តកម្មលបត្រកម្ពុជា។ ពុំមានបុគ្គលណាមួយអាចតាំងនាមខ្លួនឯងជាភ្នាក់ងារ ឬក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដោយខ្លួនឯងបានទេលុះត្រាតែមានការស្នើសុំ និងផ្តល់អាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា។ ចំពោះការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណរបស់ភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវស្នើសុំទៅអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជាឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនកាលបរិច្ឆេទអាជ្ញាបណ្ណចាស់អស់សុពលភាព^៦។

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសគឺជាក្រុមហ៊ុនបន្ទាប់ដែលមានតួនាទីគ្រប់គ្រងទ្រព្យសម្បត្តិដែលក្រុមហ៊ុនគ្រប់គ្រងមូលនិធិបានប្រមូលពីវិនិយោគិន^៧។ ក្រុមហ៊ុននេះត្រូវតែជាបុគ្គលឯករាជ្យនិង មិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនដទៃឡើយ។ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលទទួលអាជ្ញាបណ្ណ ឬការអនុញ្ញាតអាចធ្វើអាជីវកម្មដែលមានលក្ខណៈដូចជា៖

- ការគ្រប់គ្រង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ ឬទ្រព្យសម្បត្តិរបស់បុគ្គលមួយ ឬបុគ្គលមួយក្រុម ឬទ្រព្យសម្បត្តិបរធនវិនិយោគ
- ទទួល និងចាត់ចែងទ្រព្យសម្បត្តិបរធនវិនិយោគដោយអនុលោមតាមកិច្ចព្រមព្រៀងបរធនបាលកិច្ច សេចក្តីណែនាំពាក់ព័ន្ធនឹងគ្រប់គ្រងទ្រព្យសម្បត្តិបរធនវិនិយោគរបស់ក្រុមហ៊ុន និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- ក្រុមហ៊ុនអាចធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគ ដែលក្រុមហ៊ុនមានសិទ្ធិក្នុងការពិនិត្យលើគម្រោង និងតម្រូវការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិយកទៅប្រើប្រាស់។
- ក្រុមហ៊ុនមានសិទ្ធិទូទាត់ថ្លៃសម្រាប់ការទិញឯកតាមូលនិធិត្រឡប់មកវិញ ទូទាត់ប្រាក់ចំណេញ ភាគលាភ ការប្រាក់ ឬលាភការផ្សេងៗ
- បន្ថែមពីនេះក្រុមហ៊ុនមានតួនាទីធ្វើអាជីវកម្មដែលត្រូវពិនិត្យសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនវិនិយោគ និងការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ព្រមទាំងធានាថាការវិនិយោគ

^៦ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៥។

^៧ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៦៨។

និងកម្ចីផ្សេងៗដែលត្រូវបានអនុញ្ញាតដល់គម្រោងវិនិយោគរួម ត្រូវបានអនុវត្តត្រឹមត្រូវ។^៩

- ព្រមទាំងត្រួតពិនិត្យ និងតាមដានយ៉ាងសកម្ម ព្រមទាំងធានាថាប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួមរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ រួមទាំងការគណនាតម្លៃទ្រព្យសកម្មសុទ្ធ ថ្លៃឯកតាមូលនិធិ ថ្លៃទិញឯកតាមូលនិធិត្រឡប់មកវិញ និងចំណូលទទួលបាន ធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ចុងក្រោយក្រុមហ៊ុនត្រូវធ្វើសកម្មភាពផ្សេងៗដែលកំណត់ដោយនិយ័តកម្មលបត្រកម្ពុជា។

២.៣. ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង ឬទូទាត់សង

ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សងគឺជាតួអង្គដែលមានតួនាទីក្នុងការទទួលទិញ ត្រលប់មកវិញនូវឯកតាមូលនិធិដែលអ្នកវិនិយោគចង់លក់ត្រលប់ទៅអោយក្រុមហ៊ុនវិញផងដែរ។ ពុំមានបុគ្គលណាមួយអាចតាំងនាមខ្លួនឯងជាភ្នាក់ងារ ឬក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សងដោយខ្លួនឯងបានទេលុះត្រាតែមានការស្នើសុំ និងផ្តល់អាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា។

ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង គឺជាក្រុមហ៊ុនទីបីដែលដើរយ៉ាងសំខាន់មួយដែលក្នុងវិស័យគម្រោងវិនិយោគរួមដើម្បីអោយដំណើរប្រតិបត្តិការមូលនិធិទទួលបានជោគជ័យនិងឆាប់រហ័សសុវត្ថិភាព។ ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សងអាចធ្វើអាជីវកម្មដូចជា៖

- ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិក្នុងគម្រោងវិនិយោគរួម
- ផ្តល់ប្រឹក្សាអំពីការវិនិយោគលើឯកតាមូលនិធិដល់អតិថិជនដែលមានបំណងចូលរួមមូលនិធិរបស់ខ្លួនក្នុងវិស័យវិនិយោគនេះ។^{១០}

២.៤. ក្រុមហ៊ុនអភិបាលមូលនិធិ

ក្រុមហ៊ុនអភិបាលមូលនិធិ គឺជាក្រុមហ៊ុនដែលពុំមានបុគ្គលណាមួយអាចតាំងនាមខ្លួនឯងជាភ្នាក់ងារ ឬក្រុមហ៊ុនអភិបាលមូលនិធិដោយខ្លួនឯងបានទេលុះត្រាតែមានការស្នើសុំ និងផ្តល់អាជ្ញាបណ្ណ ឬការអនុញ្ញាតអោយធ្វើអាជីវកម្មពី

^៩ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៨ កថាខណ្ឌទី១។

^{១០} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៣៣។

^{១១} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៣៤។

អគ្គនាយកនៃនិយ័តកម្មលុបប្រកែកម្ពុជា¹¹។

ក្រុមហ៊ុនអភិបាលមូលនិធិគឺ ជាក្រុមហ៊ុនមួយដែលជួយអោយដំណើរការគ្រប់គ្រងគម្រោងវិនិយោគរួមក្នុងការធ្វើអាជីវកម្មយ៉ាងរលូននិងពិនិត្យលើប្រតិបត្តិការនានា ហើយត្រូវតែទទួលបានអាជ្ញាបណ្ណពី ន.ម.ក រួចរាល់ទើបមានសិទ្ធិក្នុងការធ្វើអាជីវកម្មដូចជា៖

- ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិរវាងនីតិបុគ្គល និងវិនិយោគិន
- គណនាទ្រព្យសម្បត្តិបរិច្ឆេទវិនិយោគសំរាប់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ
- វាយតម្លៃទ្រព្យសកម្មសុទ្ធ និងដាក់តម្លៃឯកតាមូលនិធិនានា¹²

¹¹ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៤៦។

¹² ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៤៧ ។

ជំពូកទី២

ការប្រព្រឹត្តទៅរបស់អាជីវ

កម្មសម្រោចវិនិយោគរួម

ជំពូកទី២

ការប្រព្រឹត្តទៅរបស់អាជីវកម្មគម្រោងវិនិយោគរួម

ផ្នែកទី១៖ លក្ខខណ្ឌអាជ្ញាបណ្ណរបស់អាជីវកម្មគម្រោងវិនិយោគរួម

ជាទូទៅក្រុមហ៊ុនដែលមានបំណងធ្វើអាជីវកម្មគម្រោងវិនិយោគរួមមិនថាជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ទិញត្រលប់មក ឬទូទាត់សង និងក្រុមហ៊ុនអភិបាលមូលនិធិ គឺសុទ្ធតែត្រូវទៅសុំអនុញ្ញាតពីនិយ័តកម្មលបត្រកម្ពុជាក្នុងការធ្វើជាក្រុមហ៊ុនណាមួយនៃគម្រោងវិនិយោគរួម ដើម្បីធ្វើអាជីវកម្ម។ និយ័តកម្មលបត្រកម្ពុជាមានមុខងារកំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុន និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ¹³។ ការចាប់ផ្តើមធ្វើអាជីវកម្មរបស់ក្រុមហ៊ុនត្រូវចាប់ផ្តើមក្នុងរយៈពេលយ៉ាងយូរ ៣(បី)ខែ គិតចាប់ពីកាលបរិច្ឆេទអាជ្ញាបណ្ណ ដែលមានការអនុញ្ញាតពីនិយ័តកម្មលបត្រកម្ពុជាបានជូនដំណឹង¹⁴។

១.១. ការស្នើសុំអាជ្ញាបណ្ណ ឬបទបញ្ញត្តិច្បាប់

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនទាំងបួននៃគម្រោងវិនិយោគរួម គឺត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយនិយ័តកម្មលបត្រកម្ពុជា និងបទបញ្ញត្តិច្បាប់ដែលចូលជាធរមានក្នុងវិស័យមូលបត្រ តាមរយៈនេះក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមក និយ័តកម្មលបត្រកម្ពុជាទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា¹⁵។ បន្ទាប់ពីក្រុមហ៊ុនបានដាក់ឯកសាររួចហើយនិយ័តកម្មលបត្រកម្ពុជាមានតួនាទីពិនិត្យលើសំណុំពាក្យស្នើសុំធ្វើសំណើមូលបត្រជាសាធារណៈ¹⁶ និងក្នុងការចុះត្រួតពិនិត្យដល់ទីកន្លែង ដើម្បីផ្ទៀងផ្ទាត់លើពាក្យស្នើសុំអាជ្ញាបណ្ណតាមការកំណត់ដោយអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជាដើម្បីធានាបានថា តើក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនណាមួយនៃគម្រោងវិនិយោគ ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម ឬនៅ? បន្ទាប់ពីចុះទៅត្រួតពិនិត្យនៅទីកន្លែងរួចហើយ និយ័តកម្មលបត្រកម្ពុជានឹងធ្វើការពិនិត្យនិងចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណក្នុងរយៈពេល

¹³ ច្បាប់ស្តីពីការបោះផ្សាយ និងផ្សព្វផ្សាយមូលបត្រមហាជន, លេខ នស/រតម/០១០៧/០២៨, ១៩ តុលា ឆ្នាំ ២០០៧, មាត្រា៧។

¹⁴ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៥៣។

¹⁵ អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក ០៨ មេសា ២០០៩, មាត្រា៦១។

¹⁶ ច្បាប់ស្តីពីការបោះផ្សាយ និងផ្សព្វផ្សាយមូលបត្រមហាជន, លេខ នស/រតម/០១០៧/០២៨, ១៩ តុលា ឆ្នាំ ២០០៧, មាត្រា៨។

យ៉ាងហោច ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល ន.ម.ក ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់អោយពេញលេញ។

ចំពោះអាជ្ញាបណ្ណរបស់ក្រុមហ៊ុននីមួយៗមានសុពលភាពរយៈពេល ២(ពីរ)ឆ្នាំគិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ និងមានសិទ្ធិបន្តអាជ្ញាបណ្ណបានដែលអាជ្ញាបណ្ណនោះមានសុពលភាពរយៈពេល៣(បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទអាជ្ញាបណ្ណចាស់បានផុតកំណត់ឬផុតសុពលភាព។ ការសុំបន្តអាជ្ញាបណ្ណនេះក្រុមហ៊ុនក៏ត្រូវតែដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក និយ័តកម្មលបត្រកម្ពុជាទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ និយ័តកម្មលបត្រកម្ពុជាម្តងទៀតអោយបានយ៉ាងតិច ៦០ (ហុកសិប)ថ្ងៃមុនកាលបរិច្ឆេទផុតសុពលភាពនៃអាជ្ញាបណ្ណ។

១.២. លក្ខខណ្ឌដើមទុន

១.២.១. មូលធនអប្បបរមារបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

- សម្រាប់អាជីវកម្មមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួមត្រូវមានមូលធនអប្បបរមា ៤.០០០.០០០.០០០ (បួនប៊ីលាន) រៀល
- សម្រាប់អាជីវកម្មបឋមនៃវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមត្រូវមានមូលធនអប្បបរមា ២.០០០.០០០.០០០ (ពីរប៊ីលាន)រៀល
- សម្រាប់អាជីវកម្មមូលនិធិឯកជននៃគម្រោងវិនិយោគរួមត្រូវមានមូលធនអប្បបរមា ១.០០០.០០០.០០០ (មួយប៊ីលាន)រៀល
- សម្រាប់អាជីវកម្មមូលនិធិសាធារណៈ និងឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាតាមទម្រង់ឌីជីថលកម្មវិធីទូរស័ព្ទ ឬតាមទម្រង់បច្ចេកវិទ្យាផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែលត្រូវមានមូលធនអប្បបរមា ៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀល¹⁷

១.២.២. មូលធនអប្បបរមារបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ត្រូវមានមូលធនអប្បបរមា ៤.០០០.០០០.០០០(បួនប៊ីលាន)រៀលនិងត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន១៥ (ដប់ប្រាំ) ភាគរយនៃមូលធនអប្បបរមាក្នុងគណនីរបស់និយ័តកម្មលបត្រកម្ពុជានៅធនាគារជាតិនៃកម្ពុជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ត្រូវរក្សាអោយបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុននិយ័តកម្មលបត្រកម្ពុជាស្មើនឹងមូលធនអប្បបរមា។បុគ្គលដាក់ពាក្យស្នើសុំដែលជា ធនាគារពាណិជ្ជនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនតម្រូវអោយបំពេញលក្ខខណ្ឌមូលធនអប្ប

¹⁷ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៩ កថាខណ្ឌទី១, ចំណុចទី៣។

បរមាទេវត្តិក្រុងភ្នំពេញប្រាក់តម្កល់ធានាអាជីវកម្មចំនួន៦០០.០០០.០០០ (ប្រាំមួយលាន) រៀល ក្នុងគណនីរបស់និយ័តកម្មលបត្រកម្ពុជានៅធនាគារជាតិនៃកម្ពុជា¹⁸។

១.២.៣ មូលធនអប្បបរមារបស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង

ត្រូវមានមូលធនអប្បបរមា១.០០០.០០០.០០០(មួយប៊ីលាន)រៀល និងត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១៥(ដប់ប្រាំ) ភាគរយនៃមូលធនអប្បបរមាក្នុងគណនីរបស់និយ័តកម្មលបត្រកម្ពុជានៅធនាគារជាតិនៃកម្ពុជាក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សងត្រូវរក្សាអោយបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមា។ លក្ខខណ្ឌមូលធនអប្បបរមាមិនអនុវត្តចំពោះបុគ្គលដាក់ពាក្យស្នើសុំដែលជាធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុនមូលបត្រក្រុមហ៊ុនសមភាគីកណ្តាលនិងក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានដើមទុនអប្បបរមាចំនួន ២.០០០.០០០.០០០ (ពីរប៊ីលាន) រៀល នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញឬទូទាត់សងត្រូវរក្សាអោយបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមា¹⁹។

១.២.៤. មូលធនអប្បបរមារបស់ក្រុមហ៊ុនអភិបាលមូលធន

ត្រូវមានមូលធនអប្បបរមា៤០០.០០០.០០០(បួនរយលាន)រៀលនិងត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន១៥ (ដប់ប្រាំ)ភាគរយនៃមូលធនអប្បបរមាក្នុងគណនីរបស់និយ័តកម្មលបត្រកម្ពុជានៅធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុនអភិបាលមូលធនត្រូវរក្សាអោយបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមា។ លក្ខខណ្ឌមូលធនអប្បបរមាមិនអនុវត្តចំពោះបុគ្គលដាក់ពាក្យស្នើសុំដែលជាធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្នួលដើងសារឧបករណ៍និស្សន្ទ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យមូលបត្រ ភ្នាក់ងារបញ្ជីកាមូលបត្រភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ ភ្នាក់ងារទូទាត់ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនអភិបាលមូលធនត្រូវរក្សាអោយបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមា²⁰។

¹⁸ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៨ កថាខណ្ឌទី១, ចំណុចទី៣។

¹⁹ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៣៦ កថាខណ្ឌទី១, ចំណុចទី៣។

²⁰ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៤៩ កថាខណ្ឌទី១, ចំណុចទី៣។

១.៣. លក្ខខណ្ឌតម្រូវរបស់អាជ្ញាបណ្ណ

ជាទូទៅក្រុមហ៊ុនទាំងឡាយដែលចង់ធ្វើអាជីវកម្មគម្រោងវិនិយោគរួមត្រូវគោរពទៅតាមលក្ខខណ្ឌច្បាប់បានកំណត់មុននឹងក្លាយជាក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុននៃគម្រោងវិនិយោគរួមដែលរួមមាន ៖

១.៣.១. លក្ខខណ្ឌដូចគ្នា

- ជាក្រុមហ៊ុនមូលធនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា
- បានចុះបញ្ជីពន្ធដាបានត្រឹមត្រូវដែលអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ក្រុមហ៊ុនត្រូវដាក់ប្រាក់តម្កល់ធនាគារអាជីវកម្មចំនួន ១៥(ដប់ប្រាំ)ភាគរយ នៃមូលធនអប្បបរមាក្នុងគណនីរបស់និយ័តករមូលបត្រកម្ពុជានៅធនាគារជាតិនៃកម្ពុជា និងត្រូវរក្សាឱ្យបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិករបស់ក្រុមហ៊ុនយ៉ាងតិចស្មើនឹងមូលធនអប្បបរមាដូចបានកំណត់
- បំពេញលក្ខខណ្ឌមូលធនអប្បបរមា
- បំពេញតាមលក្ខខណ្ឌធនធានមនុស្ស
- មានអាគារ និងបរិវេណស្ថិតក្នុងទីតាំងសមស្រប និងដាច់ដោយឡែកពីអាជីវកម្មផ្សេងទៀត
- មានផែនការអាជីវកម្មសម្រាប់រយៈពេល ៣(បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ
- មានគោលនយោបាយគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងសមស្រប
- ចុងក្រោយក្រុមហ៊ុនមិនត្រូវស្ថិតនៅក្រោមករណីណាមួយដែលកំណត់ដោយនិយ័តករមូលបត្រកម្ពុជា²¹

១.៣.២. លក្ខខណ្ឌដាច់ដោយឡែកបន្ថែម

- ចំពោះក្រុមហ៊ុនគ្រប់គ្រងមូលនិធិ៖ ត្រូវមានប្រព័ន្ធ ឧបករណ៍ និងសម្ភារៈដូចជា៖ រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណ មានលក្ខណៈស្ថិរភាព និងសុវត្ថិភាពមានប្រព័ន្ធព័ត៌មានវិទ្យាដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការទិញលក់ឯកតាមូលនិធិនិងឬមូលបត្រដែលរំពឹងទុកនាពេលអនាគតនិងត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យត្រឹមត្រូវ រៀបចំវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់សាធារណជនពីខាងក្រៅដែលមិនមានការអនុញ្ញាតអោយចូលក្នុងកន្លែងហាមឃាត់ ដំឡើងអោយបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ និងប្រព័ន្ធដែលអាចការពារភាពលើសហសសមត្ថភាព ឬការខូចខាត និងដែលអាចដោះស្រាយរាល់បញ្ហាដែល

²¹ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៩ កថាខណ្ឌទី១។

អាចកើតមាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនត្រូវតែសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ និយ័តកម្មលបត្រកម្ពុជា ក្នុងការបំពេញកិច្ចត្រួតពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បងរបស់ក្រុមហ៊ុន²²។

- **អាជីវកម្មមូលនិធិសាធារណៈ បរទេសវិនិយោគសាធារណៈ មូលនិធិឯកជនត្រូវមាន៖** មានអង្គភាពសវនកម្មផ្ទៃក្នុងក្នុងការជួយដល់ក្រុមហ៊ុន ដែលក្រុមហ៊ុនមានតួនាទីផ្តល់របាយការណ៍អំពីភាពសមស្របប្រសិទ្ធភាព ប្រសិទ្ធផលនៃការគ្រប់គ្រងប្រតិបត្តិការការគ្រប់គ្រងហានិភ័យនិងការគ្រប់គ្រងផ្ទៃក្នុងនៃក្រុមហ៊ុន ជាងនេះទៅទៀតក្រុមហ៊ុនត្រូវមានគណៈកម្មាធិការវិនិយោគ ដើម្បីឃ្លាំមើល និងត្រួតពិនិត្យប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។
- **ចំពោះក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើអាជីវកម្មក្រោយហ្វូនឌីង៖** ត្រូវមានគោលការណ៍ស្គាល់អតិថិជនបន្ថែម។
- **ចំពោះក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស៖** ត្រូវមានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ឧបករណ៍ សម្ភារៈជាបន្តដើម្បីផ្តល់សេវាជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងត្រូវដំឡើងឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ ដែលអាចការពារភាពលើសហសសមត្ថភាព ឬខូចខាត និងអាចដោះស្រាយរាល់បញ្ហាដែលអាចកើតមាន²³។
- **វិធានប្រតិបត្តិការសមស្របដូចជា៖** គ្រប់គ្រង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ ឬទ្រព្យសម្បត្តិ គ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគអនុលោមតាមកិច្ចព្រមព្រៀងបរទេសបាលកិច្ចគោលការណ៍ណែនាំឬបទប្បញ្ញត្តិពាក់ព័ន្ធ ធានានូវភាពនូវភាពជាចម្បើយក្នុងការវិនិយោគទ្រព្យសម្បត្តិបរទេសវិនិយោគ និងទ្រព្យសម្បត្តិផ្ទាល់របស់ក្រុមហ៊ុន កត់ត្រាភាពជាម្ចាស់កម្មសិទ្ធិដែលមានលើទ្រព្យសម្បត្តិបរទេសវិនិយោគចំណូលចំណាយ និងរាល់បំណុលដែលពាក់ព័ន្ធនឹងការថែរក្សាទ្រព្យសម្បត្តិជំនួស សម្រាប់គម្រោងវិនិយោគរួមនីមួយៗ ត្រួតពិនិត្យផលប្រយោជន៍ផ្សេងៗ ដែលទទួលបានពីទ្រព្យសម្បត្តិបរទេសវិនិយោគ បែងចែកផលប្រយោជន៍ផ្សេងៗ ដល់អត្តតាហកៈ ត្រួតពិនិត្យ និងទប់ស្កាត់ការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគ

²² ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ១៥។

²³ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៨ កថាខណ្ឌទី១៦។

យោគដែលផ្ទុយពីបទប្បញ្ញត្តិកិច្ចព្រមព្រៀងបរទេសកិច្ច គោលការណ៍ណែនាំ និងបទប្បញ្ញត្តិពាក់ព័ន្ធ និង ការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគដែលមានភាពមិនស្មោះត្រង់²⁴។

- **មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចជា៖** អភិបាល ឬបុគ្គលិកជាន់ ខ្ពស់នៃក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសផ្សេងទៀត ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬក្រុមហ៊ុនចែកចាយលក់ ទិញត្រ ឡប់មកវិញ ឬទូទាត់សង និងធ្លាប់ជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះត្រូវបានដក ហូតដោយអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងដែលមានអំណាច ប្រហែលនឹងនិយ័តកម្មលបត្រកម្ពុជាលើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា²⁵។
- **ក្រុមហ៊ុនចែកចាយ លក់ទិញត្រឡប់មកវិញ ឬទូទាត់សង៖**
 - មានគោលការណ៍ស្គាល់អតិថិជន
 - **ប្រព័ន្ធ ឧបករណ៍ និងសម្ភារៈរូបវន្តដូចជា៖** រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញា បណ្ណ អោយមានលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានប្រព័ន្ធព័ត៌មានវិទ្យាដែលមានសមត្ថភាពគ្រប់ គ្រាន់សម្រាប់ប្រតិបត្តិការទិញ លក់ឯកតាមូលនិធិ និង/ឬមូលបត្រដែលរំពឹងទុកនាពេលអនាគត និង ត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យត្រឹមត្រូវ រៀបចំវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់សាធារណជនពី ខាងក្រៅដែលមិនមានការអនុញ្ញាតអោយចូលក្នុងកន្លែងហាមឃាត់ ដំឡើងអោយបានពេញលេញនូវ ប្រព័ន្ធទ្រទ្រង់ និងប្រព័ន្ធដែលអាចការពារភាពលើសហសសមត្ថភាព ឬការខូចខាតនិងដែលអាចដោះ ស្រាយរាល់បញ្ហាដែលអាចកើតមាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនត្រូវតែសហការជាមួយមន្ត្រីមានសមត្ថ កិច្ចរបស់និយ័តកម្មលបត្រកម្ពុជាក្នុងការបំពេញកិច្ចត្រួតពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បង របស់ក្រុមហ៊ុន²⁶។
 - **វិធានការងារសម្រាប់គ្រប់គ្រងសកម្មភាពលក់៖** ត្រូវមានខ្លឹមសារគោលដែលហាមឃាត់ក្រុមហ៊ុន និង ភ្នាក់ងារលក់មូលនិធិពីការធ្វើសកម្មភាពដូចខាងក្រោម៖ ធានាប្រាក់ចំណេញ និងប្រាក់វិនិយោគដើម

²⁴ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៣០។

²⁵ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៨ កថាខណ្ឌទី១០។

²⁶ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៣៨។

ដល់អតិថិជន ទទួលកម្រៃសម្រាប់ការលក់ពីអតិថិជនដែលមិនដែលបានពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មលក់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់គតិយជនធ្វើការបង្ហាញព័ត៌មានខុស ឬដែលនាំឱ្យយល់ច្រឡំ និងសកម្មភាពផ្សេងទៀតដែលប៉ះពាល់ផលប្រយោជន៍របស់អតិថិជន។ នៅពេលមានការកែប្រែវិធានការងារសម្រាប់គ្រប់គ្រងសកម្មភាពលក់ ក្រុមហ៊ុនត្រូវជូនដំណឹង និងផ្តល់ជូនមកនិយ័តកម្មលបត្រកម្ពុជា នូវវិធានការងារថ្មីក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃការងារ បន្ទាប់ពីថ្ងៃដាក់ឱ្យអនុវត្តវិធានការងារថ្មីនេះ^{២៧}។

- **មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចជា៖** អភិបាល ឬនិយោជិតនៃក្រុមហ៊ុនចែកចាយ លក់ទិញត្រឡប់មកវិញ ឬទូទាត់សងផ្សេងទៀត ឬក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងធ្លាប់ជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ ត្រូវបានដកហូតដោយអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងដែលមានអំណាចប្រហាក់ប្រហែលនឹងនិយ័តកម្មលបត្រកម្ពុជាលើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា។

• **ក្រុមហ៊ុនអភិបាលមូលនិធិ**

- **មានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ឧបករណ៍ សម្ភារៈ** ជាប្រវត្តិដើម្បីផ្តល់សេវាជាក្រុមហ៊ុនអភិបាលមូលនិធិ និងត្រូវដំឡើងអោយបានពេញលេញនូវប្រព័ន្ធទ្រទ្រង់^{២៨}។
- **មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចជា៖** អភិបាល ឬបុគ្គលជាន់ខ្ពស់នៃក្រុមហ៊ុនអភិបាលមូលនិធិផ្សេងទៀត ឬក្រុមហ៊ុនដែលធ្វើអាជីវកម្មដែលអាចមានទំនាស់ផលប្រយោជន៍ និងធ្លាប់ជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះត្រូវបានដកហូតដោយអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងដែលមានអំណាចប្រហាក់ប្រហែលនឹង និយ័តកម្មលបត្រកម្ពុជាលើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ

²⁷ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៣៩។

²⁸ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៤៩ កថាខណ្ឌទី៦។

និយ័តកម្មមូលបត្រកម្ពុជា^{២៩}។

១.៣.៣. លក្ខខណ្ឌផ្សេងៗ

១.៣.៣.១. លក្ខខណ្ឌគុណវុឌ្ឍិចំពោះអភិបាល

• **ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ**

- ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាលនាយកប្រតិបត្តិ សមាជិកគណៈកម្មការវិនិយោគ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញច្បាប់ក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើអាជីវកម្មដូចជាមូលនិធិ សាធារណៈ បរទេសវិនិយោគអចលនវត្ថុ មូលនិធិឯកជននៃគម្រោងវិនិយោគរួម មូលនិធិសាធារណៈនិង ឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាត្រូវដាក់ពាក្យស្នើសុំមកនិយ័តកម្ម មូលបត្រកម្ពុជាទៅតាមទម្រង់និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃនិយ័តកម្មមូលបត្រ កម្ពុជាព្រមទាំងបំពេញលក្ខខណ្ឌដូចជា៖

១. មានលក្ខណសម្បត្តិ និងអត្តចរិតល្អ

២. ជាសមត្ថជន និងមានទីលំនៅនៅព្រះរាជាណាចក្រកម្ពុជា

៣. មានសញ្ញាបត្រ និងបទពិសោធន៍ដូចតទៅ៖

ក. អភិបាល និងនាយកប្រតិបត្តិត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងមានចំណេះ ដឹង និងបទពិសោធន៍យ៉ាងតិច៥ (ប្រាំ) ឆ្នាំ ក្នុងវិស័យមូលបត្រ និងហិរញ្ញវត្ថុ

ខ. សមាជិកគណៈកម្មាធិការវិនិយោគ និងប្រធានប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តម សិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែល ក្នុងវិស័យហិរញ្ញវត្ថុ និងមានចំណេះដឹង និងបទពិសោធន៍យ៉ាងតិច៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ និង ហិរញ្ញវត្ថុ។

គ. បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទ ពិសោធន៍ការងារយ៉ាងតិច ៣(បី)ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។

៤. ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

^{២៩} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៤៩ កថាខណ្ឌទី៩។

៥. ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រលងដែលរៀបចំដោយនិយ័តកម្មមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តកម្មមូលបត្រកម្ពុជា ហើយលទ្ធផលប្រលងមានសុពលភាព ២(ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល និយ័តកម្មមូលបត្រកម្ពុជាប្រកាសលទ្ធផលប្រលង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្តដែលបានរៀបចំដោយ និយ័តកម្មមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តកម្មមូលបត្រកម្ពុជាមុនពេលលទ្ធផលប្រលងអស់សុពលភាព។

៦. មិនស្ថិតនៅក្នុងលក្ខខណ្ឌហាមឃាត់ពីចំនុច ក ដល់ ចំនុច ខ។

- ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាលនាយកប្រតិបត្តិ សមាជិកគណៈកម្មការវិនិយោគប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញច្បាប់ក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើអាជីវកម្មក្រោដ្ឋហ្វាន់ឌីងក្នុងនាមជាអន្តរការីរវាងបុគ្គលធ្វើសំណើរលក់មូលបត្រ និងវិនិយោគិន ត្រូវដាក់ពាក្យស្នើសុំមកនិយ័តកម្មមូលបត្រកម្ពុជាទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃនិយ័តកម្មមូលបត្រកម្ពុជាព្រមទាំងបំពេញលក្ខខណ្ឌដូចជា៖

១. មានលក្ខណសម្បត្តិ និងអត្តចរិតល្អ

២. ជាសមត្ថជន និងមានទីលំនៅនៅព្រះរាជាណាចក្រកម្ពុជា

៣. មានសញ្ញាបត្រ និងបទពិសោធន៍ដូចតទៅ៖

ក.នាយកប្រតិបត្តិ និងនាយកប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុនិងមានចំនេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ និង ហិរញ្ញវត្ថុ

ខ.បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់និងមានបទពិសោធន៍ការងារយ៉ាងតិច ៣(បី)ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។

៤. ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

៥. ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រលងដែលរៀបចំដោយនិយ័តកម្មមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តកម្មមូលបត្រកម្ពុជា ហើយលទ្ធផលប្រលងមានសុពលភាព ២(ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល និយ័តកម្មមូលបត្រកម្ពុជាប្រកាសលទ្ធផលប្រលង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្តដែលបានរៀបចំដោយ និយ័តកម្មមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តកម្មមូលបត្រកម្ពុជាមុនពេលលទ្ធផលប្រលងអស់សុពលភាព។

៦. មិនស្ថិតនៅក្នុងលក្ខខណ្ឌហាមឃាត់ចំពោះភ្នាក់ងារពីចំណុច ក ដល់ ចំណុច ខ^{៣០}។

- ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង និងក្រុមហ៊ុនអភិបាលមូលនិធិ

ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាលនាយកប្រតិបត្តិ សមាជិកគណៈកម្មការវិនិយោគប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញច្បាប់ និងគណនេយ្យករជំនាញមូលនិធិត្រូវដាក់ពាក្យស្នើសុំមកនិយ័តករមូលបត្រកម្ពុជាទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាព្រមទាំងបំពេញលក្ខខណ្ឌដូចជា^{៣១}៖

១. មានលក្ខណៈសម្បត្តិ និងអត្ថចរិតល្អ

២. ជាសមត្ថជន និងមានទីលំនៅនៅព្រះរាជាណាចក្រកម្ពុជា

៣. មានសញ្ញាបត្រ និងបទពិសោធន៍ដូចតទៅ៖

- ចំពោះក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ក. អភិបាល និងនាយកប្រតិបត្តិត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រ ឬហិរញ្ញវត្ថុឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងមានចំណេះដឹងនិងបទពិសោធន៍យ៉ាងតិច៥ (ប្រាំ) ឆ្នាំ និងក្រុមហ៊ុនអភិបាលមូលនិធិ ក្នុងវិស័យមូលបត្រ និងហិរញ្ញវត្ថុ។

ខ. ប្រធានប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុនិងមានចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ និង ហិរញ្ញវត្ថុ។

គ. បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ការងារយ៉ាងតិច ៣(បី)ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។

^{៣០} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ១០។

^{៣១} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៩ កថាខណ្ឌទី១។

ឃ. គណនេយ្យករជំនាញមូលនិធិត្រូវបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ៖ បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ ឬផ្នែកពាក់ព័ន្ធ និងមានបទពិសោធន៍ការងារយ៉ាងតិច ៣(បី)ឆ្នាំក្នុងវិស័យមូលបត្រ ឬវិស័យហិរញ្ញវត្ថុ និងជាគណនេយ្យករជំនាញ³²។

▪ **ចំពោះក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង**

ក. នាយកប្រតិបត្តិ និងប្រធានប្រតិបត្តិ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងមានចំនេះដឹង និងបទពិសោធន៍យ៉ាងតិច៣ (បី) ឆ្នាំ និងក្រុមហ៊ុនអភិបាលមូលនិធិ ក្នុងវិស័យមូលបត្រ និងហិរញ្ញវត្ថុ

ខ. បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ការងារយ៉ាងតិច ១(មួយ)ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ³³។

▪ **ចំពោះក្រុមហ៊ុនអភិបាលមូលនិធិ**

ក. នាយកប្រតិបត្តិ និងប្រធានប្រតិបត្តិ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងមានចំនេះដឹង និងបទពិសោធន៍យ៉ាងតិច៣ (បី) ឆ្នាំ និងក្រុមហ៊ុនអភិបាលមូលនិធិ ក្នុងវិស័យមូលបត្រ និងហិរញ្ញវត្ថុ

ខ. គណនេយ្យករជំនាញមូលនិធិត្រូវបំពេញលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ ឬផ្នែកពាក់ព័ន្ធ និងមានបទពិសោធន៍ការងារយ៉ាងតិច៣ (បី) ឆ្នាំក្នុងវិស័យមូលបត្រ និងហិរញ្ញវត្ថុ
- ជាគណនេយ្យករជំនាញ
- ជាអ្នកវិភាគហិរញ្ញវត្ថុជំនាញ។

៤.ផ្តល់លិខិតតែងតាំង៖

- ពីក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
- ពីក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង
- ពីក្រុមហ៊ុនអភិបាលមូលនិធិ

³²ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៩ កថាខណ្ឌទី១ ចំនុចទី៣។

³³ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៣៧ កថាខណ្ឌទី១ ចំនុចទី៣។

៥. ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រលងដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តករមូលបត្រកម្ពុជា ហើយលទ្ធផលប្រលងមានសុពលភាព ២(ពីរ) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដែល និយ័តករមូលបត្រកម្ពុជាប្រកាសលទ្ធផលប្រលង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្តដែលបានរៀបចំដោយ និយ័តករមូលបត្រកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពីនិយ័តករមូលបត្រកម្ពុជាមុនពេលលទ្ធផលប្រលងអស់សុពលភាព។

៦. មិនស្ថិតនៅក្នុងលក្ខខណ្ឌហាមឃាត់ចំពោះភ្នាក់ងារពីចំនុច ក ដល់ ចំនុច ខ^{៣៤}។

១.៣.៣.២. លក្ខខណ្ឌធនធានមនុស្ស

- ❖ **ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ** ដើម្បីអោយក្រុមហ៊ុនមួយដំណើរបានទៅយ៉ាងរលូននឹងមានភាពជោគជ័យ ក្រុមហ៊ុនត្រូវមានធនធានមនុស្សគ្រប់គ្រាន់ដែលជាស្នូលសំខាន់សំរាប់ការជោគជ័យនិងបង្កើតបានជាក្រុមហ៊ុនមួយបាន។ ដោយឡែកចំពោះក្រុមហ៊ុនគ្រប់គ្រងមូលនិធិក៏ប្រកាសបានកំណត់លក្ខខណ្ឌធនធានមនុស្សដូចគ្នាទើបអាចបង្កើតបានជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម។ ចំពោះលក្ខខណ្ឌតម្រូវធនធានមនុស្សនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ត្រូវមានយ៉ាងហោចណាស់អភិបាលម្នាក់ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិ និងបុគ្គលជំនាញផ្នែកច្បាប់ ដែលត្រូវទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជានិងជាសមាជិក មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែកចំពោះលក្ខខណ្ឌធនធានមនុស្សរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលធ្វើអាជីវកម្មក្រៅដហ្វាន់ខ្មែរវិញមាននាយកប្រតិបត្តិ ប្រធានប្រតិបត្តិ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលបុគ្គលដែលទទួលស្គាល់គុណវុឌ្ឍិ។ ជាទូទៅបុគ្គលដែលអាចទទួលស្គាល់គុណវុឌ្ឍិបាន លុះត្រាតែបានប្រលងជាប់ជាពិសេសមុននឹងប្រលងនិយ័តករមូលបត្រកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលចំណេះដឹងសំរាប់បុគ្គលដែលមានបំណងទទួលបានគុណវុឌ្ឍិដែលតម្រូវអោយបុគ្គលនោះបង់ថ្លៃការសិក្សា។ ក្រុមហ៊ុនត្រូវមានភ្នាក់ងារគ្រប់គ្រងមូលនិធិដែលត្រូវបានអាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាហើយបុគ្គលនោះត្រូវដាក់ពាក្យស្នើសុំត្រូវមានភ្នាក់ងារគ្រប់គ្រងមូលនិធិឱ្យសមាមាត្រទៅតាមទំហំអាជីវកម្មរបស់ខ្លួន^{៣៥}។
- ❖ **ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិ** ចំពោះលក្ខខណ្ឌតម្រូវធនធានមនុស្សនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ត្រូវយ៉ាងហោចណាស់អភិបាលម្នាក់នាយកប្រតិបត្តិ ប្រធានប្រតិបត្តិ បុគ្គលជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ

^{៣៤} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៥០។

^{៣៥} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៩កថាខណ្ឌទី១ ចំនុចទី៥។

ដែលត្រូវទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ ន.ម.ក និងជាសមត្ថជន មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា^{៣៦}។

- ❖ **ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង** ចំពោះលក្ខខណ្ឌធនធានមនុស្សនៃក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ត្រូវមាន នាយកប្រតិបត្តិ ប្រធានប្រតិបត្តិ និងបុគ្គលជំនាញផ្នែកច្បាប់ ដែលបំពេញលក្ខខណ្ឌបុគ្គលគុណវុឌ្ឍិ និងត្រូវទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា។ ក្រុមហ៊ុនត្រូវមានភ្នាក់ងារចែកចាយមូលនិធិដែលត្រូវបានអាជ្ញាបណ្ណពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ហើយបុគ្គលនោះត្រូវដាក់ពាក្យស្នើសុំត្រូវមានភ្នាក់ងារគ្រប់គ្រងមូលនិធិអោយសមាមាត្រទៅតាមទំហំអាជីវកម្មរបស់ខ្លួន^{៣៧}។
- ❖ **ក្រុមហ៊ុនអភិបាលមូលនិធិ** លក្ខខណ្ឌធនធានមនុស្សរបស់ក្រុមអភិបាលមូលនិធិត្រូវមាននាយកប្រតិបត្តិ និងគណនេយ្យជំនាញមូលនិធិ ដែលបំពេញលក្ខខណ្ឌបុគ្គលគុណវុឌ្ឍិនិងត្រូវទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា^{៣៨}។

១.៣.៣.៣. លក្ខខណ្ឌហាមឃាត់

១.៣.៣.៣.១. លក្ខខណ្ឌហាមឃាត់ចំពោះក្រុមហ៊ុន

- ក. មិនបានគោរពតាមសេចក្តីណែនាំផ្សេងៗដែលធ្វើឡើងដោយអនុលោមតាមប្រកាសនេះ។
- ខ. ព័ត៌មាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំបានដាក់ជូននិយ័តកម្មលបត្រកម្ពុជាមានលក្ខណៈក្លែងបន្លំ ឬនាំអោយយល់ខុស។
- គ. ស្ថិតក្នុងស្ថានភាពឈានទៅរកការឈប់ធ្វើអាជីវកម្ម ឬរំលាយអាជីវកម្ម។
- ឃ. មិនទូទាត់សងបំណុលតាមសេចក្តីសម្រេចរបស់តុលាការ។
- ង. ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលធ្លាប់ត្រូវបានប្រកាស

^{៣៦} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ២៨ កថាខណ្ឌទី១ ចំនុចទី៤។

^{៣៧} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៣៦ កថាខណ្ឌទី១ ចំនុចទី៤។

^{៣៨} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៤៩ កថាខណ្ឌទី១ ចំនុចទី៤។

ក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ)ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់
ពាក្យសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលខុសត្រូវចំពោះការក្ស័យធននេះ។

ច. ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមាន
មានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលអាជ្ញាបណ្ណរបស់
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុនោះបានដកហូតនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈ
ពេល ៥ (ប្រាំ)ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់ពាក្យសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលខុសត្រូវ
ចំពោះការដកហូតនេះ។

ឆ. ធ្លាប់ជាបុគ្គលជាប់ពាក់ព័ន្ធនឹងនីតិវិធីដូចជា ការក្ស័យធន ឬការជំរះបញ្ជី នៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុ
ជាក្នុងរយៈពេល ៥ (ប្រាំ)ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់ពាក្យសុំ។

ជ. ស្ថានភាពហិរញ្ញវត្ថុ ឬវិធីសាស្ត្រធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំមិនទាន់មានលក្ខណៈគ្រប់គ្រាន់។

ឈ. មាន ឬអាចនឹងពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញា
បណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំអាចនាំឲ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។

ញ. អភិបាល បុគ្គលិកជាន់ខ្ពស់ ឬភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់
របស់បុគ្គលដាក់ពាក្យស្នើសុំ៖

- មិនមានលក្ខណៈសម្បត្តិ និងអត្តចរិតល្អ
- បានប្រព្រឹត្តល្មើសច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារសាធារណជន
- ធ្លាប់ប្រព្រឹត្តអំពើមិនស្មោះត្រង់ ឬធ្លាប់ប្រព្រឹត្តមិនត្រឹមត្រូវ ឬជាបុគ្គលអសមត្ថភាពក្នុងការផ្តល់សេវា
ហិរញ្ញវត្ថុ ឬការគ្រប់គ្រងក្រុមហ៊ុន
- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀតដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព
និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន
- បានធ្វើអាជីវកម្មលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ
- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួនដោយសារតែកេរ្តិ៍ឈ្មោះ
បុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ
- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបកដោយប្រសិទ្ធភាព ភាព
ស្មោះត្រង់ និងយុត្តិធម៌

- ធ្លាប់ប្រកាសក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតមក ត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

ដ. អភិបាល និងបុគ្គលជាន់ខ្ពស់ជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចខាងក្រោម៖

- ជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រង និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
- ជាសមាជិកនៃគណៈកម្មាធិការវិនិយោគរបស់គម្រោងវិនិយោគរួមដែលគ្រប់គ្រង និងចាត់ចែងដោយ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត
- ធ្លាប់ជាអភិបាលរបស់ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ ត្រូវបានដកហូតដោយអគ្គនាយក នៃនិយ័តកម្មលបត្រកម្ពុជា ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀត ដែលមានអំណាច ប្រហាក់ប្រហែលនឹងនិយ័តកម្មលបត្រកម្ពុជាលើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃនិយ័តកម្ម លបត្រកម្ពុជា^{៣៩}។

១.៣.៣.៣.២. លក្ខខណ្ឌហាមឃាត់ចំពោះភ្នាក់ងារ

ក. មិនបានគោរពតាមសេចក្តីណែនាំផ្សេងៗដែលធ្វើឡើងដោយអនុលោមតាមប្រកាសនេះ។

ខ. ព័ត៌មាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំបានដាក់ជូននិយ័តកម្មលបត្រកម្ពុជាមានលក្ខណៈក្លែងបន្លំ ឬនាំអោយយល់ខុស។

គ. មិនទូទាត់សងបំណុលតាមសេចក្តីសម្រេចរបស់តុលាការ។

ឃ. ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមាន ទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលធ្លាប់ត្រូវបានប្រកាស ក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់ ពាក្យសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលខុសត្រូវចំពោះការក្ស័យធននេះ។

ង. ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមាន មានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលអាជ្ញាបណ្ណរបស់ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុនោះបានដកហូតនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈ ពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់ពាក្យសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលខុសត្រូវ ចំពោះការដកហូតនេះ។

^{៣៩} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៩ កថាខណ្ឌទី២ ចំនុចទី៥។

- ច. បានប្រព្រឹត្តល្មើសនឹងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពារសាធារណជន។
- ឆ. ធ្លាប់ប្រព្រឹត្តអំពើមិនស្មោះត្រង់ ឬធ្លាប់ប្រព្រឹត្តមិនត្រឹមត្រូវ ឬជាបុគ្គលអសមត្ថភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ឬការគ្រប់គ្រង ឬការគ្រប់គ្រងក្រុមហ៊ុន។
- ជ. បានធ្វើ ឬជាប់ពាក់ព័ន្ធ នឹងអាជីវកម្មណាមួយផ្សេងទៀតដែលមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន។
- ឈ. បានធ្វើអាជីវកម្មលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ។
- ញ. ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាព ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួនដោយសារតែកេរ្តិ៍ឈ្មោះបុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ។
- ដ. ធ្លាប់ត្រូវបានក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៥ (ប្រាំ) ឆ្នាំចុងក្រោយគិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។
- ប. ជាសមាជិកគណៈកម្មាធិការវិនិយោគរបស់គម្រោងវិនិយោគរួមដែលគ្រប់គ្រង និងចាត់ចែងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត។
- ខ. ធ្លាប់ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជាដែលជាអាជ្ញាបណ្ណនោះត្រូវបានដកហូត ឬព្យួរទុក ឬធ្លាប់ប្រព្រឹត្តអំពើល្មើសដែលមានចែងក្នុងច្បាប់។
- ឈ. ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបកដោយប្រសិទ្ធភាពភាពស្មោះត្រង់ និងយុត្តិធម៌។
- ណ. មាន ឬអាចនឹងមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភោគកម្ម ឬការផ្តល់អាជ្ញាបណ្ណបន្តអាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំ អាចនឹងនាំអោយប៉ះពាល់ផលប្រយោជន៍សាធារណៈ។
- ត. ជាអភិបាល ជានិយោជិត ឬជាភ្នាក់ងារគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងៗ ឬក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស⁴⁰។

⁴⁰ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ១៩ កថាខណ្ឌទី១ ចំនុចទី៦។

១.៤. កម្រៃផ្សេងៗ

ដើមទុនគឺជាកត្តាមួយដ៏ចំបាច់ក្នុងការវិនិយោគដើម្បីឱ្យវិស័យវិនិយោគរួមអាចប្រព្រឹត្តទៅបាន ក៏ប៉ុន្តែក្រៅពីដើមទុន កម្រៃផ្សេងៗមួយចំនួនដែលជាកត្តាសំខាន់ផ្សេងទៀតដើម្បីឱ្យគម្រោងវិនិយោគដំណើរការទៅយ៉ាងរលូន។

កម្រៃសោហ៊ុយនោះមានច្រើនបែបដូចជា៖

សោហ៊ុយនៃការផ្ទេរភាគហ៊ុន ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រូវបង់សោហ៊ុយនៃការផ្ទេរភាគហ៊ុនចំនួន ០,៥ (សូន្យក្បៀសប្រាំ) ភាគរយនៃភាគហ៊ុនដែលបានផ្ទេរ ឬស្មើនឹង ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែលធំជាងនេះ^{៤១}។

- រាល់ការបង្កើន ឬបន្ថយដើមទុនក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រូវបង់សោហ៊ុយចំនួន ០,០៣ (សូន្យក្បៀសសូន្យបី) នៃចំនួនទឹកប្រាក់ដែលសុំបង្កើត ឬបន្ថយ^{៤២}។
- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណ ឬការអនុញ្ញាតទៅតាមករណីខាងក្រោម
 - ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់។
 - សោហ៊ុយសិក្សាសំណុំលិខិត៖
 - សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួមចំនួន ២.០០០.០០០ (ពីរលាន) រៀល
 - សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមចំនួន ១.០០០.០០០ (មួយលាន) រៀល
 - សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិឯកជននៃគម្រោងវិនិយោគរួមចំនួន ១.០០០.០០០ (មួយលាន) រៀល
 - សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈនិងឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាតាមទម្រង់ឌីជីថល

^{៤១} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៨៤ កថាខណ្ឌទី១។

^{៤២} ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ៨៥ កថាខណ្ឌទី១។

កម្មវិធីទូរសព្ទឬតាមទម្រង់បច្ចេកវិទ្យាផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែលចំនួន ៨០០.០០០(ប្រាំបីរយពាន់) រៀល

- សម្រាប់អាជីវកម្មក្រោដ្ឋហ្វាន់ឌីងក្នុងនាមជាអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រ និងវិនិយោគិនចំនួន៨០០.០០០(ប្រាំបីរយពាន់) រៀល

• ថ្លៃអាជ្ញាបណ្ណ

- សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួមចំនួន ៤០.០០០.០០០(សែសិបលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៦០.០០០.០០០(ហុកសិបលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមចំនួន២០.០០០.០០០(ម្ភៃលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៣០.០០០.០០០(សាមសិបលាន)រៀលសម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិឯកជននៃគម្រោងវិនិយោគរួមចំនួន១៦.០០០.០០០(ដប់ប្រាំមួយលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ២៤.០០០.០០០(ម្ភៃបួនសិបលាន)រៀលសម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈនិងឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាតាមទម្រង់ឌីជីថលកម្មវិធីទូរសព្ទឬតាមទម្រង់បច្ចេកវិទ្យាផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែលចំនួន ១០.០០០.០០០(ដប់លាន) រៀលសម្រាប់ រយៈពេល២(ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០(ដប់ប្រាំលាន) រៀលសម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មក្រោដ្ឋហ្វាន់ឌីងក្នុងនាមជាអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រ និងវិនិយោគិនចំនួន១០.០០០.០០០(ដប់លាន)រៀលសម្រាប់រយៈពេល២(ពីរ)

ឆ្នាំដំបូង និង ១៥.០០០.០០០(ដប់ប្រាំលាន)រៀលសម្រាប់ការបន្តអាជ្ញាបណ្ណរយៈ
ពេល៣ (បី) ឆ្នាំ⁴³

- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស៖
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ២.០០០.០០០((ពីរលាន)រៀល
 - ថ្លៃអាជ្ញាបណ្ណចំនួន៤០.០០០.០០០(សែសិបលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៦០.០០០.០០០(ហុកសិបលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ⁴⁴
- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ/អនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/អនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង៖
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ៨០០.០០០((ប្រាំបីរយពាន់)រៀល
 - ថ្លៃការអនុញ្ញាតចំនួន៦.០០០.០០០(ប្រាំមួយលាន) រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៩.០០០.០០០(ប្រាំបួនលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
 - ថ្លៃអាជ្ញាបណ្ណចំនួន១៦.០០០.០០០(ដប់ប្រាំមួយលាន) រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ២៤.០០០.០០០(ម្ភៃបួនលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ⁴⁵
- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ/អនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/អនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុនអភិបាល មូលនិធិ៖
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ៦០០.០០០((ប្រាំមួយរយពាន់)រៀល
 - ថ្លៃការអនុញ្ញាតចំនួន២.០០០.០០០(ពីរលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៣.០០០.០០០(បីលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ

⁴³ ឆយ ច័ន្ទមករា, ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ទំព័រទី ៣៣ (គេហទំព័រ www.secc.gov.kh)

⁴⁴ ឆយ ច័ន្ទមករា, ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ទំព័រទី ៣៤ (គេហទំព័រ www.secc.gov.kh)

⁴⁵ ឆយ ច័ន្ទមករា, ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ទំព័រទី ៣៥ (គេហទំព័រ www.secc.gov.kh)

- ថ្លៃអាជ្ញាបណ្ណចំនួន៨.០០០.០០០(ប្រាំបីលាន)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ១២.០០០.០០០(ដប់ពីរលាន)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ^{៤៦}
- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារគ្រប់គ្រងមូលនិធិ
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ២០០.០០០((ពីររយពាន់)រៀល
 - ថ្លៃអាជ្ញាបណ្ណចំនួន៨០០.០០០(ប្រាំបីរយពាន់)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ១.២០០.០០០(ដប់ពីររយពាន់)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រោដ្ឋហ្វាន់ឌីង
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ៨០.០០០((ប្រាំបីរយពាន់)រៀល
 - ថ្លៃអាជ្ញាបណ្ណចំនួន៤០០.០០០(បួនរយពាន់)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៦០០.០០០(ប្រាំមួយរយពាន់)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ
- ❖ ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារចែកចាយលក់មូលនិធិ
 - ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតចំនួន ២០.០០០(ម្ភៃពាន់)រៀលក្នុងមួយច្បាប់
 - សោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០((មួយរយពាន់)រៀល
 - ថ្លៃអាជ្ញាបណ្ណចំនួន៤០០.០០០(បួនរយពាន់)រៀលសម្រាប់រយៈពេល២(ពីរ) ឆ្នាំដំបូង និង ៦០០.០០០(ប្រាំមួយរយពាន់)រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល៣ (បី) ឆ្នាំ^{៤៧}

បុគ្គលដាក់ពាក្យស្នើសុំ និងសោហ៊ុយត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យស្នើសុំនៅនិយ័តកម្មមូលបត្រកម្ពុជា។

ផ្នែកទី២៖ កាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ និងទណ្ឌកម្ម

២.១. កាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ

ជាទូទៅក្រុមហ៊ុនណាមួយចង់ធ្វើអាជីវកម្មនៅក្នុងគម្រោងវិនិយោគរួមអាចជ្រើសរើសធ្វើជាក្រុមហ៊ុនណាមួយនៃអាជីវកម្មគម្រោងវិនិយោគរួម ហើយក្រុមហ៊ុនមួយអាចស្នើសុំអាជ្ញាបណ្ណនោះអាចសុំអាជ្ញាបណ្ណដើរតួជាក្រុមហ៊ុនពីរក្នុង

⁴⁶ឆយ ច័ន្ទមករា, ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ទំព័រទី ៣៦ (គេហទំព័រ www.secc.gov.kh)

⁴⁷ ឆយ ច័ន្ទមករា, ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ទំព័រទី ៣៧ (គេហទំព័រ www.secc.gov.kh)

ចំណោមក្រុមហ៊ុនបួនរបស់គម្រោងវិនិយោគរួមបាន។ ក្រុមហ៊ុនទាំងនោះត្រូវតែតម្រូវឱ្យមានធនធានដាច់ដោយឡែកពីគ្នា និងត្រូវមានរបាយការណ៍មានសមស្រប។ បន្ថែមពីនេះក្រុមហ៊ុន និងភ្នាក់ងាររបស់ខ្លួនត្រូវតែគោរពទៅតាមលក្ខខណ្ឌអោយ បានត្រឹមត្រូវនិងសមស្រប ជាពិសេសត្រូវតែរក្សាអោយបានគ្រប់ពេលវេលានៃកម្រិតសោធនភាពអនុបាតហានិភ័យ មូល ធនសុទ្ធ និងកម្រិតស្ថានភាពហិរញ្ញវត្ថុផ្សេងទៀតដែលកំណត់ដោយ និយ័តកម្មលបត្រកម្ពុជា។

នៅពេលក្រុមហ៊ុននីមួយៗ មានការផ្លាស់ប្តូរមុខងារ ការលាឈប់ឬការបញ្ចប់តួនាទីរបស់បុគ្គលដែលបានទទួល ស្គាល់គុណវុឌ្ឍិនិងភ្នាក់ងារដែលទទួលបានអាជ្ញាបណ្ណរបស់ខ្លួនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ ន.ម.ក ក្នុងរយៈ ពេល ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានលិខិតលាឈប់ពីការងារ ឬការសម្រេចបញ្ចប់តួនាទី ឬផ្លាស់ប្តូរមុខងាររបស់បុគ្គល និងភ្នាក់ងារ។ នៅពេលដែលតំណែងរបស់បុគ្គលទាំងនោះត្រូវបានទំនេរនោះក្រុមហ៊ុនត្រូវជ្រើសរើសបេក្ខជនថ្មីក្នុងរយៈ ពេលយ៉ាងហោច ១(មួយ) ខែ ឬរយៈពេលសមស្របណាមួយដែលមានការអនុញ្ញាតពីនិយ័តកម្មលបត្រកម្ពុជាដើម្បីធានា ការគ្រប់គ្រង និងចាត់ចែងនៃគម្រោងវិនិយោគ។ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ត្រូវចុះកិច្ចព្រមព្រៀងបរិច្ចាគបាលកិច្ចជាមួយ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលកំណត់ដោយ ន.ម.ក⁴⁸។

❖ ការទទួលខុសត្រូវចំពោះសកម្មភាពរបស់ភ្នាក់ងារនៃក្រុមហ៊ុននីមួយៗ៖

ជាទូទៅក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណឬការអនុញ្ញាតត្រូវតែពិនិត្យយ៉ាងចិត្តទុកដាក់ នៅពេលដែលភ្នាក់ ងាររបស់ខ្លួនកំពុងបំពេញមុខងារក្នុងនាមជាក្រុមហ៊ុន ហើយ ត្រូវបង្កើត រក្សា និងតម្រូវអោយកំណត់ការអនុវត្តនីតិវិធីជា លាយលក្ខណ៍ទាក់ទងនឹងការប្រព្រឹត្តនៃភ្នាក់ងាររបស់ខ្លួន។ ក្រុមហ៊ុនទាំងឡាយនៃគម្រោងវិនិយោគរួមដែលបានដឹងនូវស- កម្មភាពរបស់ភ្នាក់ងាររបស់ខ្លួនប្រព្រឹត្តខុសហើយតែមិនព្រមទទួលខុសត្រូវដោយមានការគេចវេះ មិនព្រមចាត់វិធានការ ជាក់ស្តែងនោះក្រុមហ៊ុនត្រូវទទួលខុសត្រូវបណ្តឹងផ្នែករដ្ឋប្បវេណីដែលកើតចេញពីសកម្មភាពរបស់ភ្នាក់ងារ។

❖ កិច្ចសន្យាចែកចាយលក់ឯកតាមូលនិធិ៖

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចស្នើសុំធ្វើអាជីវកម្មនៃក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង ដែលត្រូវទទួលអាជ្ញាបណ្ណពីន.ម.ក ហើយត្រូវជូនដំណឹងអំពីការចាត់តាំងក្រុមហ៊ុននេះ។ ក្រុមហ៊ុននេះមានភាពជិតស្និទ្ធ ខ្លាំងជាមួយអតិថិជន ដែលក្នុងនោះក្រុមហ៊ុនត្រូវវាយតម្លៃភាពសាកសមរបស់អតិថិជនចុះកិច្ចព្រមព្រៀងជាមួយអតិថិជន

⁴⁸ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៦១។

ហើយត្រូវទទួលបានសេចក្តីប្រកាសអំពីការទទួលស្គាល់អតិថិជន បើកគណនីជូនអតិថិជន និងបំពេញទម្រង់ផ្សេងៗ កំណត់ដោយ ន.ម.ក⁴⁹។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិមិនត្រូវប្រើប្រាស់មូលនិធិរបស់ភាគហ៊ុនិករបស់ខ្លួនទៅលើគម្រោងដែលកំពុងគ្រប់ គ្រង និងធ្វើសំណើលក់មូលបត្រតាមរយៈអន្តរការីរបស់ខ្លួនទេ⁵⁰។

ម្យ៉ាងវិញទៀតក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចស្នើសុំផ្លាស់ប្តូរទៅជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសបានដែល ត្រូវមានការអនុញ្ញាតពី ន.ម.ក ព្រមទាំងត្រូវជូនដំណឹងអំពីសំណើទៅអត្តតាហកៈដែលជាអ្នកមានសិទ្ធិជំទាស់អំពីសំណើ នេះក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃ។ ក្នុងករណីចាំបាច់ក្រុមហ៊ុនអាចធ្វើការផ្សព្វផ្សាយអំពីការផ្លាស់ប្តូរនៃក្រុមហ៊ុន របស់ខ្លួនបាន ជាមួយគ្នានោះដែលក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក៏អាចផ្លាស់ប្តូរជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិបាន ដែលអនុវត្តនីតិវិធីតាមក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែរ⁵¹។

❖ ចំពោះមូលនិធិបើក

អត្តតាហកៈអាចសិទ្ធិក្នុងការស្នើអោយមានការទិញឯកតាមូលនិធិត្រឡប់មកវិញដោយក្រុមហ៊ុនគ្រប់គ្រងមូលនិ ធិ នៅពេលដែលអត្តតាហកៈបំពេញតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងជាធរមាន ហើយការទូទាត់សាច់ប្រាក់ត្រូវកំណត់ ដោយ និយ័តកម្មមូលបត្រកម្ពុជាទៅតាមប្រភេទនៃគម្រោងវិនិយោគរួមនីមួយៗ។ លើសពីនេះទៅទៀតក្រុមហ៊ុនគ្រប់គ្រង មូលនិធិក៏អាចតម្រូវអោយទិញឯកតាមូលនិធិត្រឡប់មកវិញប្រសិនបើមានការចាំបាច់ដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងការពារកេរ្តិ៍ឈ្មោះទីផ្សារហិរញ្ញវត្ថុ ឬអត្តតាហកៈមិនគោរពតាមលក្ខខណ្ឌផ្សេងៗ និងតាមការកំណត់ដែលជាតម្រូវការ របស់ ន.ម.ក⁵²។

❖ ការធ្វើអាជីវកម្មក្រោយហ្វាន់ឌីង

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានបំណងធ្វើអាជីវកម្មក្រោយហ្វាន់ឌីងដែលដើរតួនាទីជាអន្តរការីរវាងក្រុមហ៊ុន លក់មូលបត្រ និងអតិថិជនត្រូវបំពេញកាតព្វកិច្ចអប្បបរមាជាច្រើនរួមមាន៖

⁴⁹ អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក ០៨ មេសា ២០០៩, មាត្រា៦៣។

⁵⁰ អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក ០៨ មេសា ២០០៩, មាត្រា៦៤។

⁵¹ អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក ០៨ មេសា ២០០៩, មាត្រា៦៥ និង មាត្រា៦៦។

⁵² អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក ០៨ មេសា ២០០៩, មាត្រា៦០ វាក្យ ខណ្ឌ២។

- ត្រូវធ្វើការសិក្សាបំពេញកាតព្វកិច្ចតាមច្បាប់ (Due Dilligence) ចំពោះក្រុមហ៊ុនមានបំណងលក់មូលបត្រព្រមទាំងពិនិត្យលើលទ្ធភាពសងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវធានាថាខ្លួនមិនដែលធ្លាប់ប្រព្រឹត្តសកម្មភាពល្មើសណាមួយនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងពិនិត្យតាមដាននៃការអនុវត្តរបស់ក្រុមហ៊ុនធ្វើសំណើលក់មូលបត្រ។
- ក្នុងករណីក្រុមហ៊ុនគ្រប់គ្រងមូលនិធិបានពិនិត្យតាមដានការអនុវត្តរបស់ក្រុមហ៊ុនធ្វើសំណើលក់មូលបត្រត្រូវតាមលក្ខខណ្ឌកំណត់ ឬមានការសង្ស័យសមហេតុផលទៅលើការធ្វើសំណើលក់មូលបត្រនឹងល្មើសនឹងច្បាប់ ឬមិនអនុលោមតាមលក្ខខណ្ឌកំណត់នោះ ក្រុមហ៊ុនត្រូវបដិសេធផ្តល់ការអនុវត្តការិយកម្ម និងជូនដំណឹងភ្លាមមកនិយ័តកម្មមូលបត្រកម្ពុជា។ ក្រុមហ៊ុនត្រូវរៀបចំកិច្ចព្រមព្រៀងប្រើប្រាស់សេវាអនុវត្តការិយកម្មជាមួយក្រុមហ៊ុនមូលបត្រនិងធានាថាព័ត៌មានដែលផ្តល់ឱ្យក្រុមហ៊ុនមូលបត្រត្រូវតែជាព័ត៌មានពិតប្រាកដមិនថ្លែងព័ត៌មានណាមួយខុសឬខ្វះខាត ដែលត្រូវបង្ហាញដល់អតិថិជន។ ប្រសិនបើមានការកែប្រែទៅលើព័ត៌មានរបស់ក្រុមហ៊ុនធ្វើសំណើលក់មូលបត្រអ្វីមួយត្រូវជូនដំណឹងភ្លាមទៅអតិថិជន។
- ចំពោះសាច់ប្រាក់ដែលប្រមូលពីអតិថិជនមិនត្រូវលើសពី ៨០០.០០០.០០០ គិតចាប់ពីថ្ងៃនៃការធ្វើសំណើលក់មូលបត្រក្នុងរយៈពេល១២ ខែ ហើយតម្លៃវិនិយោគរបស់អតិថិជននីមួយៗមិនលើសពី ២.០០០.០០០(ពីរលានរៀល) ចំពោះតម្លៃវិនិយោគសរុបអតិថិជននីមួយៗមិនលើសពី២០.០០០០.០០០(ម្ភៃលាន)ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ។ ចំពោះអតិថិជនជាវិនិយោគិនគុណវុឌ្ឍិត្រូវបានលើកលែងដែលមានការកំណត់ដោយ និយ័តកម្មមូលបត្រកម្ពុជា។ ក្រុមហ៊ុនត្រូវមានការវាយតម្លៃភាពសាសនរបស់អតិថិជន ព្រមទាំងទទួលសេចក្តីប្រកាសទទួលស្គាល់ហានិភ័យពីអតិថិជន កិច្ចព្រមព្រៀងជាមួយអតិថិជន បើកគណនីសំរាប់អតិថិជន មុនពេលអតិថិជនចាប់ផ្តើមធ្វើបរិសកម្មមូលបត្រដែលត្រូវបានកំណត់ដោយគ.ម.ក។ ក្រៅពីនេះក្រុមហ៊ុនត្រូវផ្តល់នូវព័ត៌មានបច្ចុប្បន្នដល់អតិថិជនដែលរួមមាន ដំណើរការ និងវិធីសាស្ត្រធ្វើបរិសកម្ម ហានិភ័យពាក់ព័ន្ធនឹងប្រភេទមូលបត្រការដាក់កម្រិតលើតម្លៃវិនិយោគ សិទ្ធិលុបចោលបរិសកម្មមូលបត្រ និង ពាក្យដាស់តឿនដល់អតិថិជន នៅពេលដែលសំណើលក់មូលបត្រមិនមានសន្ទនីយភាពដោយមូលហេតុពុំមានទីផ្សារបន្ទាប់ មានការរឹតត្បិតលើភាគហ៊ុន និងដោះស្រាយវិវាទអតិថិជន។
- ក្រុមហ៊ុនជូនដំណឹងភ្លាមដល់អតិថិជនដែលធ្វើបរិសកម្មហើយត្រូវបញ្ជាក់ទៅអតិថិជនអំពីបរិសកម្ម ព្រមទាំងរៀបចំកម្មវិធីអប់រំអតិថិជនអំពីការវិនិយោគគម្រោងវិនិយោគរួម។ ការធ្វើការអប់រំដល់វិនិយោគិនគ្រប់រូបគឺជួយជម្រុញអោយការវិនិយោគរបស់ក្រុមហ៊ុននោះមានភាពកើនឡើង និងមានការជឿទុកចិត្ត។ ជាពិសេសក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានបំណងធ្វើអាជីវកម្មគម្រោងវិនិយោគរួមត្រូវតែមានគោលនយោបាយ និងនីតិវិធី

សម្រាប់ត្រួតពិនិត្យលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម ព្រមទាំងសម្រាប់គ្រប់គ្រងការខកខានមិនសងបំណុលរបស់ក្រុមហ៊ុនធ្វើសំណើលក់មូលបត្រ និងសម្រាប់ទាមទារមកវិញនូវទំហំសាច់ប្រាក់ជំពាក់ជូនអតិថិជន។

- ម៉្យាងវិញទៀតក្រុមហ៊ុនត្រូវមានប្រព័ន្ធបង្ការមិនអោយបុគ្គលដទៃដែលមិនមែនជាអតិថិជន ប្រព័ន្ធសម្រាប់ពិនិត្យអត្តសញ្ញាណ ធ្វើតេស្តសាកល្បងចំណេះដឹង ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ ប្រព័ន្ធទំនាក់ទំនងរវាងអតិថិជន និងអតិថិជន និងក្រុមហ៊ុនមូលបត្រ និងមិនអោយអតិថិជនធ្វើសំណើលក់របស់ខ្លួន ប្រព័ន្ធរក្សាទុកព័ត៌មាននិងឯកសារព័ត៌មាន ប្រព័ន្ធរក្សាទុកទិន្នន័យរបស់អតិថិជន ប្រព័ន្ធទ្រទ្រង់សម្រាប់ភាពធុរកិច្ច ប្រព័ន្ធសម្រាប់ត្រួតពិនិត្យដែលអនុលោមទៅតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងប្រព័ន្ធដោះស្រាយពាក្យបណ្តឹងរបស់អតិថិជន។ ក្រុមហ៊ុនត្រូវចេះរៀបចំក្នុងការគ្រប់គ្រងទំនាស់ផលប្រយោជន៍ក្នុងការធ្វើអាជីវកម្មក្រោដ្ឋហ្វានឌីង ដែលរួមមានទំនាស់ផលប្រយោជន៍រវាងអតិថិជន និងអតិថិជន អតិថិជនជាមួយក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធ ហើយត្រូវចៀសផុតពីនូវសកម្មភាពដែលក្រុមហ៊ុនមិនត្រូវផ្តល់ជំនួយហិរញ្ញវត្ថុដល់អតិថិជននោះទេ។ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ភាគហ៊ុនិក អភិបាល នាយកប្រតិបត្តិ បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ មិនត្រូវធ្វើបរិវេសកម្មមូលបត្រដែលលធ្វើសំណើលក់តាមរយៈអន្តរការីកម្មរបស់ក្រុមហ៊ុនផ្ទាល់ឡើយ⁵³។
- ក្រុមហ៊ុនត្រូវរៀបចំនូវមាតិកា និងវិធីសាស្ត្របង្ហាញសមស្របក្នុងករណីមានបំណងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដើម្បីអោយអតិថិជនអាចទទួលបានព័ត៌មានចាំបាច់ និងមានប្រយោជន៍សម្រាប់ប្រើប្រាស់សេវាអន្តរការីយកម្មរបស់ក្រុមហ៊ុន ឬសម្រាប់អោយវិនិយោគិនសម្រេចចិត្ត។ ការផ្សាយពាណិជ្ជកម្មនេះមិនត្រូវផ្សាយនូវព័ត៌មានមិនពិតឬបញ្ចេញការបញ្ជាក់ ឬធានាថានឹងទទួលបាននូវប្រាក់ចំណេញពីការវិនិយោគនោះទេ មិនជំរុញអោយអតិថិជនប្រើប្រាស់សេវា ដាស់តឿនអតិថិជនអំពីហានិភ័យនៃការវិនិយោគផងដែរ។ ក្រុមហ៊ុនអាចធ្វើសកម្មភាពជំរុញការលក់របស់ខ្លួនអោយមានប្រសិទ្ធភាពបានលុះត្រាតែបុគ្គលមិនត្រូវបញ្ចុះបញ្ចូលទៅលើការលក់របស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្ម ឬធ្វើការសម្រេចដោយគ្មានការគិតពិចារណា មិនត្រូវចាប់ឆ្កោមផ្សេងសំណាងនោះទេ ត្រូវមានការវិនិច្ឆ័យអោយបានត្រឹមត្រូវច្បាស់លាស់និងពេញលេញ និងត្រូវជូនដំណឹងដល់អតិថិជនក្នុងពេលសមស្របនៅពេលដែលខ្លួនមានបំណងធ្វើសកម្មភាពជំរុញការលក់អោយមានប្រសិទ្ធភាព។

⁵³ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៧០។

- ក្រុមហ៊ុនត្រូវបង្កើតនូវទំនាក់ទំនងជាមួយអតិថិជនអោយបានជិតស្និទ្ធក្រុមហ៊ុនត្រូវតែផ្តល់នូវព័ត៌មានទាំងឡាយ អំពីសេវាកម្មនិងហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មដូចជាព័ត៌មានទូទៅរបស់ក្រុមហ៊ុន លក្ខខណ្ឌនៃសេវាកម្ម បណ្តាញសម្រាប់ទំនាក់ទំនង សិទ្ធិ កាតព្វកិច្ចលក្ខខណ្ឌរបស់អតិថិជន និងការអនុវត្តរវាងក្រុមហ៊ុន គ្រប់គ្រងមូលនិធិនិងអតិថិជនមុនពេលធ្វើបរិវេសកម្ម។ ជាទូទៅមុននឹងក្រុមហ៊ុនទទួលបានប្រសិទ្ធភាពវិនិយោគ ជាមួយអតិថិជនណាមួយ ក្រុមហ៊ុនត្រូវតែធ្វើតេស្តសាកល្បងចំណេះដឹងវិនិយោគរបស់អតិថិជននីមួយៗលើក លែងតែវិនិយោគិនគុណវុឌ្ឍិ ឬវិនិយោគិនស្ថាប័ននោះទេដែលធ្វើតេស្តចំណេះដឹង ដែលមិនលើសពី ៣(បី)ខែមុន ពេលធ្វើបរិវេសកម្ម⁵⁴។

❖ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

- ក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវបែងចែកអោយដាច់រវាងតួនាទីរបស់ភ្នាក់ងារខ្លួនអោយបានត្រឹមត្រូវដែលភ្នាក់ងារ មួយណាដែលជាអ្នកផ្តល់សេវាកម្មដល់ក្រុមហ៊ុនធ្វើសំណើលក់មូលបត្រ និងភ្នាក់ងារណាដែលផ្តល់សេវាដល់ អតិថិជនដែលជាវិនិយោគិនប្រសិនបើមានការផ្លាស់ប្តូរត្រូវសុំការអនុញ្ញាតពីអគ្គនាយកនៃនិយ័តករមូលបត្រ កម្ពុជា។
- ក្រុមហ៊ុនទាំងអស់ដែលធ្វើអាជីវកម្មក្នុងគម្រោងវិនិយោគរួមដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ភ្នាក់ងារទទួល បានអាជ្ញាបណ្ណ និងបុគ្គលដាក់ពាក្យស្នើសុំត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជាបន្ទាប់ទៅនិយ័តករមូលបត្រ កម្ពុជា ប្រសិនបើមានបំណងការសុំកែប្រែនូវព័ត៌មាន ឬឯកសារ ឬព័ត៌មានពាក់ព័ន្ធនឹងពាក្យស្នើសុំអាជ្ញាបណ្ណ កែ ប្រែនូវបទប្បញ្ញត្តិនានា។ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតពីអគ្គនាយកនៃន.ម.កចំពោះការស្នើសុំការផ្លាស់ប្តូរឬកែ ប្រែសមាសភាពក្រុមប្រឹក្សាភិបាល រចនាសម្ព័ន្ធភាគហ៊ុនិក ដើមទុន នាមករណ៍ ឬទីស្នាក់ការ ការប្រើប្រាស់ ឬកែ ប្រែថ្លៃសេវា ឬកម្រៃជើងសារផ្សេងៗ។ ក្រុមហ៊ុនត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលត្រូវបានធ្វើសវនកម្ម ដែលទទួលស្គាល់ដោយ និយ័តករមូលបត្រកម្ពុជា រួច ក្នុងរយៈពេល ៣(បី)ខែ ដែលកំណត់ដោយអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាដោយឡែកចំពោះក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៃ ទ្រព្យសម្បត្តិបរិវេសវិនិយោគ អោយដាច់ដោយឡែកពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតាមស្តង់ដារគណនេយ្យ។

⁵⁴ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៧៤។

❖ **ការផ្តល់មុខងារដល់អតិថិជន**

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមិនអាចផ្តល់មុខងារដល់អតិថិជននោះទេលុះត្រាតែមានតាមការកំណត់របស់និយ័តកម្មលបត្រកម្ពុជាប្រសិនបើការអនុញ្ញាតពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ទៅក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលដែលទទួលមុខងារក្រៅ។ ប្រសិនបើក្រុមហ៊ុនមានបំណងចង់បន្ថែមនូវមុខងារ ដល់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ឬភ្នាក់ងាររក្សាសុវត្ថិភាពចង់ធ្វើអាជីវកម្មក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬសុំការអនុញ្ញាតពីអគ្គនាយកនៃ និយ័តកម្មលបត្រកម្ពុជាដែលបំពេញទៅតាមលក្ខខណ្ឌតម្រូវ⁵⁵។

❖ **ការចុះពិនិត្យដល់ទីកន្លែង**

នៅពេលដែលក្រុមហ៊ុនមួយបានដំណើរការរួចរាល់ អគ្គនាយកនៃ និយ័តកម្មលបត្រកម្ពុជាអាចចាត់តាំងមន្ត្រីជំនាញណាមួយទៅចុះត្រួតពិនិត្យនូវទីកន្លែងដែលកំពុងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណពីនិយ័តកម្មលបត្រកម្ពុជារួចរាល់ក្នុងគោលដៅចុះទៅពិនិត្យការអនុវត្តរបស់ក្រុមហ៊ុនគោរពទៅតាមលក្ខខណ្ឌអាជ្ញាបណ្ណ ការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សកម្មភាពរបស់បុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិ និងភ្នាក់ងារដែលទទួលបានអាជ្ញាបណ្ណនោះបានប្រតិបត្តិការត្រឹមត្រូវដែរឬទេ។ ជាពិសេសមន្ត្រីជំនាញដែលចុះទៅទីកន្លែងអាចមានសិទ្ធិអោយក្រុមហ៊ុនត្រូវផ្តល់កិច្ចសហការក្នុងការផ្តល់ឯកសារ និង ព័ត៌មាននានាដែលជាតម្រូវការក្នុងការពិនិត្យការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននោះ⁵⁶។

២.២. ទណ្ឌកម្មចំពោះក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ

បុគ្គលណាដែលតាំងខ្លួន ឬធ្វើអាជីវកម្មដែរមានទម្រង់ជាក្រុមហ៊ុន ឬភ្នាក់ងារដែរមានកាតព្វកិច្ចក្នុងការធ្វើអាជីវកម្មក្នុងគម្រោងវិនិយោគរួមដោយគ្មានការអាជ្ញាបណ្ណ ឬអនុញ្ញាតពីអគ្គនាយកនៃនិយ័តកម្មលបត្រកម្ពុជា ឬមួយក៏អាជ្ញាបណ្ណ ឬការអនុញ្ញាតអស់សុពលភាពត្រូវចាត់ទុកជាការធ្វើអាជីវកម្មខុសច្បាប់ ហើយត្រូវទទួលទោសតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។

⁵⁵ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៨២។

⁵⁶ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៨៣។

ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដែលមានកាតព្វកិច្ចក្នុងអាជីវកម្មវិនិយោគរួមប្រើប្រព័ន្ធលើស ឬផ្ទុយនឹងប្រការមួយ ចំនួននៃប្រកាសលេខ០០៣ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ត្រូវទទួលទណ្ឌកម្មពីគឺ ទណ្ឌកម្មរដ្ឋបាល និង ពិន័យអន្តរការណ៍។

២.២.១. ទណ្ឌកម្មរដ្ឋបាល

ចំពោះទណ្ឌកម្មរដ្ឋបាលអគ្គនាយកនៃ និយ័តកម្មលបត្រកម្ពុជាអាចដាក់ទណ្ឌកម្មតាមទម្រង់ដូចជា៖

- ព្រមាន
- ដឹកនាំកែតម្រូវ
- ដាក់កំហិតលើអាជ្ញាបណ្ណ/ការអនុញ្ញាត
- ព្យួរអាជ្ញាបណ្ណ/ការអនុញ្ញាត
- ដកហូតអាជ្ញាបណ្ណ/ការអនុញ្ញាត⁵⁷

២.២.២. ពិន័យអន្តរការណ៍

ពិន័យអន្តរការណ៍គឺជាការពិន័យជាសាច់ប្រាក់ពីនិយ័តកម្មលបត្រកម្ពុជាដែលមានដូចជា៖

- ការពិន័យមិនលើសពី ៥០.០០០.០០០(ហាសិបលាន)រៀល ចំពោះរូបវន្តបុគ្គល
- ការពិន័យមិនលើសពី ២០០.០០០.០០០(ពីររយលាន)រៀល ចំពោះនីតិបុគ្គល

ចំពោះក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតដែលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតមកនិយ័ត កម្មលបត្រកម្ពុជាតិចជាង ៦០(ហុកសិប)ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាពក្រុម ហ៊ុននោះត្រូវទទួលពិន័យអន្តរការណ៍ពីនិយ័តកម្មជាសាច់ប្រាក់ ១.០០០.០០០(មួយលាន)រៀលក្នុង១(មួយ)ថ្ងៃចំពោះការ យឺតយ៉ាវ។

ចំពោះភ្នាក់ងារទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតដែលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតមកនិយ័ត កម្មលបត្រកម្ពុជាតិចជាង ៣០(សាមសិប)ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព ភ្នាក់ងារ នោះត្រូវទទួលពិន័យអន្តរការណ៍ពីនិយ័តកម្មជាសាច់ប្រាក់ ៤០០.០០០(បួនរយពាន់)រៀលក្នុង១(មួយ)ថ្ងៃចំពោះ ការយឺតយ៉ាវ⁵⁸។

⁵⁷ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៩០។

⁵⁸ ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ២៩ ឧសភា ២០១៨, ប្រការ ៩១។

ជំពូកទី៣

អត្ថប្រយោជន៍ និងហានិភ័យ

នៃអាជីវកម្មគម្រោង

វិនិយោគរួម

ជំពូកទី៣

អត្ថប្រយោជន៍ និងហានិភ័យនៃអាជីវកម្មគម្រោងវិនិយោគរួម

ជាទូទៅការធ្វើអាជីវកម្មណាក៏ដោយក៏ត្រូវតែមានអត្ថប្រយោជន៍ និងហានិភ័យពីអាជីវកម្មនោះដែរ មិនថាការធ្វើអាជីវកម្មនោះរលូននោះទេ តែងតែជួបនូវផលចំណេញ ឬការខាតបង់ក៏ដូចជាហានិភ័យខ្លះដែរ។ ការធ្វើអាជីវកម្មនៅក្នុងគម្រោងវិនិយោគរួម ឬការធ្វើជាក្រុមហ៊ុនណាមួយនៃគម្រោងវិនិយោគរួមក៏មាននូវអត្ថប្រយោជន៍ និងហានិភ័យដែរ។

គម្រោងវិនិយោគរួមគឺ ជាអាជីវកម្មមួយប្រភេទដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារមូលធនតាមរយៈការប្រមូលផ្តុំនូវការសន្សំនូវចលនវត្ថុ ឬអចលនវត្ថុជាច្រើនរបស់វិនិយោគិនម្នាក់ៗ ក្នុងគោលដៅយកទៅវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗជាមួយនឹងយុទ្ធសាស្ត្រ និងជំនាញវិជ្ជាជីវៈរបស់អ្នកវិនិយោគ ក្នុងគោលដៅទទួលបាននូវផលចំណេញពីការវិនិយោគនេះ។

ផ្នែកទី១៖ អត្ថប្រយោជន៍

១.១. ការគ្រប់គ្រងការវិនិយោគប្រកបដោយវិជ្ជាជីវៈ

គម្រោងវិនិយោគរួមគឺជាគម្រោងវិនិយោគមួយក្នុងការជួយជម្រុញដល់វិស័យហិរញ្ញវត្ថុ និងវិស័យវិនិយោគនៅប្រទេសកម្ពុជាដែលបាននាំនូវវិនិយោគិនល្បីៗ និងអ្នកជំនាញ ដែលសុទ្ធសឹងតែមានជំនាញ និងបទពិសោធន៍ក្នុងវិស័យវិនិយោគដែលបានមកចូលរួមវិនិយោគនិងមកធ្វើការគ្រប់គ្រងការវិនិយោគរបស់វិនិយោគិន។ បុគ្គលគ្រប់គ្រងទាំងនេះមានលទ្ធភាពទទួលបានព័ត៌មានពីទីផ្សារទាន់ពេលវេលាហើយពួកគេក៏អាចធ្វើការជូញជូនយ៉ាងឆាប់រហ័ស និងមានការសន្សំសំចៃក្នុងការវិនិយោគនោះ^{៥៩}។

១.២. ការធ្វើពិធកម្ម

គម្រោងវិនិយោគរួមមិនមែនជាគម្រោងដែលវិនិយោគតែវិស័យអចលនវត្ថុនោះទេ តែក៏ដើរតួនាទីជាអន្តរការីរវាងក្រុមហ៊ុនមូលបត្រ ជាមួយអតិថិជន ដែលការដើរតួនាទីជាអន្តរការីនេះក៏សុទ្ធសឹងតែមានបទពិសោធន៍ ហើយស្វែងរកតែការវិនិយោគទៅលើមូលបត្រណាមួយដែលមានចំណាត់ថ្នាក់ល្អ ហើយផ្សេងៗពីគ្នា។ ការវិនិយោគបែបនេះក៏បានកំណត់នូវហានិភ័យនៃការវិនិយោគដោយបានកាត់បន្ថយការប៉ះពាល់របស់អ្នកវិនិយោគចំពោះការធ្លាក់ចុះនៃតម្លៃសុវត្ថិភាពណាមួយនៃមូលបត្រ។ ការធ្វើបែបនេះបានបញ្ជាក់ថាការវិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍ពីបច្ចេកទេសនៃការធ្វើពិធកម្មនៅក្នុងការវិនិយោគផ្សេងៗគ្នា។

^{៥៩} ពេជ្រ វីឌី, ពុទ្ធិមូលបត្រ, លេខ ៤៤ ផ្សាយចេញឆ្នាំ ២០១៩

១.៣. ភាពងាយស្រួល និងភាពបត់បែន

វិនិយោគិននៅក្នុងគម្រោងវិនិយោគអាចវិនិយោគក្នុងមូលនិធិតែមួយហើយពួកគេក៏ទទួលបាននូវអត្ថប្រយោជន៍ពីការវិនិយោគនោះដាច់ខាតពីគ្នាផងដែរជាមួយនឹងសេវាកម្មជាច្រើន។

ចំពោះក្រុមហ៊ុនគ្រប់គ្រងមូលនិធិមានការទទួលខុសត្រូវក្នុងការសម្រេចថា តើមូលបត្រអ្វីដែលត្រូវធ្វើការជួញដូរបានហើយពួកគេធានាថាការទូទាត់ភាគលាភត្រូវទទួលបាន។ ជាពិសេសក្នុងគម្រោងវិនិយោគណាដែលទាក់ទងនឹងអចលនវត្ថុក៏ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាអ្នកពិចារណាថាការវិនិយោគអចលនវត្ថុបែបណាទទួលបានផលប្រយោជន៍ខ្ពស់សម្រាប់វិនិយោគិន។

១.៤. មានសេវាកម្មផ្ទាល់ខ្លួន

វិនិយោគិននីមួយៗអាចទាក់ទងមកក្រុមហ៊ុនផ្ទាល់ក្នុងការពិគ្រោះយោបល់ជំនាញវិនិយោគិនដែលអាចផ្តល់ប្រឹក្សាអោយវិនិយោគិននូវព័ត៌មានដែលត្រូវការ និងផ្តល់យោបល់អំពីការវិនិយោគដើម្បីអោយវិនិយោគិនអាចពិចារណានិងធ្វើការសម្រេចចិត្តវិនិយោគផ្ទាល់ខ្លួនរបស់វិនិយោគិន។ អ្នកពិគ្រោះយោបល់ទាំងនេះផ្តល់អោយវិនិយោគិននូវជំនួយផ្ទាល់ខ្លួននៅពេលវិនិយោគិនត្រូវការទិញឬវិនិយោគឬលក់ការវិនិយោគរបស់អ្នកហើយពួកគេនឹងផ្តល់អោយអ្នកនូវព័ត៌មានអំពីមូលនិធិដែលអ្នកចង់ដឹងស្របតាមស្ថានភាពរបស់អ្នក។

១.៥. ងាយបំរើជាសាច់ប្រាក់ និងមានតម្លាភាព

នៅពេលវិនិយោគិន ទទួលបានផលចំណេញនៃការវិនិយោគរបស់ខ្លួនអាចប្តូរទៅជាសាច់ប្រាក់នៃគម្រោងវិនិយោគរួមនេះដោយត្រឡប់មកវិញយ៉ាងឆាប់រហ័សតាមតម្លៃទីផ្សារកំណត់។

វិនិយោគិននឹងទទួលបាននូវព័ត៌មានស្ទើរគ្នា និងទទួលបានជាទៀងទាត់អំពីតម្លៃនៃការវិនិយោគរបស់ខ្លួនហើយអាចទទួលបាននូវព័ត៌មានអំពីការវិនិយោគជាក់លាក់ដែលត្រូវបានធ្វើឡើងដោយគម្រោងវិនិយោគរួម។

ផ្នែកទី២៖ ហានិភ័យនៃអាជីវកម្មគម្រោងវិនិយោគរួម

ពុំមានអាជីវកម្មណាដែលល្អឥតខ្ចោះ និងដំណើរការរលូន និងរីកចម្រើនរហូតនោះទេ។ នេះបង្ហាញជាបញ្ហាប្រឈមសម្រាប់អាជីវកម្មនីមួយៗ មិនថាសម្រាប់អាជីវកម្មគម្រោងវិនិយោគរួម ឬអាជីវកម្មស្ថិតក្រោមរូបភាពណាក៏ដោយស្របពេលដែលទទួលបានផលប្រយោជន៍ពីការវិនិយោគក៏ ត្រូវទទួលខុសត្រូវចំពោះរាល់បញ្ហាប្រឈមដែលកើតមានឡើងដែរ។ ចំណែកគម្រោងវិនិយោគរួមវិញ មិនថាក្រុមហ៊ុន ឬវិនិយោគិនឡើយមិនមែនចាំទទួលបានផលប្រយោជន៍ពីការវិនិយោគនោះទេពោលគឺ ទាំងក្រុមហ៊ុន និង វិនិយោគិនប្រសិនបើលើការវិនិយោគមិនប្រកបទៅដោយរលូនទេ ឬការវិនិយោគខាតនោះ ក៏ត្រូវចូលរួមខាតជាមួយគ្នាដែរ។

២.១ ហានិភ័យចំពោះក្រុមហ៊ុនក្នុងអាជីវកម្មគម្រោងវិនិយោគរួម

អាជីវកម្មគម្រោងវិនិយោគរួមអាចដំណើរការទៅបាន ដោយក្រុមហ៊ុនសំខាន់ៗទាំងបួន ស្របពេលនោះដែរហានិភ័យអាចកើតមានឡើងកំឡុងពេលវិនិយោគ។ យើងអាចក្រលេកទៅមើលស្ថានភាពបច្ចុប្បន្នដោយសារបញ្ហាការីករាលព្យាបាលនៃជំងឺកូវីត ដែលបានធ្វើអោយវិស័យសេដ្ឋកិច្ចមានការធ្លាក់ចុះ និងមិនមានស្ថេរភាព ឬធ្វើអោយការវិនិយោគមិនអំណោយផលជាហេតុដែលបង្កើនលិទ្ធភាពនៃហានិភ័យចំពោះក្រុមហ៊ុនដែលអាចកើតមានឡើងមានដូចជា៖

- បញ្ហាហិរញ្ញវត្ថុអាចធ្វើអោយក្រុមហ៊ុនគ្មានស្ថិរភាព ឬអាចបង្កអោយក្លាយទៅជាការក្លែងប្រែធនធានគឺជាកត្តាប្រឈមដ៏ធំមួយអាចបញ្ចប់រាល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលជាការខាតបង់យ៉ាងធំចំពោះការវិនិយោគការបញ្ចប់ឬការដកហូតសិទ្ធិពីនិយ័តកម្មលបត្រកម្ពុជា ដែលអាចកើតមានឡើងនៅពេលដែលក្រុមហ៊ុនផ្ទាល់មិនគោរពទៅតាមគោលការណ៍ ឬបទបញ្ញត្តិដែលមានជាធរមាន

២.២ ហានិភ័យចំពោះវិនិយោគិនក្នុងគម្រោងវិនិយោគរួម

សព្វថ្ងៃនេះការវិនិយោគរបស់វិនិយោគិននីមួយៗតែងតែទទួលបានទាំងផលចំណេញ និងហានិភ័យដូចគ្នា មិនថាការវិនិយោគទៅក្នុងវិស័យអចលនវត្ថុ ឬវិស័យមូលបត្រនោះទេ វិនិយោគិនខ្លះក៏ទទួលបានផលចំណេញយ៉ាងច្រើនក្រៃលែង តែវិនិយោគិនខ្លះពុំទទួលបាននូវផលចំណេញតែម្តងហើយអាចឈានទៅរកការខាតបង់ថែមទៀត។ ចំពោះអាជីវកម្មគម្រោងវិនិយោគរួមវិញ វិនិយោគិនក៏គួរត្រូវតែស្វែងរកហានិភ័យជាមុនសិន មុននឹងសម្រេចចិត្តចូលមកវិនិយោគ ព្រោះការស្វែងយល់ជាមុននេះក៏អាចផ្តល់នូវអត្ថប្រយោជន៍ និងទំនុកចិត្តមួយដែលសម្រាប់វិនិយោគិនគ្រប់រូប។

❖ ហានិភ័យចំពោះវិនិយោគិនក្នុងគម្រោងវិនិយោគរួមទាំងនោះមាន៖

- កត្តាបុគ្គល៖ វិនិយោគិនមួយចំនួនមិនបានពិចារណាម៉ត់ចត់នោះទេ គ្រាន់តែលើកក្បាលដែលគេផ្សព្វផ្សាយឬតាមរយៈការបញ្ចុះបញ្ចូល ឬការផ្តល់ព័ត៌មានមិនពិតប្រាកដ ដែលធ្វើអោយវិនិយោគិនមួយចំនួនយកប្រាក់ដែលខ្លួនទៅប្រើប្រាស់ទៅវិនិយោគដោយគិតថានឹងទទួលបានផលចំណេញក្រៃលែង។ ការចូលទៅវិនិយោគដែលពុំមានការពិចារណា ឬវិភាគទៅលើតំលៃទីផ្សារ ឬសិក្សាពីបញ្ហាបច្ចុប្បន្ន ឬបញ្ហាសេដ្ឋកិច្ចវិបាកសង្គមបានឱ្យច្បាស់លាស់។ ម្យ៉ាងវិញទៀតវិនិយោគិនមួយចំនួនមិនដែលប្រលោកនៅលើទីផ្សារមូលបត្រ ទីផ្សារអចលនវត្ថុនៅក្នុងគម្រោងវិនិយោគរួមនោះ អាចទទួលបានហានិភ័យខ្លាំងជាពិសេសវិនិយោគិនណាដែលយកសាច់ប្រាក់ចាំបាច់របស់ខ្លួន ព្រោះវិនិយោគិនទាំងនោះមិនបានគិតអ្វីក្រៅពីការទទួលបានផលចំណេញនោះទេ។
- កត្តាបទពិសោធន៍ និងចំណេះដឹង៖ ការវិនិយោគនីមួយៗ មិនថាការវិនិយោគក្នុងវិស័យណាក៏ជាពិសេសក្នុងគម្រោងវិនិយោគរួមគឺចាំបាច់ត្រូវការនូវបទពិសោធន៍យ៉ាងតិចក៏ ១ឆ្នាំ ដែរ ព្រោះការវិនិយោគដែលពុំ

មានបទពិសោធន៍គឺមានបញ្ហាប្រឈមខ្លាំងបាត់បង់សាច់ប្រាក់ និងទំនុកចិត្ត។ វិនិយោគិនត្រូវស្វែង បុគ្គលដែលមានចំណេះពិតប្រាកដក្នុងវិស័យនេះជាមុនសិន ដើម្បីយកចំណេះដឹងទាំងនេះទៅពិចារណា និងទទួលបានប្រាក់ចំណេញ។

- កត្តាសេដ្ឋកិច្ចនៅក្នុងស្រុក៖ កត្តានេះគឺសំខាន់ណាស់ព្រោះនៅពេលដែលកំពុងតែប្រឈមនឹងសេដ្ឋកិច្ច បាត់បង់ទីផ្សារហិរញ្ញវត្ថុ វិបាកហិរញ្ញវត្ថុផ្សេងៗ ហើយវិនិយោគិនមិនបានគិតដល់ចំណុចនេះ ឬដឹងប៉ុន្តែ មិនពុំបានគិតឱ្យបានខ្ពស់ទៅថ្ងៃមុខ នោះវិនិយោគិននឹងអាចប្រឈមនឹងការខាតបង់សាច់ប្រាក់ច្រើន ដែលដំណើរការវិនិយោគខ្លះត្រូវបានផ្អាក និងពុំមានវិនិយោគិនច្រើនចូលរួមនោះក្រុមហ៊ុននៅក្នុងគម្រោង មូលនិធិអាចឈានទៅរកការក្ស័យធន ឬការខាតបង់ថវិកា។

សេចក្តីសន្និដ្ឋាន

សេចក្តីសន្និដ្ឋាន

យោងតាមការបកស្រាយនូវប្រធានបទខាងលើ ដែលទាក់ទងនឹងអាជីវកម្មគម្រោងវិនិយោគរួមព្រមទាំងបានបញ្ជាក់លម្អិតអំពីក្របខណ្ឌគតិយុត្តនៃអាជីវកម្មគម្រោងវិនិយោគរួម ក្នុងគោលដៅជំរុញឱ្យមានការវិនិយោគរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ អត្ថបទខាងលើបានបង្ហាញនូវអ្វីជាគម្រោងវិនិយោគរួម ដែលជាសញ្ញាណថ្មីមួយក្នុងការសិក្សាមិនថាក្នុងការវិនិយោគនានា ឬការវិនិយោគក្នុងវិស័យមូលបត្រនោះទេ។ អាជីវកម្មគម្រោងវិនិយោគរួមគឺជាអាជីវកម្មមួយដែលស្តង់ដារខ្ពស់ក្នុងការប្រមូលនូវមូលនិធិពីសាធារណជនទូទៅ ឬអាចថាជាការរៀបចំសាច់ប្រាក់ ឬមូលធនផ្សេងៗពីសាធារណជន យកទៅវិនិយោគនៅលើគម្រោងណាមួយ ឬទៅលើអចលនវត្ថុណាមួយ ក្នុងគោលដៅស្វែងរកផលចំណេញ។ អាជីវកម្មគម្រោងវិនិយោគរួមគឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មទាំងឡាយនៃមូលបត្រមហាជនដែលស្ថិតក្នុងវិស័យមូលបត្រដែលជាអាជីវកម្មនេះទើបតែលេចឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះទេនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មគម្រោងវិនិយោគរួមនេះបានស្ថិតនៅក្រោមការគ្រប់គ្រងដោយស្ថាប័នមួយដែលមានសមត្ថកិច្ចត្រួតពិនិត្យដំណើរការ និងការប្រព្រឹត្តទៅរបស់អាជីវកម្ម ហើយបុគ្គល ឬនីតិបុគ្គលណាមានបំណងចង់ធ្វើអាជីវកម្មត្រូវសុំអាជ្ញាបណ្ណពីស្ថាប័ននេះដែរ គឺនិយ័តកម្មមូលបត្រកម្ពុជា(ន.ម.ក)។ ការដែលមានស្ថាប័នមួយគ្រប់គ្រងហើយ នោះធ្វើឱ្យវិនិយោគិនទាំងឡាយក៏ទទួលបាននូវទំនុកចិត្តជូនអតិថិជនបន្ថែមទៀតដែលមានបំណងចង់ធ្វើជាក្រុមហ៊ុនណាមួយរបស់គម្រោងវិនិយោគរួម ជាពិសេសដែលមានបទប្បញ្ញត្តិដែលបានកំណត់ដោយនិយ័តកម្មមូលបត្រកម្ពុជា ដែលបានបែងចែកនូវតួនាទីដាច់ដោយឡែកពីគ្នា រវាងក្រុមហ៊ុនទាំងបួនរបស់អាជីវកម្មគម្រោងវិនិយោគរួមក្នុងគោលដៅជំរុញឱ្យការប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រព្រឹត្តទៅដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ លើសពីនេះទៅទៀតគម្រោងវិនិយោគរួមក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិនដែលមានបំណងចង់វិនិយោគ ទោះបីជាវិនិយោគិនពុំមានសាច់ប្រាក់គ្រប់គ្រាន់ក៏ដោយក៏អាចវិនិយោគបានដែរ គ្រាន់តែស្នើសុំអាជ្ញាបណ្ណពីនិយ័តកម្មមូលបត្រកម្ពុជាដោយគោរពទៅតាមលក្ខខណ្ឌកំណត់ នោះវិនិយោគិនអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រមូលមូលនិធិពីសាធារណជនទៅវិនិយោគលើគម្រោងមួយជាក់លាក់ដែលបានផ្តល់ផលចំណេញដល់វិនិយោគិនផ្សេងៗ។ ទោះបីយ៉ាងណា ក្រុមហ៊ុននៃគម្រោងវិនិយោគរួមត្រូវធានាអំពីទំនាក់ទំនងផលប្រយោជន៍រវាងអតិថិជន និងក្រុមហ៊ុន ឬអតិថិជន និងអតិថិជន ជាពិសេសក្រុមហ៊ុនក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ច ចូលរួមសហការនិងផ្តល់នូវព័ត៌មានត្រឹមត្រូវពិតប្រាកដ ទៅតាមតម្រូវការរបស់និយ័តកម្មមូលបត្រកម្ពុជា។ ការធ្វើអាជីវកម្មគម្រោងវិនិយោគរួមក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសំរាប់វិនិយោគិនក្នុងការវិនិយោគទៅលើវិស័យអចលនវត្ថុ ឬវិស័យមូលបត្រ ព្រមទាំងមានស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឃ្លាំមើលដំណើរការ ការប្រព្រឹត្តទៅរបស់អាជីវកម្មគម្រោងវិនិយោគរួម ហើយក៏ជាអ្នកពិនិត្យនិងផ្តល់អាជ្ញាបណ្ណដល់បណ្តាក្រុមហ៊ុនទាំងឡាយមុននឹងអនុញ្ញាតអោយធ្វើប្រតិបត្តិអាជីវកម្ម ជាពិសេសនិយ័តកម្មមូលបត្រកម្ពុជាក៏

បានអនុវត្ត និងកំណត់នូវបទប្បញ្ញត្តិនានាដើម្បីធានាបាននៅកិច្ចគាំពារដល់វិនិយោគិនក្នុងគម្រោង ដែលមានបុគ្គល ទទួលស្គាល់គុណវុឌ្ឍិដែលទទួលស្គាល់ដោយនិយ័តកម្មលម្អិតមួយ។ ដូច្នេះការវិនិយោគទៅលើអាជីវកម្មគម្រោងវិនិយោគរួមគឺពិតជាធានានូវសុវត្ថិភាពសម្រាប់វិនិយោគិនទាំងឡាយ ដោយបុគ្គលដែលស្ថិតនៅក្នុងក្រុមហ៊ុននីមួយៗនៃគម្រោង សុទ្ធសឹងតែជាបុគ្គលដែលទទួលបានអាជ្ញាបណ្ណ ទទួលស្គាល់គុណវុឌ្ឍិ និងបុគ្គលជំនាញនានាដែលទទួលស្គាល់ដោយច្បាប់ និងបទបញ្ញត្តិដែលបានចូលជាធរមានក្នុងវិស័យមូលបត្រ។ យើងខ្ញុំសង្កេតឃើញថាគម្រោងវិនិយោគរួមជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍គម្រោងធំៗនានា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាងនេះស្របពេលដែលគម្រោងវិនិយោគរួមនេះមានសក្តានុពល គម្រោងវិនិយោគរួមចាំបាច់តែត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ដែលមានជាធរមាន។

ម្យ៉ាងវិញទៀតវិស័យមូលបត្រគឺជាវិស័យដែលទើបតែចូលមកក្នុងប្រទេសកម្ពុជាដែរ ហើយអាជីវកម្មគម្រោងនេះក៏ទើបតែមានថ្មីដែលការវិនិយោគនោះនូវមានកម្រិតនៅឡើយ។ អស្ថិរភាពនៃអាជីវកម្មក៏អាចកើតមានទាក់ទងទៅនឹងបញ្ហាដូចជា ការវិនិយោគជាប្រយោជន៍ប្រក្រតីពីប្រយោជន៍ដែលកំពុងធ្វើប្រតិបត្តិការនៅលើទីផ្សារប្រទេសដែលរួមមានទីផ្សារហិរញ្ញវត្ថុនៃប្រទេសកំពុងអភិវឌ្ឍន៍ អាចបណ្តាលឱ្យប្រឈមនឹងហានិភ័យកាន់តែធំដែលបណ្តាលមកពីការប្រែប្រួលនៃអត្រាប្តូរប្រាក់ប្រទេស។ ការវិនិយោគក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ត្រូវប្រឈម នឹងហានិភ័យអតិផរណាដែលមានការប្រែប្រួលរហ័ស។ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិពុំមានភាពប្រក្រតី ពោលគឺអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន។ មួយវិញទៀតវិនិយោគិនខ្លះពុំយល់ដឹង ឬពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងវិស័យវិនិយោគ ជាពិសេសបទពិសោធន៍ និងសាច់ប្រាក់ដែលវិនិយោគមិនគ្រប់គ្រាន់ នេះជាការជាបញ្ហាប្រឈមមួយដែរនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម។ ក្នុងកាលៈទេសៈខ្លះ ការលក់ភាគហ៊ុនអាចមិនប្រព្រឹត្តទៅយ៉ាងរលូនបានទាន់ពេលវេលានោះទេ ដែលជាកត្តានាំឱ្យតម្លៃនៃភាគហ៊ុននោះអាចនឹងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

សរុបមកវិញ យើងខ្ញុំសង្កេតឃើញថាអាជីវកម្មគម្រោងវិនិយោគរួមនៅក្នុងប្រទេសកម្ពុជានូវមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើន ប៉ុន្តែរាជរដ្ឋាភិបាលក៏កំពុងព្យាយាមពង្រឹង និងផ្តល់នូវដំណោះស្រាយក៏ដូចជាកិច្ចគាំពារជាច្រើនសំរាប់ការពារវិនិយោគិនទាំងឡាយអោយមានទំនុកចិត្តក្នុងការវិនិយោគ ក៏ដូចជាបានបង្កើតនូវនិយ័តកម្មលម្អិតមួយដែលជាស្ថាប័នគ្រប់គ្រងនឹងត្រួតពិនិត្យនូវដំណើរការរបស់គម្រោងវិនិយោគរួម ក្នុងគោលដៅពង្រឹងឱ្យតម្លាភាព វឌ្ឍនភាពនៃអាជីវកម្មគម្រោងវិនិយោគរួម ព្រមទាំងបានរៀបចំបទប្បញ្ញត្តិជាច្រើនដើម្បីធានាបាននូវទំនុកចិត្តបង្កើនភាពជឿជាក់ដល់វិនិយោគិនទាំងឡាយ មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។

អនុសាសន៍

អនុសាសន៍

បន្ទាប់ពីបានសិក្សាយ៉ាងស៊ីជម្រៅទៅលើប្រធានបទសារណានេះ យើងខ្ញុំសង្កេតឃើញថាគម្រោងវិនិយោគរួមជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍គម្រោងធំៗ នៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅប្រទេសកម្ពុជា គម្រោងវិនិយោគរួមនេះមានសក្តានុពលទៅលើគម្រោងវិនិយោគជាច្រើន ហើយក៏បានពាំនាំនូវវិនិយោគិនពីបរទេសមកវិនិយោគនៅក្នុងស្រុកផងដែរ។ ជាការពិតណាស់ការបង្កើតនូវការវិនិយោគនៅក្នុងប្រទេស គឺបានចូលរួមជាចំណែកមួយបន្ថែមដែលពង្រឹងទៅលើវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពរឹងមាំ ប៉ុន្តែអាជីវកម្មគម្រោងវិនិយោគរួមមិនអាចប្រព្រឹត្តទៅបានទេបើពុំគោរពតាមបទប្បញ្ញត្តិ និងច្បាប់ដែរមានជាធរមាន ជាពិសេសវិនិយោគិនមួយចំនួនធំដែលពុំយល់ច្បាស់នៅឡើយទោះបីជាអាជីវកម្មនេះស្ថិតក្រោមការដំបូលនៃនិយ័តកម្មលបត្រកម្ពុជា ក៏ប៉ុន្តែមានលក្ខណៈថ្មីថ្មោង និងមិនសូវមានភាពសកម្មនៅឡើយដែលជាបញ្ហាចោទដែលគប្បីកែសម្រួលដើម្បីឈានទៅភាពល្អប្រសើរឡើង។ ដូច្នេះយើងខ្ញុំ សូមចូលរួមផ្តល់ជាអនុសាសន៍មួយចំនួនក្នុងគោលដៅជួយជម្រុញការធ្វើអាជីវកម្មគម្រោងវិនិយោគរួមអោយកាន់តែមានប្រសិទ្ធភាពជាងមុនបន្ថែមទៀត៖

- ក្របខណ្ឌនៃសមាហរកម្មអាស៊ាននៃគម្រោងវិនិយោគរួមបានសន្យាថានឹងបង្កើនជួរសមិទ្ធផលផ្តល់ឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិនូវគោលការណ៍ដែរមានប្រសិទ្ធភាពដើម្បីផ្តល់មូលនិធិដល់វិនិយោគិនគ្រប់រូបនៅក្នុងសមាជិកអាស៊ានទាំងអស់។ នេះគឺជាជំហានស្វាគមន៍ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានរួមបញ្ចូលគ្នាក្រោមផែនការអនុវត្តវិទ្យាសាស្ត្រវិស័យធនធាន។ នៅឆ្នាំ ២០១៤ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរីនិង ប្រទេសថៃបានចូលទៅក្នុងក្របខណ្ឌអាស៊ានសម្រាប់ការផ្តល់ជូននូវគម្រោងវិនិយោគរួម ដែលអនុញ្ញាតឱ្យអ្នកក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលប្រតិបត្តិការនៅក្នុងយុត្តាធិការរបស់សមាជិកផ្តល់ជូនអាជីវកម្មគម្រោងវិនិយោគរួមដូចជាមូលនិធិដែលបានចុះបញ្ជី។ រហូតមកដល់ពេលនេះមិនមានការបញ្ជាក់ណាមួយថាប្រទេសកម្ពុជាយើងកំពុងចូលរួមក្នុងក្របខណ្ឌនេះទេ។ ដូចនេះប្រទេសកម្ពុជាយើងគួរតែចូលរួមក្នុងក្របខណ្ឌនេះផងដែរដើម្បីលើកកម្ពស់វិស័យអាជីវកម្មគម្រោងវិនិយោគរួមអោយមានតម្លាភាពដែលជាទីទុកចិត្តសម្រាប់វិនិយោគិន។ ដូច្នេះ រាជរដ្ឋាភិបាលគួរគប្បីពិនិត្យ និងពង្រីកនូវសក្តានុពលនៃគម្រោងវិនិយោគរួមអោយកាន់តែមានភាពរីកចំរើនដូចប្រទេសអាស៊ានដែរ។
- និយ័តកម្មលបត្រកម្ពុជាគប្បីរៀបចំនូវបទប្បញ្ញត្តិបន្ថែម ដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃអាជីវកម្មវិនិយោគរួមដូចជាបទប្បញ្ញត្តិដែលបញ្ជាក់នូវតួនាទីនៃបុគ្គល ឬភ្នាក់ងាររបស់ក្រុមហ៊ុន ឬច្បាប់ ប្រកាសណាដែលបញ្ជាក់នូវតួនាទីក្នុងការបំពេញចន្លោះបន្ថែមនៅក្នុងចំណុចខ្វះខាតនៃក្នុងការជម្រុញឱ្យបុគ្គលដែលចូលរួមក្នុងអាជីវកម្មនឹងប្រព្រឹត្តទៅក្រោមអនុភាពនៃបទប្បញ្ញត្តិបានកំណត់។ ជាពិសេសនិយ័តកម្មលបត្រកម្ពុជាគប្បីបង្កើតនូវសិក្ខាសាលា ឬ

វត្តបណ្តុះបណ្តាលដែលផ្សព្វផ្សាយមានលក្ខណៈទូលាយបន្ថែមទៀត ដើម្បីពង្រឹងនូវចំណេះដឹងលម្អិតជាច្រើន ទៅដល់វិនិយោគិន និងក្រុមហ៊ុននៅក្នុងអាជីវកម្មនេះផ្ទាល់។

- ចំពោះវិនិយោគិនគប្បីត្រូវតែពង្រឹងនូវចំណេះដឹង សមត្ថភាព បទពិសោធន៍របស់ខ្លួនបន្ថែម ជាពិសេសគប្បីចូលរួម វត្តបណ្តុះបណ្តាលឱ្យបានច្រើនមុននឹងសម្រេចចិត្តមកវិនិយោគទើបការវិនិយោគនោះនឹងទទួលបានជោគជ័យ និងទទួលបានផលចំណេញ ព្រមទាំងជួយកាត់បន្ថយនូវហានិភ័យថែមទៀត។

ឯកសារយោង

ឯកសារយោង

ច្បាប់ និងបទដ្ឋានគតិយុត្ត

- ច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, នស/រកម/០១០៧/០២៨, ១៩ តុលា ២០០៧។
- អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក, ០៣ មេសា ២០០៩។
- ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក./ប្រ.ក., ២៩ ឧសភា ២០១៨។

សៀវភៅ និងឯកសារបង្កបង្កើន

- ហុង សុផាន់, របាយការណ៍កម្មសិក្សា និង សារណាបញ្ចប់ការសិក្សា, ឆ្នាំ២០១៨។
- ពេជ្រ វិទ្យា, ពុទ្ធិមូលបត្រ, លេខ ៤៤ ផ្សាយចេញឆ្នាំ ២០១៩

គេហទំព័រ

- Grant Thornton, collective investment schemes, <https://www.grantthornton.com.mt/industry/collective-investment-schemes> (ចូលថ្ងៃទី ២១ កក្កដា ២០២១)
- កើត វិទ្យា, ថេង ច័ន្ទសង្ហារ និង ចាំង ស៊ីណាត, សេចក្តីផ្តើមនីតិ បោះពុម្ពលើកទី១ (បោះពុម្ពដោយសហប្រតិបត្តិការបារាំង អមសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច)។

ଉପସମ୍ପ୍ଳବ୍ଧ

បញ្ជីរាយនាមឧបសម្ព័ន្ធ

- ❖ **ឧបសម្ព័ន្ធទី១៖** ច្បាប់ស្តីពីការបោះឆ្នោយ និងការជួញដូរមូលបត្រមហាជន, នស/រកម/០១០៧/០២៨, ១៩ តុលា ២០០៧។
- ❖ **ឧបសម្ព័ន្ធទី២៖** អនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះឆ្នោយ និងការជួញដូរមូលបត្រមហាជន, លេខ ៥៤. អនក្រ.បក, ០៣ មេសា ២០០៩។
- ❖ **ឧបសម្ព័ន្ធទី៣៖** ប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម, លេខ ០០៣/១៨ គ.ម.ក./ប្រ.ក. , ២៩ ឧសភា ២០១៨។



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ច្បាប់ ស្តីពី

ការបោះឆ្នោត និងការជួញដូរមូលបត្រមហាជន



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឆ្នាំ ២០០៧



ព្រះរាជក្រម

យើង

នស/រកម/០១០៧/០២៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រកាសឱ្យប្រើ

ច្បាប់ ស្តីពីការបោះឆ្នោត និងការជួញដូរមូលបត្រមហាជន ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៧ នាសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នីតិកាលទី៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៧ នាសម័យប្រជុំ វិសាមញ្ញរបស់ព្រឹទ្ធសភា ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ :

- ៤- តំណាងក្រសួងយុត្តិធម៌ ០១ (មួយ)រូប
- ៥- តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ០១ (មួយ)រូប
- ៦- អគ្គនាយក គ.ម.ក. ០១ (មួយ)រូប

៧- អ្នកជំនាញដែលមានបទពិសោធន៍វិស័យមូលបត្រ ០២(ពីរ)រូប ដែលមានស្ថានភាពអណ្តាញក្រីក្រ ព្រមទាំងជ្រើសរើស និងស្នើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បេក្ខភាពរបស់អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ត្រូវជ្រើសរើស និងស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនប្រមុខរាជរដ្ឋាភិបាល។ សមាជិកនៃ គ.ម.ក. ដែលជាអ្នកជំនាញ ត្រូវមានសញ្ញាបត្រថ្នាក់ក្រោយឧត្តមសិក្សា មានសមត្ថភាព និងលក្ខណសម្បត្តិគ្រប់គ្រាន់ និង សមស្របក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនព្រមទាំងមានបទពិសោធន៍មួយ ឬ ច្រើនផ្នែក ដូចជាពាណិជ្ជកម្មគ្រប់គ្រងក្រុមហ៊ុនទីផ្សារមូលបត្រ ច្បាប់ សេដ្ឋកិច្ច គណនេយ្យ និងផ្នែកផ្សេងទៀតតាមតម្រូវការជាក់ស្តែង។

មាត្រា ៧.- មុខងាររបស់គណៈកម្មការមូលបត្រកម្ពុជា

គណៈកម្មការមូលបត្រកម្ពុជា មានមុខងារដូចខាងក្រោម ៖

- ១- គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងទីផ្សារមូលបត្ររដ្ឋ។
- ២- ដាក់ឱ្យអនុវត្តនូវគោលនយោបាយ ដែលពាក់ព័ន្ធនឹងទីផ្សារមូលបត្រ។
- ៣- កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាត ជូនប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់និងទូទាត់ និងប្រតិបត្តិការរក្សាទុកមូលបត្រ។
- ៤- កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និង ភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ។
- ៥- លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះ។
- ៦- ដើរតួជាស្ថាប័នពិនិត្យ និងដោះស្រាយលើការតវ៉ាចំពោះសេចក្តីសម្រេចរបស់

នីតិបុគ្គលមានអាជ្ញាប័ណ្ណ ដែលបិទបិទដល់ផលប្រយោជន៍របស់សមាជិកអ្នកចូលរួម ឬអ្នក
វិនិយោគ។

៧-ពិគ្រោះយោបល់ជាមួយបុគ្គល ដែលមានលក្ខណសម្បត្តិសមស្រប ដើម្បី
បង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៨-បំពេញការងារផ្សេងទៀតដែលមានចែងនៅក្នុងអនុក្រឹត្យ។

មាត្រា ៨.- មុខងាររបស់អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា

អគ្គនាយកនៃ **គ.ម.ក.** មានមុខងារដូចខាងក្រោម ៖

១-គ្រប់គ្រងបុគ្គលិក និងមន្ត្រីជំនាញដែលទទួលបន្ទុកសម្របសម្រួលកិច្ចការ
រដ្ឋបាលរបស់ **គ.ម.ក.** ក្នុងការគ្រប់គ្រងការអភិវឌ្ឍ និងការត្រួតពិនិត្យផ្សារមូលបត្រ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ។

២-រាយការណ៍និងផ្តល់អនុសាសន៍ជូនប្រធាននិងសមាជិកទាំងអស់នៃ **គ.ម.ក.**
នូវរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍ និងការត្រួតពិនិត្យផ្សារមូល-
បត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងការលើកសំណើសុំធ្វើវិសោធនកម្មច្បាប់ និងបទ-
ប្បញ្ញត្តិផ្សេងៗ។

៣-ពិនិត្យសំណុំឯកសារ ដែលស្នើសុំធ្វើសំណើលក់មូលបត្រជាសាធារណៈ និង
ផ្តល់ការអនុញ្ញាតលើពាក្យស្នើសុំ ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិផ្សេង
ទៀតដែលកំណត់ដោយ **គ.ម.ក.** ។

៤-ពិនិត្យឯកសារផ្តល់ព័ត៌មាន ដែលទាក់ទងនឹងសំណើដាក់លក់មូលបត្រ
មហាជនដែលដាក់មក **គ.ម.ក.** ដើម្បីធានានូវការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះ និង
បញ្ញត្តិនានានៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដោយផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារ
ដែលបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ។

៥-ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានជាប្រចាំ ដែលផ្តល់ជូនផ្សារមូលបត្រនូវ

ព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានមិនមែនហិរញ្ញវត្ថុ និងព័ត៌មានផ្សេងទៀតរបស់ក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គលប្រតិស្ថុត ដែលបោះផ្សាយលក់មូលបត្រជូនអ្នកវិនិយោគសាធារណៈ។

៦- ត្រួតពិនិត្យការអនុវត្តច្បាប់របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គលប្រតិស្ថុត ដែលបោះផ្សាយលក់មូលបត្រជូនអ្នកវិនិយោគសាធារណៈ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយដែលច្បាប់តម្រូវ និងចាត់វិធានការអនុវត្តសមស្របណាមួយ ចំពោះអំពើល្មើសនឹងច្បាប់នេះ។

៧- ទាក់ទងនឹងទីផ្សារមូលបត្រ ប្រព័ន្ធជាត់ទាត់និងទូទាត់ និងសេវាក្រាទុកមូលបត្រ អគ្គនាយក **គ.ម.ក.** ត្រូវ :

ក- ពិនិត្យ និងពិនិត្យឡើងវិញលើពាក្យស្នើសុំអាជ្ញាប័ណ្ណ និងផ្តល់ការអនុញ្ញាត នៅពេលដែលអ្នកស្នើសុំបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ និងលក្ខខណ្ឌផ្សេងទៀតដែល **គ.ម.ក.** បានកំណត់។

ខ- ពិនិត្យ និងពិនិត្យឡើងវិញ និងផ្តល់ការអនុញ្ញាតឱ្យធ្វើការកែប្រែលើវិធានប្រតិបត្តិការរបស់ទីផ្សារមូលបត្រ ប្រព័ន្ធជាត់ទាត់និងទូទាត់ និងសេវាក្រាទុកមូលបត្រ ដែលទទួលបានការអនុញ្ញាត។

គ- ត្រួតពិនិត្យសកម្មភាពរបស់ប្រតិបត្តិការទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធជាត់ទាត់និងទូទាត់ និងប្រតិបត្តិការរក្សាទុកមូលបត្រដើម្បីធានាការគោរពតាមលក្ខខណ្ឌនៃការផ្តល់ការអនុញ្ញាត និងលក្ខខណ្ឌនៃច្បាប់នេះ និងលក្ខខណ្ឌផ្សេងទៀតដែល **គ.ម.ក.** បានកំណត់។

ឃ- ធ្វើការស៊ើបអង្កេតករណីសង្ស័យ ចំពោះអំពើល្មើសរបស់បុគ្គលដែលទទួលបានការអនុញ្ញាតទៅនឹងលក្ខខណ្ឌនៃការផ្តល់ការអនុញ្ញាត ឬ លក្ខខណ្ឌដែលច្បាប់តម្រូវ និងចាត់វិធានការអនុវត្តសមស្របណាមួយរួមមានការល្អ ឬការដកហូតការអនុញ្ញាត។

ង- មុនផ្តល់ការអនុញ្ញាត ឬដកហូតការអនុញ្ញាត អគ្គនាយកត្រូវសុំការ

ពិគ្រោះយោបល់ ពីការប្រជុំពេញអង្គរបស់ គ.ម.ក.។

៨-ទាក់ទងនឹងក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ អគ្គនាយក នៃ គ.ម.ក. ត្រូវ :

ក-ពិនិត្យពាក្យស្នើសុំអាជ្ញាប័ណ្ណ និងផ្តល់អាជ្ញាប័ណ្ណ ប្រសិនបើអ្នកស្នើសុំបាន បំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ និងលក្ខខណ្ឌផ្សេងទៀតដែល គ.ម.ក. បានកំណត់។

ខ-ត្រួតពិនិត្យសកម្មភាពរបស់អ្នកកាន់អាជ្ញាប័ណ្ណ ក្នុងការគោរពតាមលក្ខ- ខណ្ឌនៃអាជ្ញាប័ណ្ណ រួមទាំងលក្ខខណ្ឌហិរញ្ញវត្ថុ។

គ-ត្រួតពិនិត្យការគោរពតាមលក្ខខណ្ឌ នៃអាជីវកម្មដែលកំណត់ក្នុងច្បាប់នេះ និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

ឃ-ពិនិត្យដើម្បីផ្តល់ការអនុញ្ញាត ចំពោះការស្នើសុំឱ្យក្លាយទៅជាស្វ័យ- និយ័តករចំពោះពាណិជ្ជករមូលបត្រ ឬទីប្រឹក្សាវិនិយោគ ប្រសិនបើអ្នកស្នើសុំនោះបានគោរព តាមលក្ខខណ្ឌដែលបានកំណត់។

ង-ត្រួតពិនិត្យការអនុវត្តតាមលក្ខខណ្ឌ នៃច្បាប់របស់ស្វ័យនិយ័តករដែល បានការអនុញ្ញាត។

ច-ធ្វើការស៊ើបអង្កេតករណីសង្ស័យ ចំពោះអំពើល្មើសនឹងលក្ខខណ្ឌនៃ អាជ្ញាប័ណ្ណ ឬនៃការអនុញ្ញាត ឬអំពើល្មើសនឹងលក្ខខណ្ឌនៃច្បាប់នេះរបស់អ្នកកាន់អាជ្ញាប័ណ្ណ និងចាត់វិធានការអនុវត្តសមស្របណាមួយ ដូចជា ល្អ ឬដកហូតអាជ្ញាប័ណ្ណ ឬការអនុញ្ញាត។

ឆ-ចាត់វិធានការសមស្រប ដែលច្បាប់នេះអនុញ្ញាតដើម្បីអង្កេតស្វែងរក និងបង្ក្រាបអាជីវកម្មខុសច្បាប់ ផ្ទុយនឹងក្រមសីលធម៌ និងអំពើមិនសមស្រប ដែលពាក់ព័ន្ធនឹង អាជីវកម្មមូលបត្រ។

មាត្រា ៩.- សិទ្ធិអំណាចរបស់អគ្គនាយកក្នុងការគ្រប់គ្រង គ.ម.ក

ក្នុងគោលបំណងអនុវត្តតាមមុខងារដែលមានចែងក្នុងច្បាប់នេះ អគ្គនាយកនៃ គ.ម.ក. មានសិទ្ធិអំណាចដូចខាងក្រោម :

មាត្រា ១១.~ ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ម.ក.

ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា ត្រូវកំណត់ដោយអនុក្រឹត្យ។ គ.ម.ក. ត្រូវមានថវិកាសម្រាប់ចំណាយផ្ទាល់ខ្លួនដាច់ដោយឡែក។

ជំពូកទី ៣

សំណើលក់មូលបត្រ និង ការបោះផ្សាយមូលបត្រ

មាត្រា ១២.~ ការបោះផ្សាយ និងលក់មូលបត្រ

គ្មានបុគ្គលណាមួយបោះផ្សាយ និងលក់មូលបត្រជាសាធារណៈបានទេ លើកលែងតែបុគ្គលនោះទទួលបានការអនុញ្ញាតពី គ.ម.ក. ដោយអនុលោមតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗ ដែលកំណត់ដោយ គ.ម.ក.។ បុគ្គលនោះត្រូវបង់ថ្លៃសេវានៃការដាក់ពាក្យស្នើសុំ ដែលកំណត់ឡើងស្របតាមច្បាប់នេះ។

មាត្រា ១៣.~ ការពិនិត្យលើពាក្យស្នើសុំបោះផ្សាយ និងលក់មូលបត្រ

អគ្គនាយកនៃ គ.ម.ក. ត្រូវពិនិត្យរាល់ពាក្យស្នើសុំ ដូចមានចែងក្នុងមាត្រា ១២ នៃច្បាប់នេះ និងជូនដំណឹងដល់បុគ្គលដែលបានដាក់ពាក្យស្នើសុំនោះ អំពីភាពសមស្រប ឬមិនសមស្របនៃសំណើនោះជាមួយនឹងផលប្រយោជន៍សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលយ៉ាងយូរ ៣(បី) ខែ គិតចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ។

មាត្រា ១៤.~ លក្ខខណ្ឌនៃពាក្យស្នើសុំបោះផ្សាយ និងលក់មូលបត្រ

ដើម្បីសម្រេចថា ពាក្យស្នើសុំមួយមានភាពសមស្រប ឬមិនសមស្របនឹងផលប្រយោជន៍សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកនៃ គ.ម.ក. ត្រូវតែពិចារណាលើ :

- ១-គុណភាពនៃអភិបាលកិច្ច និង ប្រវត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។
- ២-តម្រូវការរបស់ទីផ្សារមូលបត្រ រួមទាំងតម្រូវការដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ។
- ៣-កត្តាជោគជ័យនៃសំណើបោះផ្សាយ និងលក់មូលបត្រជាសាធារណៈ រួមទាំង

ជំពូកទី ១០
អវសានប្បញ្ញត្តិ

មាត្រា ៥៨.- បទប្បញ្ញត្តិដែលផ្ទុយនឹងច្បាប់នេះ

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍។

ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០០៧

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពរល.០៧១០.៥៥៥

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

នាយករដ្ឋមន្ត្រី

ហត្ថលេខា

ហ៊ុន សែន

បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ហត្ថលេខា

គាត ឈន់

លេខ : ៥០២ ច.ល

ដើម្បីចម្លងចែក

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០៧

អគ្គលេខាធិការក្រសួងយុត្តិធម៌



យន ជិនកេន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៤. អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការអនុវត្តច្បាប់ស្តីពីការបោះឆ្នោត

និង

ការជួញដូរមូលបត្រមហាជន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតនិងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩



២-ការទទួលពាក្យប្តឹង ការវាយតម្លៃលើពាក្យប្តឹងរបស់អតិថិជន និងការផ្តល់
ប្រឹក្សាដល់ក្រុមហ៊ុនមូលបត្រ អំពីដំណោះស្រាយបណ្តឹងនោះ ដែលពាក់ព័ន្ធនឹងសកម្មភាព
របស់ក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារក្រុមហ៊ុនមូលបត្រ។

ជំពូកទី៥
គម្រោងវិនិយោគរួម

មាត្រា ៥៨. -

ត្រូវបានចាត់ទុកជាអាជីវកម្មលើគម្រោងវិនិយោគរួម គឺ ÷

- ការធ្វើប្រតិបត្តិការក្នុងការគ្រប់គ្រង ការថែរក្សាជំនួស ការលក់ ការទិញ
ត្រឡប់មកវិញ និង/ឬ ការទូទាត់សងដែលពាក់ព័ន្ធនឹងទ្រព្យវិនិយោគមិន
ផ្ទាល់ មូលបត្រ ឬមូលនិធិវិនិយោគមិនផ្ទាល់
- ការធ្វើប្រតិបត្តិការផ្សេងទៀត ដែលពាក់ព័ន្ធនឹងទ្រព្យវិនិយោគមិនផ្ទាល់
មូលបត្រ ឬមូលនិធិវិនិយោគមិនផ្ទាល់។

មាត្រា ៥៩. -

បុគ្គលពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម រួមមាន ÷

- បុគ្គលគ្រប់គ្រងមូលនិធិ
- ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
- ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង
- ក្រុមហ៊ុនអភិបាលមូលនិធិ
- បុគ្គលផ្សេងទៀតដែលកំណត់ដោយ គ.ម.ក.។

មាត្រា ៦០. -

ការគ្រប់គ្រងគម្រោងវិនិយោគរួមមានទម្រង់ជា ÷

- ក-ក្រុមហ៊ុន។
- ខ-កិច្ចសន្យាវិនិយោគរួម។



អភិបាលបុគ្គលិកជាន់ខ្ពស់ណាម្នាក់របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមាន កម្រិតឬប្រាក់ប្រតិបត្តិស្រុត ត្រូវបានចាត់ទុកថាបានបំពេញភារកិច្ចរបស់ខ្លួនដូច មានចែងក្នុងកថាខណ្ឌទី១នៃមាត្រានេះ ដើម្បីផលប្រយោជន៍របស់ភាគហ៊ុនិក ប្រសិន បើអភិបាលបុគ្គលិកជាន់ខ្ពស់នោះ ៖

១-មានព័ត៌មានច្បាស់លាស់ អំពីបញ្ហាដែលត្រូវធ្វើការសម្រេច។

២-ធ្វើសេចក្តីសម្រេចដោយសុចរិតទៀងត្រង់ ក្នុងគោលបំណងត្រឹមត្រូវច្បាស់លាស់។

៣-មិនមានផលប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងក្រុមហ៊ុនផ្សេងដែលធ្វើឱ្យប៉ះពាល់ ដល់ការបំពេញភារកិច្ច។

៤-ជឿជាក់ថា សេចក្តីសម្រេចនោះពិតជាបម្រើផលប្រយោជន៍ជាទូទៅដល់ ភាគហ៊ុនិកទាំងអស់។

អភិបាលបុគ្គលិកជាន់ខ្ពស់ណាម្នាក់របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមាន កម្រិតឬប្រាក់ប្រតិបត្តិស្រុត ដែលមានទំនាស់រវាងផលប្រយោជន៍ផ្ទាល់ខ្លួន និង ផលប្រយោជន៍របស់ភាគហ៊ុនិក ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ត្រូវផ្តល់អាទិភាព ទៅឱ្យផលប្រយោជន៍របស់ភាគហ៊ុនិកឬគោរពតាមសេចក្តីសម្រេចរបស់មហាសន្និបាត ភាគហ៊ុនិក។

មាត្រា ៦៥. -

បុគ្គលមិនអាចទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតឬប្រាក់ប្រតិបត្តិស្រុតដែលបានបោះ ផ្សាយលក់មូលបត្រជាសាធារណៈបានទេ លើកលែងតែការទិញសិទ្ធិកាន់កាប់ភាគហ៊ុន មានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះ ទទួលបានការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** ហើយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវ ដែលកំណត់ដោយ **គ.ម.ក.**។

បុគ្គលដែលមានសិទ្ធិកាន់កាប់ភាគហ៊ុន មានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬប្រាក់ប្រតិបត្តិស្រុត ត្រូវផ្តល់ ព័ត៌មានជូន **គ.ម.ក.** ប្រសិនបើសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន លើសលប់នោះ មានការប្រែប្រួលឡើង ឬចុះយ៉ាងតិច ០១ (មួយ) ភាគហ៊ុន។



មាត្រា ៦៦. -

រាល់សេចក្តីសម្រេចរបស់ **គ.ម.ក.** និងវិធានដែលអនុម័តដោយ **គ.ម.ក.** ត្រូវតែធ្វើឡើង ដើម្បីធានាថា ÷

១-ការទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត ដែលបានបោះផ្សាយលក់មូលបត្រជាសាធារណៈ ត្រូវធ្វើឡើងប្រកបដោយយុត្តិធម៌ និងតម្លាភាព។

២-អ្នកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតនាពេលបច្ចុប្បន្ន នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត ត្រូវ ÷

ក-ស្គាល់អត្តសញ្ញាណរបស់បុគ្គល ដែលស្នើសុំទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត។

ខ-មានពេលវេលាសមស្រប ដើម្បីពិចារណាលើសំណើសុំទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត។

គ-ទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីអាចវាយតម្លៃលើគុណសម្បត្តិ នៃសំណើសុំទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត។

៣-អ្នកកាន់កាប់នាពេលបច្ចុប្បន្ននូវប្រភេទផ្សេងៗ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោត ត្រូវមានឱកាសសមស្របនឹងស្មើភាពគ្នា ក្នុងការទាញយកផលប្រយោជន៍នានា ពីបុគ្គលដែលធ្វើសំណើសុំទិញសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត។

៤-បុគ្គលណាម្នាក់ដែលទិញ ឬលក់សិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត ត្រូវផ្តល់ព័ត៌មានជាសាធារណៈ ឱ្យបានពេញលេញនិងត្រឹមត្រូវ អំពីសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះ។



មាត្រា ៧៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ១២ ឆ្នាំ ២០០៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទុខកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទុខកាល័យឯកឧត្តម លោកជំទាវ នុបនាយករដ្ឋមន្ត្រី
- ជួចមាត្រា ៧៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



គណៈកម្មការមូលបត្រកម្ពុជា

លេខ: ...០០៣/១៨...ព.ម.ក/ប.ក.

ប្រកាស

ស្តីពី

ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មកម្រោងវិនិយោគរូប

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលធ្វើអាជីវកម្មក្រោមឈ្មោះនិងដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការនេះ ត្រូវពិនិត្យ សិក្សា និងបញ្ជាក់ថាក្រុមហ៊ុនធ្វើសំណើលក់មូលបត្រមួយត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- ទំហំសរុបនៃសំណើលក់មូលបត្រមិនត្រូវលើសពី ៨០០.០០០.០០០ (ប្រាំបីរយលាន) រៀល គិត ចាប់ពីការធ្វើសំណើលក់មូលបត្រដំបូង និង
- ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ គិតចាប់ពីការធ្វើសំណើលក់មូលបត្រនីមួយៗ ទំហំសំណើលក់ មូលបត្រមិនត្រូវលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល។

គ.ម.ក. អាចធ្វើការកែប្រែការកំណត់ទំហំអតិបរមានៃសំណើលក់មូលបត្ររបស់បុគ្គលធ្វើសំណើលក់ មូលបត្រដែលកំណត់ក្នុងកថាខណ្ឌទី ៤ នៃប្រការនេះ ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ ម្តង ឬតាមការចាំបាច់។

ប្រការ ៨.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមក **គ.ម.ក.** ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ **គ.ម.ក.** ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក **គ.ម.ក.** ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ **គ.ម.ក.** ឱ្យបានយ៉ាងតិច ៦០ (ហុក សិប) ថ្ងៃ មុនកាលបរិច្ឆេទផុតសុពលភាពនៃអាជ្ញាបណ្ណ។

អគ្គនាយកនៃ **គ.ម.ក.** ត្រូវចាត់ចែងការចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ។

អគ្គនាយកនៃ **គ.ម.ក.** ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃប្រការ នេះ ក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល **គ.ម.ក.** ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៩.- លក្ខខណ្ឌកម្រិតអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មដូចមានចែងក្នុងចំណុចទី ១, ទី ២, ទី ៣ ឬទី ៤ នៃកថាខណ្ឌទី ១ នៃប្រការ ៨ នៃប្រកាសនេះ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ១- ជាក្រុមហ៊ុនមូលធនដែលចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។
- ២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៣- មានមូលធនអប្បបរមានៅតាមប្រភេទអាជីវកម្មនីមួយៗដូចខាងក្រោម៖

ក- ៤.០០០.០០០.០០០ (បួនបីលាន) រៀល សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ១ នៃ កថាខណ្ឌទី ១ នៃប្រការ ៨ នៃប្រកាសនេះ។



ខ-២.០០០.០០០.០០០ (ពីរបីលាន) រៀល សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ២ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ។

គ-១.០០០.០០០.០០០ (មួយបីលាន) រៀល សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៣ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ។

ឃ-៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀល សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៤ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ។

៤- ដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១៥ (ដប់ប្រាំ) ភាគរយ នៃមូលធនអប្បបរមាក្នុងគណនីរបស់ **គ.ម.ក.** នៅធនាគារជាតិនៃកម្ពុជា និងត្រូវរក្សាឱ្យបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមាដូចមានកំណត់ក្នុងប្រការនេះ។

៥- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម៖

ក- មានយ៉ាងហោចណាស់អភិបាលម្នាក់ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលត្រូវទទួលបានការទទួលស្គាល់តុលាការឱ្យបានពីអគ្គនាយកនៃ **គ.ម.ក.** និងបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។ បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវបំពេញតួនាទី និងភារកិច្ចដូចមានចែងក្នុងប្រការ ១១ នៃប្រកាសនេះ។

ខ- មានភ្នាក់ងារគ្រប់គ្រងមូលនិធិដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ **គ.ម.ក.**។ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានភ្នាក់ងារគ្រប់គ្រងមូលនិធិដាច់ដោយឡែកពីគ្នា ទៅតាមប្រភេទអាជីវកម្មនីមួយៗ និងត្រូវមានចំនួនភ្នាក់ងារគ្រប់គ្រងមូលនិធិឱ្យសមាមាត្រទៅតាមទំហំអាជីវកម្មរបស់ខ្លួន។


៦- មានអង្គភាពសវនកម្មផ្ទៃក្នុងដូចមានចែងក្នុងប្រការ ១២ នៃប្រកាសនេះ ដែលត្រូវរាយការណ៍អំពីភាពសមស្រប ប្រសិទ្ធភាព ប្រសិទ្ធផលនៃការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុងនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

៧- មានគណៈកម្មាធិការវិនិយោគដូចមានចែងក្នុងប្រការ ១៣ នៃប្រកាសនេះ ដើម្បីឃ្លាំមើល និងត្រួតពិនិត្យប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួម។

បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ១- ជាក្រុមហ៊ុនមូលធនដែលចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។
- ២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

៣- មានមូលធនអប្បបរមាចំនួន ៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀល និងដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១៥ (ដប់ប្រាំ) ភាគរយនៃមូលធនអប្បបរមាក្នុងគណនីរបស់ **គ.ម.ក.** នៅធនាគារជាតិនៃកម្ពុជា និងត្រូវរក្សាឱ្យបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹង



មូលធនអប្បបរមាដូចមានកំណត់ក្នុងប្រការនេះ។

៤- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម៖

ក- មាននាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលត្រូវទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ គ.ម.ក. និងបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងកថាខណ្ឌទី ២ នៃប្រការ ១០ នៃប្រកាសនេះ។

ខ- មានភ្នាក់ងារក្រោមប្រាសាទនីមួយៗដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក.។ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានចំនួនភ្នាក់ងារក្រោមប្រាសាទនីមួយៗ ឱ្យសមាមាត្រទៅតាមទំហំអាជីវកម្មរបស់ខ្លួន។

៥- មានគោលការណ៍ស្គាល់អតិថិជន (Know-Your-Client Principle) ។

រាល់បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មណាមួយដូចមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

១- មានអតារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប ដើម្បីផ្តល់សេវាកម្មសមស្របដល់អតិថិជននូវសកម្មភាពនានាដែលមានចែងក្នុងអាជ្ញាបណ្ណ ឬមានភស្តុតាងដែលអាចទទួលយកបានដោយអគ្គនាយកនៃ គ.ម.ក. ដែលបញ្ជាក់ថាអតារ និងបរិវេណនោះនឹងអាចប្រើប្រាស់បាន ប្រសិនបើអាជ្ញាបណ្ណត្រូវបានផ្តល់ឱ្យ។

២- មានប្រព័ន្ធ ឧបករណ៍ សម្ភារៈជាប្រព័ន្ធដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសនេះ។

៣- មានផែនការអាជីវកម្មសម្រាប់រយៈពេល ៣ (បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៤- មានគោលនយោបាយគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងសមស្រប។

៥- មិនស្ថិតនៅក្រោមករណីណាមួយដូចខាងក្រោម៖

ក- មិនបានគោរពតាមសេចក្តីណែនាំផ្សេងៗដែលធ្វើឡើងដោយអនុលោមតាមប្រកាសនេះ។

ខ- ពុំតិមាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំបានដាក់ជូន គ.ម.ក. មានលក្ខណៈក្លែងបន្លំ ឬនាំឱ្យយល់ខុស។

គ- ស្ថិតក្នុងស្ថានភាពឈានទៅរកការឈប់ធ្វើអាជីវកម្ម ឬការរំលាយអាជីវកម្ម។

ឃ- មិនទូទាត់សងបំណុលតាមសេចក្តីសម្រេចរបស់តុលាការ។

ង- ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលធ្លាប់ត្រូវបានប្រកាសរៀបចំនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់តុលាការថា ពុំមានការទទួលខុសត្រូវចំពោះការរៀបចំនេះ។

ច- ធ្លាប់ធ្វើជាភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬគ្រឹះស្ថានហិរញ្ញវត្ថុនោះត្រូវបានដកហូតនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ថាពុំមានការទទួលខុសត្រូវចំពោះការដកហូតនេះ។

ឆ- ធ្លាប់ជាបុគ្គលជាប់ពាក់ព័ន្ធនឹងនីតិវិធីដូចជា ការរៀបចំ ឬការជំរះបញ្ជី នៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

ជ- ស្ថានភាពហិរញ្ញវត្ថុ ឬវិធីសាស្ត្រធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំមិនទាន់មានលក្ខណៈគ្រប់គ្រាន់។

ឈ- មាន ឬអាចនឹងមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានរោវកម្ម ឬការផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំអាចនឹងនាំឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។

ញ- អភិបាល បុគ្គលិកជាន់ខ្ពស់ ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ÷

- មិនមានលក្ខណសម្បត្តិ និងអត្តចរិតល្អ
- បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារសាធារណជន
- ធ្លាប់ប្រព្រឹត្តអំពើមិនស្មោះត្រង់ ឬធ្លាប់ប្រព្រឹត្តមិនត្រឹមត្រូវ ឬជាបុគ្គលអសមត្ថភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ឬការគ្រប់គ្រងក្រុមហ៊ុន
- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀតដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន
- បានធ្វើអាជីវកម្មដែលមានលក្ខណៈបោកបញ្ឆោត កេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ
- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះ បុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ
- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ និងយុត្តិធម៌
- ធ្លាប់ត្រូវបានប្រកាសរៀបចំនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយគិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។



៥-អភិបាល និងបុគ្គលិកជាន់ខ្ពស់ជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចខាងក្រោម៖

- ជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
- ជាសមាជិកនៃគណៈកម្មាធិការវិនិយោគរបស់គម្រោងវិនិយោគរួមដែលគ្រប់គ្រង និងចាត់ចែងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត
- ធ្លាប់ធ្វើជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះត្រូវបានដកហូតដោយអគ្គនាយកនៃ គ.ម.ក. ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀត ដែលមានអំណាចប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។

ប្រការ ១០.- បុគ្គលដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាល នាយកប្រតិបត្តិ សមាជិកគណៈកម្មាធិការវិនិយោគ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើអាជីវកម្មដូចមានចែងក្នុងចំណុចទី ១, ទី ២, ទី ៣ ឬទី ៤ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ត្រូវដាក់ពាក្យស្នើសុំមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។

២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- មានសញ្ញាបត្រ និងបទពិសោធន៍ដូចខាងក្រោម៖

ក- អភិបាល និងនាយកប្រតិបត្តិត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។

ខ- សមាជិកគណៈកម្មាធិការវិនិយោគ និងប្រធានប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។

គ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។

៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។



៥- ចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡងដែលរៀបចំដោយ គ.ម.ក. ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី គ.ម.ក. ហើយលទ្ធផលប្រឡងមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ប្រកាសលទ្ធផលប្រឡង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្តដែលរៀបចំដោយ គ.ម.ក. ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី គ.ម.ក. មុនពេលលទ្ធផលប្រឡងអស់សុពលភាព។

៦- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ឧ នៃចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។

ដើម្បីទទួលបានការទទួលស្គាល់តុលាការ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើអាជីវកម្មដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ត្រូវដាក់ពាក្យស្នើសុំមក គ.ម.ក. នៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។

២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- មានសញ្ញាបត្រ និងបទពិសោធន៍ដូចខាងក្រោម៖

ក- នាយកប្រតិបត្តិ និងប្រធានប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យពាក់ព័ន្ធនឹងមូលបត្រ ឬហិរញ្ញវត្ថុ។

ខ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។

៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការនេះ។

៦- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ឧ នៃចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។

ប្រការ ១១.- តួនាទី និងភារកិច្ចរបស់បុគ្គលិកជំនាញផ្នែកច្បាប់

បុគ្គលិកជំនាញផ្នែកច្បាប់មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

១- ផ្តល់ប្រឹក្សា និងត្រួតពិនិត្យឱ្យបានទៀងទាត់នូវអនុលោមភាពតាមច្បាប់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងផ្នែកផ្សេងៗ។

២- រក្សាទុក និងត្រួតពិនិត្យឡើងវិញនូវនីតិវិធីអនុលោមភាពតាមច្បាប់សម្រាប់ផ្នែកនីមួយៗរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

៣- ត្រួតពិនិត្យ និង/ឬឃ្លាំមើលភាពមិនប្រក្រតីទាំងឡាយដែលកើតមាននៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន។ រាល់លទ្ធផលដែលបានរកឃើញត្រូវរក្សាទុកជាឯកសារឱ្យបានត្រឹមត្រូវ។ ក្នុងករណីចាំបាច់ បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវជូនដំណឹង និង/ឬប្រើក្បាច់មួយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និង/ឬ គ.ម.ក. ។

៤- ទទួលបន្ទុករៀបចំសៀវភៅមគ្គុទ្ទេសក៍អនុលោមភាពតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់និយោជិតរបស់ក្រុមហ៊ុន។ បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នកម្មសៀវភៅមគ្គុទ្ទេសក៍អនុលោមភាពតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

៥- ផ្តល់ការបណ្តុះបណ្តាល ធ្វើបច្ចុប្បន្នកម្ម និង/ឬផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និង/ឬសមាជិកនៃក្រុមប្រឹក្សាភិបាល អំពីបញ្ហាអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការអភិវឌ្ឍបទប្បញ្ញត្តិ។

៦- ត្រួតពិនិត្យ និងដោះស្រាយទំនាស់ផលប្រយោជន៍ផ្សេងៗ។

៧- រាយការណ៍នៅក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតអំពីភាពសមស្របនៃការជួញដូរទ្រព្យសម្បត្តិបរទេសវិនិយោគរបស់គម្រោងវិនិយោគរួម។

៨- ផ្តល់ប្រឹក្សាលើបញ្ហាអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិ និងការជួញដូរដែលធ្វើឡើងដោយនិយោជិត បុគ្គលិកជាន់ខ្ពស់ អភិបាលរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងសមាជិកគណៈកម្មាធិការវិនិយោគ។

៩- ត្រួតពិនិត្យ និងការកិច្ចផ្សេងទៀតដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ១២.- អង្គភាពសវនកម្មផ្ទៃក្នុង

អង្គភាពសវនកម្មផ្ទៃក្នុងត្រូវ÷

- ១- តោរពតាមលក្ខខណ្ឌនៃក្របខ័ណ្ឌសវនកម្មផ្ទៃក្នុងដែលត្រូវបានកំណត់ច្បាស់លាស់អំពីវិសាលភាព គោលដៅ វិធីសាស្ត្រ និងលក្ខខណ្ឌតម្រូវនៃការរាយការណ៍។
- ២- រៀបចំផែនការត្រួតពិនិត្យ និងកត់ត្រាឱ្យបានសមស្របគ្រប់សកម្មភាពការងារសវនកម្មដែលបានធ្វើ និងកត់ត្រាលទ្ធផល សេចក្តីសន្និដ្ឋាន និងអនុសាសន៍។
- ៣- រៀបចំរបាយការណ៍សវនកម្មដោយត្រូវរំលេចបញ្ហាដែលត្រូវដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

ប្រការ ១៣.- គណៈកម្មាធិការវិនិយោគ

គណៈកម្មាធិការវិនិយោគត្រូវមានសមាជិករូបវន្តបុគ្គលយ៉ាងតិច ៣ (បី) រូប ដែលក្នុងនោះសមាជិកនីមួយៗត្រូវទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ គ.ម.ក. និងបំពេញលក្ខខណ្ឌតម្រូវដូចមាន

ចែងនៅក្នុងកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។

សមាជិកគណៈកម្មាធិការវិនិយោគមិនត្រូវជា÷

- ១- សមាជិកគណៈកម្មាធិការវិនិយោគនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត។
- ២- អភិបាល នាយកប្រតិបត្តិ ឬបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត។
- ៣- អភិបាល នាយកប្រតិបត្តិ ឬបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស។

គណៈកម្មាធិការវិនិយោគត្រូវតាមដាន គម្រោងវិនិយោគរួមត្រូវបានគ្រប់គ្រងដោយអនុលោមតាមគោលដៅវិនិយោគរបស់គម្រោងវិនិយោគរួម កិច្ចព្រមព្រៀងបរទេសបាលកិច្ច ឯកសារផ្តល់ព័ត៌មាន គោលនយោបាយ និងការដាក់កំហិតទៅលើការវិនិយោគផ្ទៃក្នុង ច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធជាធរមាន។

គណៈកម្មាធិការវិនិយោគមានតួនាទី និងភារកិច្ចដូចខាងក្រោម÷

- ១- ជ្រើសរើសយុទ្ធសាស្ត្រសមស្របដើម្បីសម្រេចបាននូវលទ្ធផលនៃការវិនិយោគអនុលោមតាមគោលនយោបាយគ្រប់គ្រងគម្រោងវិនិយោគរួម។
- ២- តាមដានយុទ្ធសាស្ត្រដែលបានជ្រើសរើសត្រូវបានអនុវត្តត្រឹមត្រូវ និងមានប្រសិទ្ធភាពដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
- ៣- ឃ្លាំមើល ត្រួតពិនិត្យ វាស់វែង និងវាយតម្លៃយ៉ាងសកម្មនូវលទ្ធផលនៃការអនុវត្តការគ្រប់គ្រងគម្រោងវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

ប្រការ ១៤.- ការកែតម្រូវ ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល សមាសភាពគណៈកម្មាធិការវិនិយោគ និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវស្នើសុំការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. មុននឹងតែងតាំង ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល អភិបាលទទួលបានការទទួលស្គាល់តុលាការ ឬនាយកប្រតិបត្តិ សមាសភាពគណៈកម្មាធិការវិនិយោគ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់។ ប្រសិនបើតំណែងសម្រាប់អភិបាលទទួលបានការទទួលស្គាល់តុលាការ ឬនាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់នៅទំនេរ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវជ្រើសរើសបេក្ខភាពថ្មីក្នុងរយៈពេលយ៉ាងយូរ ២ (ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទដែលតំណែងនោះនៅទំនេរ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ។

ប្រសិនបើសមាជិកគណៈកម្មាធិការវិនិយោគមានចំនួនតិចជាង ៣ (បី) រូប ក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវជ្រើសរើសបេក្ខភាពថ្មីក្នុងរយៈពេលយ៉ាងយូរ ២ (ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទដែលតំណែងនោះនៅទំនេរ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ។

ប្រការ ១៥.- ប្រព័ន្ធ ឧបករណ៍ និងសម្ភារៈរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

បុគ្គលដាក់ពាក្យស្នើសុំត្រូវមានប្រព័ន្ធ ឧបករណ៍ និងសម្ភារៈដូចខាងក្រោម÷



១- រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណ ឱ្យមានលក្ខណៈស្ថិរភាព និង សុវត្ថិភាព។

២- មានប្រព័ន្ធព័ត៌មានវិទ្យាដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការទិញ-លក់ឯកតាមូលនិធិ និង/ឬមូលបត្រដែលរំពឹងទុកនាពេលអនាគត និងត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យបានត្រឹមត្រូវ។

៣- រៀបចំវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់សាធារណជនពីខាងក្រៅដែលមិនមានការអនុញ្ញាតឱ្យចូល ក្នុងកន្លែងហាមឃាត់។

៤- ដំឡើងឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ (Backup System) និងប្រព័ន្ធដែលអាចការពារភាព លើសហសសមត្ថភាព (Exceeded Capacity) ឬការខូចខាត (System Failure) និងដែលអាច ដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។

បុគ្គលដាក់ពាក្យស្នើសុំត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ គ.ម.ក. ក្នុងការបំពេញភារកិច្ច ត្រួតពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បងរបស់ក្រុមហ៊ុន។

ប្រការ ១៦.- ការលុបចោលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

អត្តនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្នុងករណីក្រុមហ៊ុនគ្រប់ គ្រងមូលនិធិស្នើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

ផ្នែកទី ២

គ្នាក់ងារគ្រប់គ្រងមូលនិធិ

ប្រការ ១៧.- អាជ្ញាបណ្ណគ្នាក់ងារគ្រប់គ្រងមូលនិធិ

គ្មានបុគ្គលណាមួយអាចធ្វើជាភ្នាក់ងារគ្រប់គ្រងមូលនិធិ ឬតាំងខ្លួនជាភ្នាក់ងារគ្រប់គ្រងមូលនិធិបានទេ លើកលែងតែបុគ្គលនោះទទួលបានអាជ្ញាបណ្ណពីអត្តនាយកនៃ គ.ម.ក. ។

អាជ្ញាបណ្ណរបស់ភ្នាក់ងារគ្រប់គ្រងមូលនិធិមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញ អាជ្ញាបណ្ណ។

អាជ្ញាបណ្ណបន្តរបស់ភ្នាក់ងារគ្រប់គ្រងមូលនិធិមានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ អាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ១៨.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណគ្នាក់ងារគ្រប់គ្រងមូលនិធិ

បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារគ្រប់គ្រងមូលនិធិ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអត្តនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ភ្នាក់ងារគ្រប់គ្រងមូលនិធិត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអត្តនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៣០ (សាមសិប)



ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និង ឯកសារភ្ជាប់ពេញលេញ។

ប្រការ ២៣.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណភ្នាក់ងារក្រោងហ្វាន់នីង

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រោងហ្វាន់នីង បុគ្គលដាក់ពាក្យស្នើសុំត្រូវ បំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- បំពេញលក្ខខណ្ឌយ៉ាងហោចណាស់មួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖
 - ក- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ មូលបត្រ សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែល។
 - ខ- មានបទពិសោធន៍ការងារយ៉ាងតិច ១ (មួយ) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។
- ៤- ផ្តល់លិខិតយល់ព្រមឱ្យធ្វើជាភ្នាក់ងារក្រោងហ្វាន់នីងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
- ៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។
- ៦- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។
- ៧- មិនស្ថិតនៅក្រោមករណីណាមួយដូចខាងក្រោម៖
 - ក- ជាភ្នាក់ងារគ្រប់គ្រងមូលនិធិ។
 - ខ- ជានិយោជិតនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សា វិនិយោគ ក្រុមហ៊ុនសមភាគិកណ្តាល ឈ្នួញជើងសាឧបករណ៍និស្សន្ទ និងអ្នកចូលរួមដទៃ ទៀតក្នុងទីផ្សារមូលបត្រ។

ប្រការ ២៤.- ការលុបចោលអាជ្ញាបណ្ណរបស់ភ្នាក់ងារក្រោងហ្វាន់នីង

អត្តនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណរបស់ភ្នាក់ងារក្រោងហ្វាន់នីង ក្នុងករណីភ្នាក់ងារ ក្រោងហ្វាន់នីង ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖


- ១- ក្លាយជាអសមត្ថជន។
- ២- លាយបំប្លែង ឬផ្លាស់ប្តូរការងារ។
- ៣- ព្យួរការងារ ឬហេតុការណ៍ណាមួយដែលភ្នាក់ងារក្រោងហ្វាន់នីងមិនអាចអនុវត្តការងារបាន។

ជំពូកទី ៣

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ប្រការ ២៥.- អាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

គ្មានបុគ្គលណាមួយអាចធ្វើជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ឬតាំងខ្លួនជាក្រុមហ៊ុនថែរក្សាទ្រព្យ



សម្បត្តិដ៏ខ្ពស់បានទេ បើកលែងតែបុគ្គលនោះទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក.។

អាជ្ញាបណ្ណរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់មានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

អាជ្ញាបណ្ណបន្តរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់មានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ២៦.- រាល់កម្មរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់ដែលទទួលបានអាជ្ញាបណ្ណអាចធ្វើអាជីវកម្មដូចខាងក្រោម៖

- ១- គ្រប់គ្រង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ ឬទ្រព្យសម្បត្តិរបស់បុគ្គលមួយ ឬបុគ្គលមួយក្រុម ឬទ្រព្យសម្បត្តិបរទេសវិនិយោគ។
- ២- ទទួល និងចាត់ចែងទ្រព្យសម្បត្តិបរទេសវិនិយោគដោយអនុលោមតាមកិច្ចព្រមព្រៀងបរទេសបាលកិច្ច សេចក្តីណែនាំពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និង/ឬបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៣- ធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរទេសវិនិយោគ។
- ៤- ទូទាត់ថ្លៃសម្រាប់ការទិញឯកតាមូលនិធិត្រឡប់មកវិញ ទូទាត់ប្រាក់ចំណេញ ភាគលាភ ការប្រាក់ ឬលាភការផ្សេងៗដោយអនុលោមតាមកិច្ចព្រមព្រៀងបរទេសបាលកិច្ច សេចក្តីណែនាំពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និង/ឬបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៥- ត្រួតពិនិត្យសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគ និងការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ព្រមទាំងធានាថាការវិនិយោគ និងកម្ចីផ្សេងៗដែលត្រូវបានអនុញ្ញាតដល់គម្រោងវិនិយោគរួម ត្រូវបានអនុវត្តត្រឹមត្រូវ។
- ៦- ត្រួតពិនិត្យ និងតាមដានយ៉ាងសកម្ម ព្រមទាំងធានាថាប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួមរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ រួមទាំងការគណនាតម្លៃទ្រព្យសកម្មសុទ្ធ ថ្លៃឯកតាមូលនិធិ ថ្លៃទិញឯកតាមូលនិធិត្រឡប់មកវិញ និងចំណូលទទួលបាន ធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ៧- ធ្វើសកម្មភាពអាជីវកម្មផ្សេងទៀតដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.។

ប្រការ ២៧.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិដ៏ខ្ពស់ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៦០

(ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទអាជ្ញាបណ្ណចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ត. ត្រូវចាត់ចែងការចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ។

អគ្គនាយកនៃ គ.ម.ត. ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃប្រការនេះក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ត. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ២៨.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ១- ជាក្រុមហ៊ុនមូលធនដែលចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។
- ២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៣- មានមូលធនអប្បបរមាចំនួន ៤.០០០.០០០.០០០ (បួនប៊ីលាន) រៀល និងដាក់ប្រាក់ឥម្គល់ធានាអាជីវកម្មចំនួន ១៥ (ដប់ប្រាំ) ភាគរយ នៃមូលធនអប្បបរមាក្នុងគណនីរបស់ គ.ម.ត. នៅធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវរក្សាឱ្យបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមាដូចមានចែងក្នុងប្រការនេះ។ បុគ្គលដាក់ពាក្យស្នើសុំដែលជាធនាគារពាណិជ្ជនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឱ្យបំពេញលក្ខខណ្ឌមូលធនអប្បបរមានេះទេ ប៉ុន្តែត្រូវដាក់ប្រាក់ឥម្គល់ធានាអាជីវកម្មចំនួន ៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀលក្នុងគណនីរបស់ គ.ម.ត. នៅធនាគារជាតិនៃកម្ពុជា។
- ៤- មានយ៉ាងហោចណាស់អភិបាលម្នាក់ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ ដែលត្រូវទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ គ.ម.ត. និងបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងប្រការ ២៩ នៃប្រកាសនេះ។
- ៥- ត្រូវមានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងដាច់ដោយឡែកពីអាជីវកម្មផ្សេងទៀត។
- ៦- មានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ឧបករណ៍ សម្ភារៈជាបរិក្ខារ ដើម្បីផ្តល់សេវាជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងត្រូវធ្វើឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ និងប្រព័ន្ធដែលអាចការពារភាពលើសហូសសមត្ថភាព ឬការខូចខាត និងដែលអាចដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។
- ៧- មានវិធានប្រតិបត្តិការដូចមានចែងក្នុងប្រការ ៣០ នៃប្រកាសនេះ។
- ៨- រៀបចំផែនការអាជីវកម្មសម្រាប់រយៈពេល ៣ (បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។
- ៩- មានគោលនយោបាយសម្រាប់គ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងសមស្រប។

១០- មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចខាងក្រោម៖

- ជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសផ្សេងទៀត ក្រុមហ៊ុន គ្រប់គ្រងមូលនិធិ ឬក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង
- ធ្លាប់ធ្វើជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះត្រូវបានដកហូត ដោយ អគ្គនាយកនៃ គ.ម.ត. ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀតដែលមានអំណាច ប្រហាក់ប្រហែលនឹង គ.ម.ត. លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ត. ។

១១- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ញ នៃចំណុចទី ៥ នៃ កថាខណ្ឌទី ៣ នៃប្រការ ៩ នៃប្រកាសនេះ។

ប្រការ ២៩.- បុគ្គលដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាល នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិក ជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ ត្រូវដាក់ពាក្យស្នើសុំមក គ.ម.ត. នៅតាមទម្រង់ និងផ្តល់ ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ត. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- មានសញ្ញាបត្រ និងបទពិសោធន៍ការងារដូចខាងក្រោម៖
 - ក- អភិបាល និងនាយកប្រតិបត្តិ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យ មូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យ ហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងមានបទពិសោធន៍ការងារយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ ក្នុងវិស័យ មូលបត្រ ឬហិរញ្ញវត្ថុ។
 - ខ- ប្រធានប្រតិបត្តិការ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និង ត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬ ហិរញ្ញវត្ថុ។
 - គ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមាន បទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។
 - ឃ- គណនេយ្យករជំនាញមូលនិធិត្រូវបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖
 - មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ ឬផ្នែកពាក់ព័ន្ធ និងមានបទពិសោធន៍ការងារធ្វើជាគណនេយ្យករយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ
 - ជាគណនេយ្យករជំនាញ។



៤-ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស។

៥-បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។

៦-មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ឆ នៃចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។

ប្រការ ៣០.- វិន័យប្រតិបត្តិការ

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវមានវិធានប្រតិបត្តិការសមស្របដើម្បី៖

១-គ្រប់គ្រង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ ឬទ្រព្យសម្បត្តិ។

២-គ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគអនុលោមតាមកិច្ចព្រមព្រៀងបរទេសបាលកិច្ច គោលការណ៍ណែនាំ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

៣-ធានានូវភាពដាច់ដោយឡែកពីគ្នារវាងទ្រព្យសម្បត្តិបរទេសវិនិយោគ និងទ្រព្យសម្បត្តិផ្ទាល់របស់ក្រុមហ៊ុន។

៤-កត់ត្រាភាពជាម្ចាស់កម្មសិទ្ធិ ឬសិទ្ធិដែលមានលើទ្រព្យសម្បត្តិបរទេសវិនិយោគ ចំណូលចំណាយ និងរាល់បំណុលដែលពាក់ព័ន្ធនឹងការថែរក្សាទ្រព្យសម្បត្តិជំនួស សម្រាប់គម្រោងវិនិយោគធុរកិច្ច។

៥-ត្រួតពិនិត្យផលប្រយោជន៍ផ្សេងៗដែលទទួលបានពីទ្រព្យសម្បត្តិបរទេសវិនិយោគ។

៦-បែងចែកផលប្រយោជន៍ផ្សេងៗដល់អត្តតាហកៈ។

៧-ត្រួតពិនិត្យ និងទប់ស្កាត់ការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគដែលផ្ទុយពីបញ្ញត្តិក្នុងកិច្ចព្រមព្រៀងបរទេសបាលកិច្ច គោលការណ៍ណែនាំ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសវិនិយោគដែលមានភាពមិនស្មោះត្រង់។

ប្រការ ៣១.- ការកែតម្រូវ ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវស្នើសុំការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. មុននឹងតែងតាំង ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល អភិបាលទទួលបានការទទួលស្គាល់គុណវុឌ្ឍិ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ។ ប្រសិនបើតំណែងសម្រាប់អភិបាល ទទួលបានការទទួលស្គាល់គុណវុឌ្ឍិ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ នៅទីនេះ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវជ្រើសរើសបេក្ខភាពថ្មីក្នុងរយៈពេលយ៉ាងយូរ ២ (ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទដែលតំណែងនោះនៅទីនេះ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ។

ប្រការ ៣២.- ការលុបចោលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្នុងករណីក្រុម-



ហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសស្នើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

ជំពូកទី ៤

ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

ប្រការ ៣៣.- អាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

បានបុគ្គលណាមួយអាចធ្វើជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ឬតាំងខ្លួនជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង បានទេ លើកលែងតែបុគ្គលនោះទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។

អាជ្ញាបណ្ណ/ការអនុញ្ញាតរបស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង មានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ/ការអនុញ្ញាត។

អាជ្ញាបណ្ណ/ការអនុញ្ញាតបន្តរបស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង មានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនសមភាគីកណ្តាលដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. អាចដាក់ពាក្យស្នើសុំការអនុញ្ញាតបន្ថែមមក គ.ម.ក. ដើម្បីធ្វើអាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិនៃគម្រោងវិនិយោគរួម ដោយអនុលោមតាមប្រកាសនេះ។

ប្រការ ៣៤.- លើកកម្ពស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង


ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត អាចធ្វើអាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ដូចខាងក្រោម៖

- ១- ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិក្នុងគម្រោងវិនិយោគរួម។
- ២- ផ្តល់ប្រឹក្សាអំពីការវិនិយោគលើឯកតាមូលនិធិដល់អតិថិជន។

ប្រការ ៣៥.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

បុគ្គលដែលមានបំណងធ្វើអាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។



អគ្គនាយកនៃ គ.ម.ក. ត្រូវចាត់ចែងការចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាត និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាត។

អគ្គនាយកនៃ គ.ម.ក. ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់- ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ/ ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាតដូចមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៣៦.- លក្ខខណ្ឌតម្រូវធនអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬ ទូទាត់សង

បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាតធ្វើអាជីវកម្មចែក- ចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖


- ១- ជាក្រុមហ៊ុនដែលចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៣- មានមូលធនអប្បបរមាចំនួន ១.០០០.០០០.០០០ (មួយប៊ីលាន) រៀល និងត្រូវដាក់ប្រាក់ឥណ្ឌូ ធានាអាជីវកម្មចំនួន ១៥ (ដប់ប្រាំ) ភាគរយនៃមូលធនអប្បបរមាក្នុងគណនីរបស់ គ.ម.ក. នៅ ធនាគារជាតិនៃកម្ពុជា។ លក្ខខណ្ឌមូលធនអប្បបរមាមិនអនុវត្តចំពោះបុគ្គលដាក់ពាក្យស្នើសុំដែល ជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនសមភាគី កណ្តាល និងក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានដើមទុនអប្បបរមា ២.០០០.០០០.០០០ (ពីរប៊ីលាន) រៀល នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ត្រូវរក្សាឱ្យបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាងតិចស្មើនឹងមូលធនអប្បបរមាដូចមានចែង ក្នុងប្រការនេះ។
- ៤- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម៖
 - ក- មាននាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលត្រូវទទួលបាន ការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ គ.ម.ក. និងត្រូវបំពេញលក្ខខណ្ឌដូចមានចែងក្នុង ប្រការ ៣៧ នៃប្រកាសនេះ។
 - ខ- មានភ្នាក់ងារចែកចាយលក់មូលនិធិដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក.។ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានចំនួនភ្នាក់ងារចែកចាយលក់មូលនិធិឱ្យសមាមាត្រទៅតាមទំហំ នៃអាជីវកម្មរបស់ខ្លួន។
- ៥- មានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងដាច់ដោយឡែកពីអាជីវកម្មផ្សេងទៀត។
- ៦- មានប្រព័ន្ធ ឧបករណ៍ និងសម្ភារៈជាប្រព័ន្ធដូចមានចែងក្នុងប្រការ ៣៨ នៃប្រកាសនេះ។

- ៧- រៀបចំផែនការអាជីវកម្មសម្រាប់រយៈពេល ៣ (បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។
- ៨- មានវិធានការងារ (Working Rule) សម្រាប់គ្រប់គ្រងសកម្មភាពលក់ដូរមានចែងក្នុងប្រការ ៣៩ នៃប្រកាសនេះ។
- ៩- មានគោលនយោបាយសម្រាប់គ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងសមស្រប។
- ១០- មានគោលការណ៍ស្គាល់អតិថិជន។
- ១១- មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចខាងក្រោម៖
 - ជាអភិបាល ឬជានិយោជិតនៃក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងផ្សេងទៀត ឬក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
 - ធ្លាប់ធ្វើជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ ត្រូវបានដកហូតដោយអគ្គនាយកនៃ គ.ម.ក. ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀតដែលមានអំណាចប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។
- ១២- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ញ នៃចំណុច ទី ៥ នៃកថាខណ្ឌទី ៣ នៃប្រការ ៩ នៃប្រកាសនេះ។

ប្រការ ៣៧.- មុនពេលដែលត្រូវទទួលស្គាល់តុលាការក្នុងក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

ដើម្បីទទួលបានការទទួលស្គាល់តុលាការ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ ត្រូវដាក់ពាក្យស្នើសុំមក គ.ម.ក. នៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណសម្បត្តិ និងអត្តសញ្ញាណ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- មានសញ្ញាបត្រ និងបទពិសោធន៍ដូចខាងក្រោម៖
 - ក- នាយកប្រតិបត្តិ និងប្រធានប្រតិបត្តិការ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងមានបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។
 - ខ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ការងារយ៉ាងតិច ១ (មួយ) ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។
- ៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
- ៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។



៦-មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ឆ នៃចំណុចទី ៦ នៃ ប្រការ ១៩ នៃប្រកាសនេះ។

ប្រការ ៣៨.- ប្រព័ន្ធ ឧបករណ៍ និងសម្ភារៈរបស់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់ សង

បុគ្គលដាក់ពាក្យស្នើសុំត្រូវមានប្រព័ន្ធ ឧបករណ៍ និងសម្ភារៈដូចខាងក្រោម៖

- ១- រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណ/ការអនុញ្ញាតឱ្យមានលក្ខណៈស្ថិរ- ភាព និងសុវត្ថិភាព។
- ២- មានប្រព័ន្ធព័ត៌មានវិទ្យាដែលមានសមត្ថភាពគ្រប់គ្រាន់អាចទទួលបញ្ជាទិញ-លក់ឯកតាមូលនិធិដែល រំពឹងទុកនាពេលអនាគត និងត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យបានត្រឹមត្រូវ។
- ៣- រៀបចំវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់សាធារណជនពីខាងក្រៅដែលមិនមានការអនុញ្ញាតឱ្យចូល ក្នុងកន្លែងហាមឃាត់។
- ៤- ដំឡើងឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ និងប្រព័ន្ធដែលអាចការពារភាពលើសហសសមត្ថភាព ឬការខូចខាត និងដែលអាចដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។

ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់

គ.ម.គ. ក្នុងការបំពេញភារកិច្ចត្រួតពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បងរបស់ក្រុមហ៊ុន។

ប្រការ ៣៩.- វិធានការងារសម្រាប់គ្រប់គ្រងសកម្មភាពលក់

វិធានការងារសម្រាប់គ្រប់គ្រងសកម្មភាពលក់ត្រូវមានខ្លឹមសារគោលដែលហាមឃាត់ក្រុមហ៊ុនចែក- ចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងភ្នាក់ងារលក់មូលនិធិពិការធ្វើសកម្មភាពដូចខាងក្រោម៖

- ១- ធានាប្រាក់ចំណេញ និងប្រាក់វិនិយោគដើមដល់អតិថិជន។
- ២- ទទួលកម្រៃសម្រាប់ការលក់ពីអតិថិជនដែលមិនមែនជាកម្រៃជើងសាពាក់ព័ន្ធដោយផ្ទាល់ទៅនឹង ការលក់។
- ៣- ប្រើប្រាស់ព័ត៌មានដែលទទួលបានពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មលក់សម្រាប់ផលប្រយោជន៍ផ្ទាល់ ខ្លួន ឬផលប្រយោជន៍របស់គតិយជន។
- ៤- ធ្វើការបង្ហាញព័ត៌មានខុស ឬដែលនាំឱ្យយល់ច្រឡំ។
- ៥- សកម្មភាពផ្សេងទៀតដែលប៉ះពាល់ផលប្រយោជន៍របស់អតិថិជន។

នៅពេលមានការកែប្រែវិធានការងារសម្រាប់គ្រប់គ្រងសកម្មភាពលក់ ក្រុមហ៊ុនចែកចាយលក់ ទិញ ត្រឡប់មកវិញ ឬទូទាត់សង ត្រូវជូនដំណឹង និងផ្តល់ជូនមក គ.ម.គ. នូវវិធានការងារថ្មីក្នុងរយៈពេល ៧ (ប្រាំ ពីរ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃដាក់ឱ្យអនុវត្តវិធានការងារថ្មីនេះ។



ក្រុម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៤៤.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណភ្នាក់ងារចែកចាយលក់មូលនិធិ

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារចែកចាយលក់មូលនិធិ បុគ្គលដាក់ពាក្យ ស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- បំពេញលក្ខខណ្ឌយ៉ាងហោចណាស់មួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖
 - ក- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ។
 - ខ- មានបទពិសោធន៍ការងារយ៉ាងតិច ២ (ពីរ) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។
- ៤- ផ្តល់លិខិតយល់ព្រមឱ្យធ្វើជាភ្នាក់ងារចែកចាយលក់មូលនិធិពីក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
- ៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។
- ៦- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។

ប្រការ ៤៥.- ការលុបចោលអាជ្ញាបណ្ណរបស់ភ្នាក់ងារចែកចាយលក់មូលនិធិ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណភ្នាក់ងារចែកចាយលក់មូលនិធិ ក្នុងករណីភ្នាក់ងារចែកចាយលក់មូលនិធិស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- ក្លាយជាអសមត្ថជន។
- ២- លាលែង ឬផ្លាស់ប្តូរការងារ។
- ៣- ព្យួរការងារ ឬហេតុការណ៍ណាមួយដែលភ្នាក់ងារចែកចាយលក់មូលនិធិមិនអាចអនុវត្តការងារបាន។


ជំពូកទី ៦

ក្រុមហ៊ុនអភិបាលមូលនិធិ

ប្រការ ៤៦.- អាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិ

បុគ្គលដែលមានបំណងធ្វើជាក្រុមហ៊ុនអភិបាលមូលនិធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។

អាជ្ញាបណ្ណ/ ការអនុញ្ញាតរបស់ក្រុមហ៊ុនអភិបាលមូលនិធិមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាល-



បរិច្ឆេទចេញអាជ្ញាបណ្ណ/ការអនុញ្ញាត។

អាជ្ញាបណ្ណ/ការអនុញ្ញាតបន្តរបស់ក្រុមហ៊ុនអភិបាលមូលនិធិមានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពី កាលបរិច្ឆេទអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនសមភាគិកណ្តាល និងឈ្នួញជើងសាឡាបករណ៍និស្សន្ទដែលទទួលបាន អាជ្ញាបណ្ណ/ការអនុញ្ញាតពី គ.ម.ក. អាចដាក់ពាក្យស្នើសុំការអនុញ្ញាតបន្ថែមមក គ.ម.ក. ដើម្បីធ្វើអាជីវកម្ម ជាក្រុមហ៊ុនអភិបាលមូលនិធិ ដោយអនុលោមតាមប្រកាសនេះ។

ប្រការ ៤៧.- កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិបាលមូលនិធិ

ក្រុមហ៊ុនអភិបាលមូលនិធិដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតអាចធ្វើអាជីវកម្មដូចខាងក្រោម៖

១- ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិ។

២- គណនាទ្រព្យសម្បត្តិបរទេសវិនិយោគ។

៣- វាយតម្លៃទ្រព្យសកម្មសុទ្ធ និងដាក់តម្លៃឯកតាមូលនិធិ។

ប្រការ ៤៨.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនអភិបាលមូលនិធិត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការ អនុញ្ញាតមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត ក្រុមហ៊ុនអភិបាលមូលនិធិត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាតមក គ.ម.ក. ទៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យ បានយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ក. ត្រូវចាត់ចែងការចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត។

អគ្គនាយកនៃ គ.ម.ក. ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតដូចមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៤៩.- លក្ខខណ្ឌកម្មវិធីអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិ

បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុនអភិបាលមូលនិធិត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

១- ជាក្រុមហ៊ុនដែលចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។

២- ត្រូវចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។



៣- ត្រូវមានមូលធនអប្បបរមាចំនួន ៤០០.០០០.០០០ (បួនរយលាន) រៀល និងត្រូវដាក់ប្រាក់តម្កល់ ធានាអាជីវកម្មចំនួន ១៥ (ដប់ប្រាំ) ភាគរយ នៃមូលធនអប្បបរមាក្នុងគណនីរបស់ គ.ម.ក. នៅ ធនាគារជាតិនៃកម្ពុជា។ លក្ខខណ្ឌមូលធនអប្បបរមានេះមិនអនុវត្តចំពោះបុគ្គលដាក់ពាក្យស្នើសុំ ដែលជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់ មកវិញ ឬទូទាត់សង ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនសមភាពកណ្តាល ឈ្នួលដើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យ មូលបត្រ ភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ ភ្នាក់ងារទូទាត់ នៅព្រះរាជាណា- ចក្រកម្ពុជា។ ក្រុមហ៊ុនអភិបាលមូលនិធិត្រូវរក្សាទុកបានគ្រប់ពេលវេលានូវមូលធនភាគហ៊ុនិកយ៉ាង តិចស្មើនឹងមូលធនអប្បបរមាដូចមានចែងក្នុងប្រការនេះ។

៤- មាននាយកប្រតិបត្តិ និងគណនេយ្យករជំនាញមូលនិធិ ដែលត្រូវទទួលបានការទទួលស្គាល់តុណ- វុឌ្ឍិពីអគ្គនាយកនៃ គ.ម.ក. និងបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងប្រការ ៥០ នៃប្រកាស នេះ។

៥- មានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងដាច់ដោយឡែកពីអាជីវកម្មផ្សេងទៀត។

៦- មានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ឧបករណ៍ សម្ភារៈជាប្រព័ន្ធដើម្បីផ្តល់សេវាជាក្រុមហ៊ុនអភិបាល មូលនិធិ និងត្រូវងឡើងទ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់។

៧- មានផែនការអាជីវកម្មសម្រាប់រយៈពេល ៣ (បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៨- មានគោលនយោបាយសម្រាប់គ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងសមស្រប។

៩- មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមិនជាប់ពាក់ព័ន្ធនឹងចំណុចណាមួយដូចខាងក្រោម៖

- ជាអភិបាល ឬជានិយោជិតនៃក្រុមហ៊ុនអភិបាលមូលនិធិផ្សេងទៀត ឬក្រុមហ៊ុនដែលធ្វើអាជីវ- កម្មដែលអាចមានទំនាស់ផលប្រយោជន៍
- ធ្លាប់ធ្វើជាអភិបាលរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ ត្រូវបានដកហូតដោយ អគ្គនាយកនៃ គ.ម.ក. ឬដោយស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀតដែលមានអំណាច ប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក.។

១០- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ញ នៃចំណុចទី ៥ នៃ កថាខណ្ឌទី ៣ នៃប្រការ ៩ នៃប្រកាសនេះ។

ប្រការ ៥០.- បុគ្គលដែលត្រូវទទួលស្គាល់តុណវុឌ្ឍិក្នុងក្រុមហ៊ុនអភិបាលមូលនិធិ

ដើម្បីទទួលបានការទទួលស្គាល់តុណវុឌ្ឍិ នាយកប្រតិបត្តិ និងគណនេយ្យករជំនាញមូលនិធិក្នុងក្រុម- ហ៊ុនអភិបាលមូលនិធិ ត្រូវដាក់ពាក្យស្នើសុំមក គ.ម.ក. នៅតាមទម្រង់ និងផ្តល់ឯកសារភ្ជាប់ដែលកំណត់ដោយ អគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។

២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- នាយកប្រតិបត្តិត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានចំណេះដឹង និងមានបទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។

៤- គណនេយ្យករជំនាញមូលនិធិត្រូវបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖

- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ ឬផ្នែកពាក់ព័ន្ធ និងមានបទពិសោធន៍ការងារធ្វើជាគណនេយ្យករយ៉ាងតិច ៣ (បី) ឆ្នាំ ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ
- ជាគណនេយ្យករជំនាញ
- ជាអ្នកវិភាគហិរញ្ញវត្ថុជំនាញ។

៥- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនអភិបាលមូលនិធិ។

៦- បំពេញលក្ខខណ្ឌដែលមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ១០ នៃប្រកាសនេះ។

៧- មិនស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈដូចមានចែងក្នុងចំណុច ក ដល់ ឆ នៃចំណុចទី ៦ នៃប្រការ ១៩ នៃប្រកាសនេះ។

ប្រការ ៥១.- ការកែតម្រូវ ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនអភិបាលមូលនិធិ

ក្រុមហ៊ុនអភិបាលមូលនិធិត្រូវស្នើសុំការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. មុននឹងតែងតាំង ឬផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងគណនេយ្យករជំនាញមូលនិធិ។ ប្រសិនបើតំណែងសម្រាប់នាយកប្រតិបត្តិ និងគណនេយ្យករ ជំនាញមូលនិធិនៅទំនេរ ក្រុមហ៊ុនអភិបាលមូលនិធិត្រូវជ្រើសរើសបេក្ខភាពថ្មីក្នុងរយៈពេលយ៉ាងយូរ ២ (ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទដែលតំណែងនោះនៅទំនេរ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ។


ប្រការ ៥២.- ការលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតរបស់ក្រុមហ៊ុនអភិបាលមូលនិធិ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិ ក្នុងករណីក្រុមហ៊ុនអភិបាលមូលនិធិស្នើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

**ជំពូកទី ៧
បទប្បញ្ញត្តិផ្សេងៗ**

ប្រការ ៥៣.- ការចាប់ខ្លួនធ្វើរក្សាទុក

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវចាប់ផ្តើមធ្វើអាជីវកម្មក្នុងរយៈពេលយ៉ាងយូរ ៣ (បី)



ខែតិចតាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ/ការអនុញ្ញាត។

ប្រការ ៥៤.- ការបែងចែកអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវធ្វើអាជីវកម្មដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ដាច់ដោយឡែកពីអាជីវកម្មផ្សេងដែលខ្លួនមាន ដោយត្រូវមានទីតាំងអាជីវកម្ម បរិក្ខារប្រព័ន្ធព័ត៌មានវិទ្យា ធនធានមនុស្សដាច់ដោយឡែកពីគ្នា និងត្រូវមានរបាយការណ៍ព័ត៌មានសមស្រប។

ប្រការ ៥៥.- កាតព្វកិច្ចបន្តគោរពតាមលក្ខខណ្ឌ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៩, ប្រការ ២៨, ប្រការ ៣៦ និងប្រការ ៤៩ នៃប្រកាសនេះ។

ភ្នាក់ងារទទួលបានអាជ្ញាបណ្ណត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ១៩, ប្រការ ២៣ និងប្រការ ៤៤ នៃប្រកាសនេះ។

បុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ១០, ប្រការ ២៩, ប្រការ ៣៧ និងប្រការ ៥០ នៃប្រកាសនេះ។

ប្រការ ៥៦.- ការលុបចោលការទទួលស្គាល់គុណវុឌ្ឍិ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលការទទួលស្គាល់គុណវុឌ្ឍិ ក្នុងករណីបុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

១- ក្លាយជាអសមត្ថជន។

២- លាឈប់ ឬផ្លាស់ប្តូរការងារ។

៣- ហេតុការណ៍ណាមួយដែលបុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិមិនអាចអនុវត្តការងារបាន។

៤- ល្មើសនឹងប្រការ ៥៥ នៃប្រកាសនេះ។

ប្រការ ៥៧.- កាតព្វកិច្ចរក្សាទុកស្ថានភាពហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវរក្សាទុកបានគ្រប់ពេលវេលានូវកម្រិតសោធនភាពអនុបាតហានិភ័យ មូលធនសុទ្ធ និងកម្រិតស្ថានភាពហិរញ្ញវត្ថុផ្សេងទៀតដែលកំណត់ដោយ គ.ម.ក. ។

ប្រការ ៥៨.- ការបើក ឬបិទសាខា ឬការិយាល័យតំណាងរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតដែលមានបំណងបើក ឬបិទសាខា ឬការិយាល័យតំណាងត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតជាមុនពីអគ្គនាយកនៃ គ.ម.ក. ដោយត្រូវបំពេញលក្ខខណ្ឌដែលកំណត់ដោយ គ.ម.ក. ។



ប្រការ ៨០.- កាតព្វកិច្ចស្នើសុំការអនុញ្ញាតលើការប្រើប្រាស់ ការផ្លាស់ប្តូរ ឬការកែប្រែ

- ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាតត្រូវស្នើសុំការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. មុននឹង÷
- ផ្លាស់ប្តូរ ឬកែប្រែសមាសភាពក្រុមប្រឹក្សាភិបាល រចនាសម្ព័ន្ធភាគហ៊ុនិក ដើមទុន នាមករណ៍ ឬទីស្នាក់ការ
 - ប្រើប្រាស់ ឬកែប្រែថ្លៃសេវា ឬកម្រៃជើងសារផ្សេងៗ។

ប្រការ ៨១.- កាតព្វកិច្ចផ្តល់របាយការណ៍

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាតត្រូវដាក់ជូន គ.ម.ក. នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលត្រូវបានធ្វើសវនកម្ម ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ ឬក្នុងរយៈពេលសមស្របណាមួយដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ និងរបាយការណ៍សមាជិក ព្រមទាំងរបាយការណ៍ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកនៃ គ.ម.ក. ។

បន្ថែមលើកិច្ចខាងលើនេះ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៃទ្រព្យសម្បត្តិបរិច្ឆេទវិនិយោគ ឱ្យដាច់ដោយឡែកពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអនុលោមតាមស្តង់ដារគណនេយ្យដូចមានកំណត់ក្នុងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៨២.- ការផ្តល់មុខងារដល់តតិយជន

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមិនអាចផ្តល់មុខងារដល់តតិយជនបានទេ លើកលែងតែទទួលបានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។


ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវទទួលខុសត្រូវចំពោះរាល់សកម្មភាពរបស់បុគ្គលដែលទទួលមុខងារខាងក្រៅ។

ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលមានបំណងផ្តល់មុខងារដូចមានចែងក្នុងចំណុចទី ១ នៃប្រការ ២៦ នៃប្រកាសនេះ ទៅឱ្យភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រណាមួយ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកនៃ គ.ម.ក. ។ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក. ដោយត្រូវបំពេញតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីអនុលោមតាមប្រកាសនេះ។

ប្រការ ៨៣.- ការចុះត្រួតពិនិត្យដល់ទីកន្លែង

អគ្គនាយកនៃ គ.ម.ក. អាចចាត់មន្ត្រីជំនាញឱ្យចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាត ដើម្បីពិនិត្យការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ/ ការអនុញ្ញាត ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សកម្មភាពរបស់បុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិ និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាតត្រូវផ្តល់កិច្ចសហការ ឯកសារ និង/ ឬព័ត៌មានដល់មន្ត្រី



នៃ គ.ម.ក. ដែលត្រូវចាត់តាំងដោយអគ្គនាយកនៃ គ.ម.ក. ដើម្បីចុះត្រួតពិនិត្យដល់ទឹកនៃឯក

ជំពូកទី ៨

កម្រៃ

ប្រការ ៨៤.- សោហ៊ុយនៃការផ្ទេរភាគហ៊ុន

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយនៃការផ្ទេរភាគហ៊ុនចំនួន ០,៥ (សូន្យ កៀសប្រាំ) ភាគរយនៃភាគហ៊ុនដែលបានផ្ទេរ ឬស្មើនឹង ៤០.០០០.០០០ (សែសិបលាន) រៀលក្នុងករណី ដែលធំជាងនេះ។

សោហ៊ុយនៃការផ្ទេរភាគហ៊ុនក្នុងកថាខណ្ឌទី ១ នៃប្រការនេះមិនអនុវត្តចំពោះក្រុមហ៊ុនទទួលបាន អាជ្ញាបណ្ណ/ការអនុញ្ញាតដែលបានបោះផ្សាយលក់មូលបត្រជាសាធារណៈ។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយដូចមានចែងក្នុងប្រការនេះ នៅពេលដាក់ ពាក្យស្នើសុំការអនុញ្ញាតផ្ទេរភាគហ៊ុននៅ គ.ម.ក.។

សោហ៊ុយនេះមិនត្រូវបានប្រគល់ជូនក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតវិញឡើយ ទោះបីជា ការស្នើសុំការអនុញ្ញាតផ្ទេរភាគហ៊ុននេះត្រូវបានបដិសេធក៏ដោយ។

ប្រការ ៨៥.- សោហ៊ុយនៃការបង្កើន និងបន្ថយដើមទុន

រាល់ការបង្កើន ឬបន្ថយដើមទុន ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយចំនួន ០,០៣ (សូន្យកៀសសូន្យបី) ភាគរយ នៃចំនួនទឹកប្រាក់ដែលសុំបង្កើន ឬបន្ថយ។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយដូចមានចែងក្នុងប្រការនេះ នៅពេលដាក់ ពាក្យស្នើសុំការអនុញ្ញាតបង្កើន ឬបន្ថយដើមទុននៅ គ.ម.ក.។

សោហ៊ុយនេះមិនត្រូវបានប្រគល់ជូនក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតវិញឡើយ ទោះបីជា ការស្នើសុំការអនុញ្ញាតបង្កើន ឬបន្ថយដើមទុនត្រូវបានបដិសេធក៏ដោយ។

ប្រការ ៨៦.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណ/ការអនុញ្ញាត

បុគ្គលដាក់ពាក្យស្នើសុំត្រូវបង់ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណ/ការ អនុញ្ញាត ទៅតាមករណីដូចខាងក្រោម៖

១- ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សោហ៊ុយសិក្សាសំណុំលិខិត៖

- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ១ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃ ប្រកាសនេះ ចំនួន ២.០០០.០០០ (ពីរលាន) រៀល



- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ២ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ១.០០០.០០០ (មួយលាន) រៀល
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៣ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ១.០០០.០០០ (មួយលាន) រៀល
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៤ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល

- ថ្លៃអាជ្ញាបណ្ណ៖

- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ១ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ២ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៣០.០០០.០០០ (សាមសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៣ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ១៦.០០០.០០០ (ដប់ប្រាំមួយលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ២៤.០០០.០០០ (ម្ភៃបួនលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៤ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ១០.០០០.០០០ (ដប់លាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ
- សម្រាប់អាជីវកម្មដូចមានចែងក្នុងចំណុចទី ៥ នៃកថាខណ្ឌទី ១ នៃប្រការ ៧ នៃប្រកាសនេះ ចំនួន ១០.០០០.០០០ (ដប់លាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។



២- ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សេហ្វិយសិក្សាសំណុំលិខិតចំនួន ២.០០០.០០០ (ពីរលាន) រៀល
- ថ្លៃអាជ្ញាបណ្ណចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំ ដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។

៣- ចំពោះការស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុន ថែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង


- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាតចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សេហ្វិយសិក្សាសំណុំលិខិតចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល
- ថ្លៃការអនុញ្ញាតចំនួន ៦.០០០.០០០ (ប្រាំមួយលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំ ដំបូង និងថ្លៃការអនុញ្ញាតបន្តចំនួន ៩.០០០.០០០ (ប្រាំបួនលាន) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។
- ថ្លៃអាជ្ញាបណ្ណចំនួន ១៦.០០០.០០០ (ដប់ប្រាំមួយលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ២៤.០០០.០០០ (ម្ភៃបួនលាន) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។

៤- ចំពោះការស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ ការអនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុន អភិបាលមូលនិធិ

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាតចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សេហ្វិយសិក្សាសំណុំលិខិតចំនួន ៦០០.០០០ (ប្រាំមួយរយពាន់) រៀល
- ថ្លៃការអនុញ្ញាតចំនួន ២.០០០.០០០ (ពីរលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ថ្លៃការអនុញ្ញាតបន្តចំនួន ៣.០០០.០០០ (បីលាន) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។
- ថ្លៃអាជ្ញាបណ្ណចំនួន ៨.០០០.០០០ (ប្រាំបីលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ១២.០០០.០០០ (ដប់ពីរលាន) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។

៥- ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារគ្រប់គ្រងមូលនិធិ

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សេហ្វិយសិក្សាសំណុំលិខិតចំនួន ២០០.០០០ (ពីររយពាន់) រៀល
- ថ្លៃអាជ្ញាបណ្ណចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ១.២០០.០០០ (មួយលានពីររយពាន់) រៀល សម្រាប់រយៈពេល



៣ (បី) ឆ្នាំ។

៦- ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រោមហ្វាន់ឌីង

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សោហ៊ុយសិក្សាសំណុំលិខិតចំនួន ៨០.០០០ (ប៉ែតសិបពាន់) រៀល
- ថ្លៃអាជ្ញាបណ្ណចំនួន ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។

៧- ចំពោះការស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារចែកចាយលក់មូលនិធិ

- ថ្លៃពាក្យស្នើសុំអាជ្ញាបណ្ណចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០ (មួយរយពាន់) រៀល
- ថ្លៃអាជ្ញាបណ្ណចំនួន ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និងថ្លៃអាជ្ញាបណ្ណបន្តចំនួន ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់រយៈពេល ៣ (បី) ឆ្នាំ។

៨- ចំពោះការស្នើសុំការទទួលស្គាល់គុណវុឌ្ឍិរបស់អភិបាល នាយកប្រតិបត្តិ សមាជិកគណៈកម្មាធិការ វិនិយោគ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ អភិបាល នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងគណនេយ្យករជំនាញមូលនិធិ ក្នុងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញ ផ្នែកច្បាប់ក្នុងក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និង នាយកប្រតិបត្តិ និង គណនេយ្យករជំនាញមូលនិធិក្នុងក្រុមហ៊ុនអភិបាលមូលនិធិ

- ថ្លៃពាក្យស្នើសុំការទទួលស្គាល់គុណវុឌ្ឍិចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់
- សោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០ (មួយរយពាន់) រៀល។

បុគ្គលដាក់ពាក្យស្នើសុំត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យស្នើសុំនៅ គ.ម.ក. ។

ថ្លៃពាក្យស្នើសុំនិងសោហ៊ុយសិក្សាសំណុំលិខិតអនុលោមតាមប្រកាសនេះ មិនត្រូវបានប្រគល់ឱ្យបុគ្គល ដាក់ពាក្យស្នើសុំវិញឡើយ ទោះបីជាការស្នើសុំត្រូវបានបដិសេធក៏ដោយ។

ប្រការ ៨៧.- សោហ៊ុយលើការស្នើសុំការអនុញ្ញាតលើការប្រើប្រាស់ ផ្លាស់ប្តូរ ឬកែប្រែផ្សេងៗ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាតត្រូវបង់សោហ៊ុយលើការស្នើសុំការអនុញ្ញាតលើការប្រើប្រាស់ ការផ្លាស់ប្តូរ ឬការកែប្រែដូចមានចែងក្នុងប្រការ ៨០ នៃប្រកាសនេះ ចំនួន ១៥០.០០០ (មួយរយ ហាសិបពាន់) រៀល នៅ គ.ម.ក. នៅពេលដាក់ពាក្យស្នើសុំ លើកលែងតែសោហ៊ុយនៃការផ្ទេរភាគហ៊ុន និង



សោហ៊ុយនៃការបង្កើន និងបន្ថយដើមទុន ដែលត្រូវអនុវត្តតាមប្រការ ៨៤ និងប្រការ ៨៥ នៃប្រកាសនេះ។

ជំពូកទី ៩

ទោសប្បញ្ញត្តិ

ប្រការ ៨៨.- ការធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ/ការអនុញ្ញាត

បុគ្គលណាដែលធ្វើអាជីវកម្ម ឬតាំងខ្លួនជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិ ជំនួស ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ក្រុមហ៊ុនអភិបាលមូលនិធិ ភ្នាក់ងារគ្រប់គ្រង មូលនិធិ ភ្នាក់ងារក្រោដហ្វាន់ឌីង និងភ្នាក់ងារចែកចាយលក់មូលនិធិ ដោយគ្មានអាជ្ញាបណ្ណ/ការអនុញ្ញាត ឬ អាជ្ញាបណ្ណ/ការអនុញ្ញាតអស់សុពលភាព ត្រូវចាត់ទុកថាជាការធ្វើអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណ/ ការអនុញ្ញាត និងត្រូវផ្ដន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៨៩.- ពិន័យអន្តរការណ៍


ដោយមិនគិតពីទោសទណ្ឌផ្សេងទៀតដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណា- ចក្រកម្ពុជា ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ព្រមទាំងបុគ្គល ពាក់ព័ន្ធដែលលើសនឹងប្រការ ៩, ប្រការ ១០, ប្រការ ១៤, ប្រការ ១៩, ប្រការ ២៣, ប្រការ ២៨, ប្រការ ២៩, ប្រការ ៣១, ប្រការ ៣៦, ប្រការ ៣៧, ប្រការ ៤០, ប្រការ ៤៤, ប្រការ ៤៩, ប្រការ ៥០, ប្រការ ៥១, ប្រការ ៥៥, ប្រការ ៥៧, ប្រការ ៥៩, ប្រការ ៦០, ប្រការ ៦២, កថាខណ្ឌទី ២ និងកថាខណ្ឌទី ៣ នៃប្រការ ៦៣, ប្រការ ៦៤, ប្រការ ៦៥, ប្រការ ៦៦, កថាខណ្ឌទី២ នៃប្រការ ៦៧, ប្រការ ៦៩, ប្រការ ៧០, ប្រការ ៧១, ប្រការ ៧២, ប្រការ ៧៣, ប្រការ ៧៤, ប្រការ ៧៥, ប្រការ ៧៦, ប្រការ ៧៧, ប្រការ ៧៨, ប្រការ ៨០, ប្រការ ៨១, ប្រការ ៨២, ប្រការ ៨៣ នៃប្រកាសនេះ ឬមិនគោរពតាមការណែនាំរបស់អគ្គនាយកនៃ **គ.ម.ក.** ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងប្រការ ៩០ នៃប្រកាសនេះ និង/ឬពិន័យអន្តរការណ៍ពី **គ.ម.ក.** ជាសាច់ប្រាក់ ដូចខាងក្រោម៖

១-មិនលើសពី ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះរូបវន្តបុគ្គល។

២-មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល ចំពោះនីតិបុគ្គល។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតដែលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតមក **គ.ម.ក.** តិចជាង ៦០ (ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព ក្រុមហ៊ុននោះត្រូវទទួលពិន័យអន្តរការណ៍ពី **គ.ម.ក.** ជាសាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុង ១ (មួយ) ថ្ងៃ ចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ។

ភ្នាក់ងារទទួលបានអាជ្ញាបណ្ណដែលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក **គ.ម.ក.** តិចជាង ៣០ (សាមសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព បុគ្គលនោះត្រូវទទួលពិន័យអន្តរការណ៍ពី **គ.ម.ក.**



ជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល ក្នុង ១ (មួយ) ថ្ងៃ ចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវ
នេះ។

ប្រការ ៩០.- ទណ្ឌកម្មរដ្ឋបាល

អត្តនាយកនៃ គ.ម.ក. អាចដាក់ទណ្ឌកម្មរដ្ឋបាលដូចខាងក្រោម៖

- ១- ព្រមាន។
- ២- ដឹកនាំកែតម្រូវ។
- ៣- ដាក់កំហិតលើអាជ្ញាបណ្ណ/ ការអនុញ្ញាត។
- ៤- ព្យួរអាជ្ញាបណ្ណ/ ការអនុញ្ញាត។
- ៥- ដកហូតអាជ្ញាបណ្ណ/ ការអនុញ្ញាត។

ប្រការ ៩១.- ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ/ការអនុញ្ញាត

អត្តនាយកនៃ គ.ម.ក. អាចព្យួរ ឬដកហូតអាជ្ញាបណ្ណ/ ការអនុញ្ញាត ក្នុងករណីក្រុមហ៊ុនអាជ្ញាបណ្ណ/
ការអនុញ្ញាត និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- មិនអាចគោរព ឬបន្តគោរពតាមលក្ខខណ្ឌតម្រូវអាជ្ញាបណ្ណ/ ការអនុញ្ញាតដូចមានចែងក្នុងប្រកាស
នេះ។
- ២- មិនអាចអនុវត្តសេចក្តីសម្រេចដែលត្រូវឱ្យសងបំណុលមួយភាគ ឬទាំងស្រុង។
- ៣- កំពុងស្ថិតនៅក្នុងស្ថានភាពបច្ចេកទេស និង/ ឬហិរញ្ញវត្ថុទន់ខ្សោយមិនអាចបន្តធ្វើអាជីវកម្មបាន ឬ
ត្រូវបានរំលាយដោយសេចក្តីសម្រេចរបស់តុលាការ។

ជំពូកទី ១០
អវសានប្បញ្ញត្តិ

ប្រការ ៩២.- គោលការណ៍ណែនាំ

អត្តនាយកនៃ គ.ម.ក. អាចចេញគោលការណ៍ណែនាំ អនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និង
ជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ ដើម្បីសម្រួលដល់ការយល់ដឹង និងការអនុវត្តតាមប្រកាស
នេះ។

ប្រការ ៩៣.- បទប្បញ្ញត្តិ

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩៤.- ការអនុវត្ត

អត្តនាយកនៃ គ.ម.ក. ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ ប្រធាននាយកដ្ឋានកិច្ចការ



គតិយុត្ត គ្រប់ប្រធាននាយកដ្ឋាន-អង្គភាពស្ថិតនៅចំណុះឱ្យ គ.ម.ក. និងបុគ្គលពាក់ព័ន្ធ ព្រមទទួលបន្ទុកអនុវត្ត
ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ អង្គារ ១៥ កើត ខែ សីហា ឆ្នាំ ច សិរិទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងហិរញ្ញវត្ថុនៃគណៈកម្មការមូលបត្រកម្ពុជា



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
"ដើម្បីជូនជ្រាប"
- ដូចប្រការ ៩៤
"ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

